

សូមគោរពជូនពររបស់ស្ត្រីមហាប្រសើរ
ក្នុងឱកាសដ៏មហានក្ខត្តបូករៀនទិវាបុណ្យវត្តកខ្ទប
អនុស្សាវរីយ៍លើកទី ៣៦ ទិវាជ័យជម្នះ ៧ មករា
(៧.១.១៩៧៩ ~ ៧.១.២០១៥)



សម្តេចអគ្គមហាសេនាបតីតេជោ
ហេង សំរិន

ប្រធានរដ្ឋសភា

ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា



សម្តេចអគ្គមហាសេនាបតីតេជោ
ជា ស៊ែម

ប្រធានព្រឹទ្ធសភា

ប្រធានគណបក្សប្រជាជនកម្ពុជា



សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន

នាយករដ្ឋមន្ត្រី

អនុប្រធានគណបក្សប្រជាជនកម្ពុជា

យើងខ្ញុំសូមសម្តែងការវត្តក្តី និងកតញ្ញាតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន **សម្តេចនាំងធី** អគ្គមគ្គុទ្ទេសក៍នៃប្រជាជនកម្ពុជា ដែលបានពុះពារលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការបម្រើប្រជាជាតិខ្មែរ ដើម្បីឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។

សូមគោរពជូនពរ **សម្តេចនាំងធី** សូមបានប្រកបដោយសុខភាពបរិបូរ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីដឹកនាំមាតុភូមិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ឱ្យសម្រេចបានជោគជ័យកាន់តែធំធេងឡើងថែមទៀត ។

គោរពជូនដោយភ្នំក្រវាញសារធម៌ដ៏ជ្រាលជ្រៅ
និស្សនាវដ្តីប្រជាជន

សិរីសួស្តីឆ្នាំថ្មី

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសករាជ ២០១៥



យើងខ្ញុំសូមគោរពជូនពរសួស្តី សិរីមង្គល
មហាប្រសើរជូនសម្តេច ឯកឧត្តម លោកជំទាវ
អ្នកឧកញ៉ា មន្ត្រីរាជការកងយោធពលខេមរភូមិន្ទ
កងរាជអាវុធហត្ថ កងនគរបាលជាតិ និងប្រជាជន
កម្ពុជានៅគ្រប់ទិសទី ព្រមទាំងអង្គទូតនិងអង្គការ
អន្តរជាតិនានា ដែលកំពុងបំពេញបេសកកម្មដ៏
ឧត្តុង្គឧត្តមនៅព្រះរាជាណាចក្រកម្ពុជា សូមទទួល
បាននូវជោគជ័យថ្មីៗថែមទៀត នៅក្នុងភារកិច្ច
និងបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ
វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

គោរពជូនពរ

ទស្សនាវដ្តីប្រជាជន

Happy New Year

On the occasion of the Universal New Year 2015

the Pracheachun Magazine would like to express its sincere best wishes to Samdech, Your Royal Highnesses, Excellencies, Lok Chumteav, Lok Oknha, Government Officials, Royal Armed Forces, Military Police, National Police, Compatriots, Diplomatic Mission and International Organizations in the Kingdom of Cambodia good health, wealth, happiness, prosperity and every success.

*from the Pracheachun
magazine*



មេឡាថៃកេរ្តិ៍ជ័យស្រ្តី ៧ មករា ឲ្យក្តីថែទាំនិងស្ថិតស្ថេរជានិច្ច

Forever Determined to Maintain January 7 Spirit

៣៦ ឆ្នាំបានកន្លងផុតទៅហើយ ដែលប្រជាជាតិខ្មែរត្រូវបានសង្គ្រោះឲ្យរួចផុតពីរបបប្រល័យពូជសាសន៍របស់ពួកប៉ុល ពត នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ហើយបានពុះពារឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រនាដំបូងបែប និងលំបាកស្មុគស្មាញជាទីបំផុតប្រកបដោយជោគជ័យ។ បច្ចុប្បន្នប្រជាជាតិខ្មែរកំពុងរស់នៅយ៉ាងសុខដុមរមនាក្នុងសន្តិភាព និងស្ថិរភាព ហើយខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដើម្បីអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើនខ្លាំងក្លា ដោយគ្មានការកើតមានជាថ្មីទៀតជាដាច់ខាតនូវសោកនាដកម្ម និងសង្គ្រាមដូចពីអតីតកាល។ ប៉ុន្តែស្នាមស្នាមនៃសង្គ្រាមនិងរបបប្រល័យពូជសាសន៍នៅពុំទាន់ត្រូវបានលុបបំបាត់អស់នៅឡើយទេ ។ ឥឡូវនេះ ថ្វីបើយើងកំពុងតែរីករាយចំពោះអ្វីៗដែលយើងបានទទួលមកដល់ថ្ងៃនេះក្តី ក៏យើងនៅតែចងចាំជានិច្ចនូវឧក្រិដ្ឋកម្មដ៏ឃោរឃៅបំផុតដែលរបបប៉ុល ពត បានបង្កឡើងចំពោះជាតិខ្លួនក្នុងរយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ចាប់ពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយយើងក៏មិនអាចភ្លេចបាននូវក្តីរំភើបសប្បាយរីករាយរកទីបំផុតគ្មានរបស់ប្រជាជនកម្ពុជាក្នុងថ្ងៃនៃជ័យជម្នះ៧មករានោះបានដែរ ។

ជ័យជម្នះ ៧ មករា បានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ដែលនៅសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា ។ កម្ពុជាបានបិទទំព័រសករាជដ៏ខ្មៅងងឹតបំផុតរបស់ខ្លួន និងបើកឡើងនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនដំណើរបានមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ក្លាយជាអ្នកធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ។ ព្រមទាំងមួយនេះ ជ័យជម្នះ ៧ មករាបានរួមរីករាយដ៏សំខាន់ចំពោះសន្តិភាព និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍។ គឺផ្អែកលើមូលដ្ឋានជ័យជម្នះ៧មករានេះហើយ ដែលធ្វើឲ្យប្រជាជនកម្ពុជាអាចមានអ្វីៗនៅថ្ងៃនេះបាន ។ នេះជាសច្ចធម៌ក្នុងប្រវត្តិសាស្ត្រដែលគ្មានអ្នកណាអាចមកបំបាត់ ឬក៏បំផ្លាញបាន ។

ពេលនេះ ប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាខួបទី៣៦ នៃទិវាជ័យជម្នះ៧ មករា ជាមួយនឹងក្តីរីករាយចំពោះសមិទ្ធផលនានាដែលសម្រេចបានក្នុងឆ្នាំ ២០១៤ កន្លងទៅ ក្នុងស្មារតីចងចាំជានិច្ចនូវគុណបុណ្យដ៏ឧត្តុង្គឧត្តមរបស់កម្ពុជា និងរីករាយនឹងស្ម័គ្រចិត្តរៀនរាល់ ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចក្លាហានបំផុត ដើម្បីផ្តល់រំលឹរបបប្រល័យពូជសាសន៍ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។ យើងទាំងអស់គ្នាក៏សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងប្រជាជនស្នេហាយុត្តិធម៌ទាំង

Thirty six ago, the Cambodian people were saved from the regime of Pol Pot genocide on 7 January 1979 and made journey successfully through meandered and complicated historical stages. At present, the people of Cambodia are living harmoniously in peace and stability and making mental and physical efforts for further advancement of social development absolutely free from recurring past tragedy and war. We still have scar of war and regime of genocide. As of the moment, although we are happy with what we have achieved up to today, we remember always heinous crimes committed by the regime of Pol Pot in the period of three years eight months and twenty days since 17 April 1975. We remember always the joy of our people on the victory day of 7 January.

The victory on January 7 saved in timely manner life of millions of Cambodian people from extermination. Cambodia closed its darkest chapter and opened a new era page of independence, freedom, democracy and social progress. People gained back their rights and become true owners of their destiny. Meanwhile, the victory on 7 January contributes majorly for peace and stability in Southeast Asia. It is based on the victory that the Cambodian people achieve everything they do today. This is the historical fact no one can deceive or eliminate.

As of present, the whole Cambodian people are greeting energetically the 36th anniversary of the victory on 7 January with joy over various achievements scored in 2014 in memory of supreme assistance given by cadres and fighters of the National United Front for Salvation of Kampuchea with the heroic Vietnamese soldiers who fought and sacrificed bravely in toppling the regime of Pol Pot genocide while defending the revival of Cambodia. We all are expressing deep thanks for our friends, near and far, and justice loving people in the world, for providing faithful support for the revival of the Khmer nation, and restoration and rebuilding of the Cambodian socio-economy.

Reviewing historical tasks fulfilled by our people after the liberation under the leadership of the Cambodian People's Party and after the fall of the genocide, we are proud with achievements that we have obtained so far. Obstacles and difficulties that we faced were huge. National infrastructures were ruined while famine threatened every corner of the country. Cambodia needed a restoration from scratch in a situation of intertwining war and peace owing to attempt by ill-willed circles to bring the genocide back to Cambodia. We also had to stand up to economic embargo and unfair and inhumane political isolation from external circles. In those circumstances, the People's Republic of Kampuchea, founded after 7 January, and the National United Front for Salvation of Kampuchea put together national solidarity and overcame obstacles to restore the country step by step to stability, while failing stratagem of the genocide.

Thanks to all these, the country passed the most difficult stage and came to the phase of strengthening and expansion that creates prefix and necessary condition for national reconciliation while strengthening and widening democracy and national development in all fields since 1991. With the success of the win-win policy of Samdech Techo Hun Sen, the political and military organization of the remaining Khmer Rouge neutralized completely whereas the land and people are reunited once again, war ceased and peace is fully attained in Cambodia for the first time since the late 1998.

Peace, stability, national reconciliation and democracy brought great opportunity unprecedented before for Cambodia for the development and reduction of poverty of the people. In reality, in the year 2014, the fifth legislative Royal Government of Cambodia under the premiership of Samdech Techo Hun Sen, implemented with successes the political platform and the rectangular strategy phase III in its first year despite of interferences caused by internal political situation. The Royal Government continues to conduct wide ranging and deep state reforms. The Cambodian economic growth in 2014 has been within 7%, supported majorly by growth in industry, garment, agriculture, tourism and construction. Growth in other sectors has also been remarkable.

Particularly, the country's inflation has been within 3% and 4%. People's poverty has been reduced to below 18%. These achievements show that Cambodia has a strong foundation to further develop and maintain a sustainable economic growth. In this year 2015, some have predicted that Cambodia will achieve economic growth within 7%, a high

អស់លើសកលលោក ដែលបានផ្តល់ការជួយឧបត្ថម្ភដ៏ស្មោះស្មា ដើម្បីការរស់ឡើងវិញរបស់ប្រជាជាតិខ្មែរ និងការស្តារ និងកសាង សេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ ។

រំពួកឡើងវិញនូវបណ្តាភារកិច្ចជាប្រវត្តិសាស្ត្រ ដែលប្រជាជន យើងបានបំពេញនៅក្រោយថ្ងៃរដោះ ជាមួយនឹងការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ធ្វើឲ្យយើងមានមោទនភាពណាស់ចំពោះសមិទ្ធផលដែល យើងសម្រេចបានកន្លងមក។ ឧបសគ្គ និងការលំបាករបស់យើង នៅពេលនោះ គឺមានទំហំធំធេងណាស់។ រចនាសម្ព័ន្ធសង្គមជាតិ ត្រូវបំផ្លាញខ្ទេចខ្ទីដល់ប្រសគល់ គ្រោះឡឺក្សកំរាមកំហែងគ្រប់ទិសទី ប្រទេសជាតិត្រូវស្តារឡើងពីលេខសូន្យ ក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង អាស្រ័យដោយមជ្ឈដ្ឋានអតតិមួយចំនួន ប៉ុនប៉ងនាំយករបបប្រល័យពូជសាសន៍មកកម្ពុជាវិញ ។ មិនតែ ប៉ុណ្ណោះត្រូវប្រឈមនឹងការហ៊ុមព័ទ្ធខាងសេដ្ឋកិច្ច និងឯកោខាង នយោបាយយ៉ាងអយុត្តិធម៌ និងអមនុស្សធម៌ ពីសំណាក់មជ្ឈដ្ឋាន ខាងក្រៅមួយចំនួនថែមទៀត។ នៅក្នុងកាលៈទេសៈនោះ សាធារណរដ្ឋប្រជាមានិតកម្ពុជាដែលត្រូវបានបង្កើតឡើងក្រោយថ្ងៃ ៧ មករា និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានសាមគ្គីប្រជាជាតិ ទាំងមូល ពុះពារជម្នះរាល់ឧបសគ្គ ស្តារប្រទេសជាតិឡើងវិញឲ្យ មានស្ថិរភាពជាដំបូង ហើយបានវាយឲ្យបរាជ័យនូវឧបាយកល ជាយុទ្ធសាស្ត្ររបស់ពួកប្រល័យពូជសាសន៍។ អាស្រ័យហេតុនេះ បានធ្វើឲ្យប្រទេសជាតិ បានឆ្លងផុតដំណាក់កាលដែលលំបាកបំផុត ឈានមកដំណាក់កាលពង្រឹងពង្រីកខ្លួនដែលបានបង្កបុព្វបទ និង លក្ខណសម្បត្តិចាំបាច់សម្រាប់ការផ្សះផ្សារ បង្រួបបង្រួមជាតិ ការ ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គមជាតិលើ គ្រប់វិស័យចាប់ពីឆ្នាំ ១៩៩១ មក។ តាមរយៈជោគជ័យនៃនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ **ហ៊ុន សែន** បានធ្វើឲ្យអង្គការ ចាត់តាំងនយោបាយ និងនយោបាយរបស់ពួកឧទ្ទាមខ្មែរក្រហមដែល នៅសេសសល់ត្រូវរលំរលាយទាំងស្រុង ទឹកដី និងប្រជាជាតិបាន ឯកភាពគ្នាវិញ សង្គ្រាមត្រូវបានបញ្ចប់ បង្កើតបានសន្តិភាពពេញ លេញជាលើកដំបូងចាប់ពីចុងឆ្នាំ ១៩៩៨ មក ។

សន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ និងប្រជាធិបតេយ្យ បានផ្តល់កាលានុវត្តភាពដ៏វិសេសវិសាលបំផុត ដែលពុំធ្លាប់មាន សម្រាប់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន។ ជាក់ស្តែងក្នុងឆ្នាំ ២០១៤ កន្លងទៅ នេះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៥ ដែលមានសម្តេចតេជោ **ហ៊ុន សែន** ជា នាយករដ្ឋមន្ត្រី បានអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់ខ្លួនក្នុងឆ្នាំដំបូង ទោះបីជាមានការរំខានខ្លះពីសភាពការណ៍នយោបាយក្នុងប្រទេស នេះក្តី ។ រាជរដ្ឋាភិបាលបានបន្តជំរុញកិច្ចការកែទម្រង់រដ្ឋដ៏ទូលំ ទូលាយ និងស៊ីជម្រៅ ឲ្យកាន់តែមានប្រសិទ្ធភាពឡើង។ កំណើន សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៤ សម្រេចបានក្នុងរង្វង់ ៧% ដែល

ទ្រទ្រង់ជាសំខាន់ដោយកំណើនក្នុងវិស័យឧស្សាហកម្ម កាត់ដេរ កសិកម្ម ទេសចរណ៍ និងសំណង់ ។ វិស័យផ្សេងៗទៀតក៏សុទ្ធតែ សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។ ដោយឡែក អតិផរណា មាន ៣-៤% ប៉ុណ្ណោះ។ ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់ បន្ថយមកនៅក្រោម ១៨% ។ តាមរយៈលទ្ធផលនេះបង្ហាញឲ្យ ឃើញថា កម្ពុជាកាន់តែមានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់បន្តជំរុញ ការអភិវឌ្ឍ និងធានាថិរភាពនៃកំណើនសេដ្ឋកិច្ច ។ ក្នុងឆ្នាំ ២០១៥ នេះតាមការព្យាករណ៍ កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុង រង្វង់ ៧% បន្តទៀត ដែលជាកំណើនមានកម្រិតខ្ពស់មួយនៅក្នុង តំបន់។ ទន្ទឹមនេះ បញ្ហានយោបាយដែលគណបក្សប្រជាជនបានបង្ក ឡើងក្រោយពេលបោះឆ្នោត ក៏ត្រូវបានដោះស្រាយតាមរយៈកិច្ច ព្រមព្រៀងក្នុងជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណ បក្សសង្គ្រោះជាតិនាថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤។ ចំពោះចំណុច ជាក់ស្តែងនានាក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ក្រុមការងារនៃ គណបក្សទាំងពីរបានដោះស្រាយរួចជាបន្តបន្ទាប់ ហើយបានឯកភាពគ្នាដោះស្រាយបញ្ចប់បញ្ហាដែលនៅសេសសល់យ៉ាងយូរត្រឹម ដំណាច់ខែកុម្ភៈ ដោយឈរលើមូលដ្ឋានការលើកកម្ពស់វប្បធម៌នៃ ការសន្ទនា ។

ប៉ុន្តែរាល់សមិទ្ធផលរបស់សង្គមជាតិ មិនបានជាទីពេញចិត្ត សម្រាប់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអតតិមួយចំនួនឡើយ ព្រោះតែ

តទៅទំព័រទី ៦

level in the region. At the same time, political problem caused by the opposition parties after the elections have now been resolved through the 22 July 2014 Agreement between the Cambodian Peoples Party and the National Rescue Party. Based on the agreement, the working groups of the two political parties resolved one issue after the other and agree to resolve the remaining issues by end of February on basis of enhancing a culture of dialogue.

Bearing ambition to topple the Cambodian People's Party, the opposition groups and ill-willed circles are not satisfied with national achievements. They seek every means to cause instability, prevent national progress, while launching propoganda attacking the Cambodian People's Party. In doing so, they even caused serious offense aimed at removing the people's support from the Cambodian People's Party. Especially, they declare themselves enemy of the 7 January victory and continue to falsify history from white to black aimed at belittling its historical meaning. However, their perfidious and dangerous stratagems cannot materialize. The overwhelming majority have sufficient understanding of history and deny their actions.


All in all, thirty six years of the national march stemmed from the victory on 7 January clearly reflected the correct leadership of the Cambodian People's Party, the strong will and spirit of ownership of our people in overcoming uncountable obstacles toward realizing supreme objectives, which are to build Cambodia a country of peace, freedom, democracy and social progress, while keeping full independence, national sovereignty and territorial integrity.

Every achievement that we have realized in the past thirty six years cannot be separated from the victory of 7 January. The spirit of 7 January has always been the revival of our nation, national solidarity forces, heroic fight and successes in all fields. The spirit of 7 January not only is what that happened in the past but also a powerful and lively energy of our nation in the course of building and defending our motherland at present as well as for along time to come. It is in this statement that we all are making efforts to grow lastingly and glitteringly the everlasting spirit of 7 January for the sake of building the country's future./.

ប្រធានរដ្ឋវៀតណាម បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាប្រកបដោយជោគជ័យ



ឯកឧត្តម ឡឿង គីងសាង ជួបសម្តែងការគួរសមសួរសុខទុក្ខ សម្តេចអគ្គមហាេត្តមហាេត្តមាធិសាល ជា ស៊ីម



សម្តេចអគ្គមហាេត្តមហាេត្តមាធិសាល ហេង សំរិន ជួបសវនាការជាមួយ ឯកឧត្តម ឡឿង គីងសាង

តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡឿង គីងសាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃពីថ្ងៃទី ២៣ ដល់ ២៤ ខែធ្នូ ឆ្នាំ ២០១៤ ។

នៅក្នុងឱកាសដំណើរទស្សនកិច្ចនេះ ឯកឧត្តម ឡឿង គីងសាង បានជួបធ្វើព្រះរាជសវនាការជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមសួរសុខទុក្ខសម្តេចអគ្គមហាេត្តមហាេត្តមាធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាជួបធ្វើសវនាការជាមួយសម្តេចអគ្គមហាេត្តមហាេត្តមាធិសាល ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាេត្តមហាេត្តមាធិសាល ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទទួលជួបឯកឧត្តម សាយ ឈុំ អនុប្រធានទី ១ ព្រឹទ្ធសភា ។ ឯកឧត្តម ឡឿង គីងសាង ក៏បានចូលច្បាយបង្គំព្រះអគ្គមហាសង្ឃរាជាធិបតី ទេព ចន្ទ សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី ម្នះ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ មណ្ឌបព្រះករុណា ព្រះបរមរតនកោដ្ឋ និងនៅស្ថប័ត្តភាពកម្ពុជា-វៀតណាម ផងដែរ ។


ក្នុងបរិយាកាសសាមគ្គីភាព មិត្តភាព ភាពជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយពីទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលមានផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ ។ ឯកឧត្តម ឡឿង គីងសាង បានស្នើយាងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីនិងអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដទៃទៀត បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការនៅវៀតណាមនៅពេលវេលាដ៏សមស្រប ។ ព្រះករុណាព្រះបាទ

សម្តេចព្រះបរមនាថ នរោត្តម សីហមុនីនិងបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាបានថ្លែងអំណរព្រះគុណ និងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងទទួលសេចក្តីអញ្ជើញនេះ ។


នៅក្នុងសវនាការជាមួយសម្តេចអគ្គមហាេត្តមហាេត្តមាធិសាល ហ៊ុន សែន នៅវិមានសន្តិភាពឯកឧត្តម ឡឿង គីងសាង បានសម្តែងការអបអរសាទរក្រៃលែងចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនកម្ពុជា ជាបងប្អូនសម្រេចបានក្នុងការបង្រួបបង្រួម និងអភិវឌ្ឍប្រទេសជាតិ ក្រោមព្រះរាជសុភវិនិច្ឆ័យដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ និងការដឹកនាំដ៏ក្លឹក្លាងរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមប្រធានរដ្ឋបានចូលរួមអបអរសាទរចំពោះលទ្ធផលជាវិជ្ជមាននៃដំណើរកែទម្រង់របស់កម្ពុជា ដែលធ្វើឲ្យប្រជាជនកម្ពុជាកាន់តែមានជំនឿទុកចិត្ត ក្នុងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជានឹងដឹកនាំកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍកាន់តែខ្លាំងឡើងថែមទៀតនៅពេលអនាគត។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្តែងនូវការរីករាយចំពោះ ទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ពិសេសលើការពង្រឹង និងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរតាមទិសដៅដែលរដ្ឋាភិបាលប្រទេសទាំងពីរបានយល់ស្របគ្នា ។ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបានផ្តល់លក្ខណៈអនុគ្រោះដល់ការជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមប្រធានរដ្ឋវៀតណាមបានស្នើឱ្យមានការយកចិត្តទុកដាក់ថែមទៀតពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកើនដល់៥.០០០លានដុល្លារនៅឆ្នាំ ២០១៥ ដូចបានគ្រោងទុក ។

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការរីកចម្រើនរបស់វៀតណាមបានជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់កម្ពុជាហើយប្រទេសទាំងពីរត្រូវតែខិតខំសម្រេចឱ្យបានទំហំពាណិជ្ជកម្ម ៥.០០០ លានដុល្លារ នៅឆ្នាំ២០១៥។ ប្រទេសទាំងពីរគប្បីជំរុញប្រជាពលរដ្ឋនៅតាមព្រំដែនធ្វើពា-



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួបសវនាការជាមួយ ឯកឧត្តម ហ្វៀង គីងសាង



ឯកឧត្តម សាយ ឈុំ ទទួលជួបសវនាការជាមួយ ឯកឧត្តម ហ្វៀង គីងសាង

តមកពីទំព័រទី ៤

មហិច្ឆតានយោបាយចង់ផ្តល់គណបក្សប្រជាជនកម្ពុជា។ អាស្រ័យ ហេតុនេះពួកគេបានរកគ្រប់វិធីដើម្បីបង្កអស្ថិរភាព រារាំងការរីក ចម្រើនរបស់កម្ពុជា យោសនាមូលបង្កាច់វាយប្រហារមកលើគណ- បក្សប្រជាជនកម្ពុជា រហូតបង្កជាសកម្មភាពលើសច្បាប់ដ៏ធ្ងន់ធ្ងរក្នុង គោលបំណងដកយកការគាំទ្ររបស់ប្រជាជន ចេញពីគណបក្ស ប្រជាជនកម្ពុជា ។ ជាពិសេសពួកគេនៅតែតាំងខ្លួនជាសត្រូវនឹង ជ័យជម្នះ ៧ មករា បន្តយោសនាប្រឌិតកាឡែប្រវត្តិសាស្ត្រពីសទៅ ជាខ្មៅ សំដៅបំផ្លាញអត្ថន័យជាប្រវត្តិសាស្ត្រនៃជ័យជម្នះនេះ។ ប៉ុន្តែខុបាយកលជាយុទ្ធសាស្ត្រដ៏ពិសេស និងគ្រោះថ្នាក់របស់ពួក គេមិនអាចសម្រេចបានដូចបំណងឡើយ ។ ប្រជាជនកម្ពុជាភាគ ច្រើនលើសលប់មានការយល់ដឹងគ្រប់គ្រាន់ ចំពោះប្រវត្តិសាស្ត្រ ហើយបដិសេធនូវសកម្មភាពរបស់ពួកគេ។

សរុបមក ៣៦ ឆ្នាំនៃដំណើរជាតិកម្ពុជា ធ្វើមពីជ័យជម្នះ៧មករា បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់នូវភាពត្រឹមត្រូវ នៃការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា នន្ទៈស្រួចស្រាល និងស្មារតីធ្វើម្ចាស់

ណិជ្ជកម្មរវាងគ្នានិងគ្នាដោយមិនមានដាក់របាំងខាងការប្រើប្រាស់រូបិយ- ប័ណ្ណរបស់ប្រទេសណាឡើយ ។ ម្យ៉ាងទៀតដើម្បីសម្រេចបាននូវទំហំពា- ណិជ្ជកម្ម ៥.០០០ លានដុល្លារ នៅឆ្នាំ ២០១៥ នោះ គប្បីលើកស្ទួយលើ វិស័យទេសចរណ៍ដែលកាលពីឆ្នាំ២០១៣កម្ពុជាបានទទួលភ្ញៀវទេសចរ វៀតណាមប្រមាណ ៨៥ ម៉ឺននាក់ ស្ថិតនៅលំដាប់ទី ១ ។ ការជំរុញកំណើន ភ្ញៀវទេសចរវៀតណាមមកកាន់កម្ពុជា គឺជាកត្តាមួយដែលនឹងចូលរួម ចំណែកពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ។ សម្តេចតេជោ បានថ្លែងអំណរគុណប្រទេសវៀតណាមដែលបានជួយកម្ពុជាសហការគ្នា ក្នុងវេទិការអន្តរជាតិផ្សេងៗ និងបានថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យចេញផុតពីរបប ប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចបានបញ្ជាក់ថាទោះបីក្នុងករណីណា ក៏ដោយកម្ពុជាមិនអាចបំភ្លេចបាននូវគ្រាដ៏លំបាកនោះឡើយ ។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម បានចេញសេចក្តីថ្លែងការណ៍រួម មួយ ដែលបានបញ្ជាក់ច្បាស់នូវឆន្ទៈរបស់ប្រទេសទាំងពីរ ក្នុងការបន្ត ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីនៅក្រោមពាក្យស្លោក អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែង និងអនុវត្តដោយពេញលេញ នូវគោលការណ៍ទាំងឡាយដែលមានចែង ក្នុងសេចក្តីថ្លែងការណ៍រួម កម្ពុជា-វៀតណាម ឆ្នាំ ១៩៩៩ ឆ្នាំ ២០០៥ ឆ្នាំ ២០០៩ និងឆ្នាំ ២០១១ ដើម្បីគោរពតាមទៅវិញទៅមកនូវឯករាជ្យ អធិប- តេយ្យនិងបូរណភាពទឹកដីមិនជៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា និងមិនអនុញ្ញាតឲ្យ កងកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំងប្រទេស មួយទៀត និងដោះស្រាយបញ្ហាដែលកើតឡើងរវាងប្រទេសទាំងពីរ តាម រយៈការចរចាដោយសន្តិវិធី ។/

របស់ប្រជាជនយើង ក្នុងការពុះពារជម្នះខុបសត្រូវបម្រើរាប់សែន ជំពូក ឆ្ពោះទៅសម្រេចគោលដៅដ៏ខ្ពង់ខ្ពស់គឺការកសាងប្រទេស កម្ពុជាមួយប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង វឌ្ឍនភាពសង្គម ហើយការពារបានគង់វង្សនូវឯករាជ្យអធិបតេយ្យ- ជាតិ និងបូរណភាពទឹកដីដ៏ពេញលេញរបស់ខ្លួន។ រាល់សមិទ្ធផល ដែលយើងសម្រេចបានក្នុងរយៈពេល ៣៦ ឆ្នាំមកនេះ គឺមិនអាច ផ្តាច់ចេញបានពីជ័យជម្នះ ៧ មករាបានឡើយ ។ ស្មារតី ៧ មករា គឺការរស់ឡើងវិញរបស់ប្រជាជាតិ ជាកម្លាំងសាមគ្គីជាតិដ៏ខ្លាំងក្លា ជាការប្រយុទ្ធប្រកបដោយវិវាទ និងជាជ័យជម្នះលើគ្រប់វិស័យ។ ស្មារតី ៧ មករា ពុំមែនគ្រាន់តែជាអ្វីដែលកើតមានក្នុងអតីតកាល ឡើយ ប៉ុន្តែគឺជាថាមពលដ៏ខ្លាំងក្លារស់រវើកជាវិជ្ជាប្រយុទ្ធបស់ប្រជាជាតិ យើង ក្នុងការកសាង និងការពារមាតុភូមិ ទាំងនៅពេលបច្ចុប្បន្ននេះ ក៏ដូចទៅមុខយូរអង្វែង។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នាត្រូវ ខិតខំថែរក្សាពូជស្មារតី ៧ មករា ឲ្យបានស្ថិតស្ថេរគង់វង្ស និងភ្លឺ ថែងចាំជាវៀងរហូត ដើម្បីកសាងអនាគតដ៏រុងរឿងរបស់ប្រជា- ជាតិយើង។

សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ថ្ងៃសុក្រថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នៅទីក្រុងប៊ូសាន ប្រជុំកិច្ចប្រតិបត្តិការសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២ នៅទីក្រុងប៊ូសាន សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ នៃទំនាក់ទំនងដៃគូអាស៊ានសាធារណរដ្ឋកូរ៉េ និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី១១-១៤ ខែធ្នូ ឆ្នាំ ២០១៤ ។

ក្នុងឱកាសស្នាក់នៅប្រទេសកូរ៉េ សម្តេចតេជោ **ហ៊ុន សែន** បានជួបជាមួយលោក គឹម យុងម៉ុក ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសាធារណរដ្ឋកូរ៉េ (KOICA) ។ លោកគឹមយុងម៉ុកបានមានប្រសាសន៍ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺការកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាជនក្នុងការកាត់បន្ថយភាពក្រីក្រ ។ លោកក៏បានសម្តែងការរីករាយដែលបានបំពេញបេសកកម្មការងារក្នុងប្រទេសកម្ពុជា ហើយ KOICA និងមានទឹកប្រាក់ប្រមាណ ៤០% ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍគម្រោងនានាក្នុងប្រទេសកម្ពុជា។ សម្តេចតេជោបានស្នើដល់ KOICA បន្តជួយដល់កម្ពុជាលើគម្រោងសំខាន់ៗចំនួន ២ គឺ ៖

- ទី១-គម្រោងកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យា និងផលិតភាព។
- ទី២-គម្រោងជួយដល់ការកសាងភូមិថ្មី។

គម្រោងទាំងពីរនេះមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ប្រទេសកម្ពុជា ក្នុងការជួយដល់ផ្នែកគ្រឹះស្ថានឧត្តមសិក្សាតាមរយៈការដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់និស្សិតសាលាលវិទ្យាល័យផ្នែកកសិកម្ម និងអភិវឌ្ឍជនបទ ដើម្បីឲ្យនិស្សិតកម្ពុជាមានមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិឡើងវិញ ។

នៅថ្ងៃទី១១ ខែធ្នូ កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីព្រៃឈើអាស៊ាន សាធារណរដ្ឋកូរ៉េ លើកទី២ ស្តីពីការដាំដើមឈើ និងការគ្រប់គ្រងព្រៃឈើ បានប្រារព្ធធ្វើកឡើងជាផ្លូវការ។ សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម **ហ៊ុន ម៉ាណែត** ប្រធានាធិបតីតំណាងរាស្ត្រព្រមទាំងរដ្ឋមន្ត្រី

នៃប្រទេសជាសមាជិកអាស៊ាន សាធារណរដ្ឋកូរ៉េ រួមទាំងអគ្គលេខាធិការអាស៊ាន បានចូលរួមផងដែរ ។ នៅក្នុងសន្ទនកថាគន្លឹះ សម្តេចតេជោបានសម្តែងការស្វាគមន៍ចំពោះរាល់សមិទ្ធផលទាំងឡាយដែលកើតចេញមកពីកិច្ចព្រមព្រៀងអាស៊ាន-កូរ៉េ លើកិច្ចសហប្រតិបត្តិការព្រៃឈើ និងគាំទ្រចំពោះការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ាន ដែលនេះជាការបោះជំហានជាមួយគ្នាដ៏ត្រឹមត្រូវបំផុតមួយឆ្លើយតបទៅ និងស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ានកូរ៉េ សំដៅចូលរួមវិភាគទានដល់ការដោះស្រាយបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាន និងការផ្លាស់ប្តូរអាកាសធាតុ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិនៅលើសកលលោក ក៏ដូចជានៅក្នុងតំបន់ ទាំងសម្រាប់ជំនាន់បច្ចុប្បន្ន ទាំងសម្រាប់ជំនាន់ក្រោយរបស់យើង។ សម្តេចតេជោ **ហ៊ុន សែន** ថ្លែងថា កិច្ចប្រជុំនេះបានផ្តល់ឱកាសដ៏ល្អសំរាប់អាស៊ាន-កូរ៉េ ក្នុងការបន្តផ្លាស់ប្តូរទស្សនៈ និងពិនិត្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ លើវិស័យព្រៃឈើ។ សម្តេចតេជោមានប្រសាសន៍ថា ព្រៃឈើរបស់សហគមន៍អាស៊ានដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ៥០នៃរដ្ឋទាំង១០ គឺជាធនធានគន្លឹះសម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងសម្រាប់កិច្ចប្រឹងប្រែងរបស់ពិភពលោក ក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ព្រៃឈើនេះផ្តល់នូវអាហារថាមពលសរសៃអំបោះ និងផលិតផលដទៃទៀតដល់ប្រជាជនជាង ៦០០ លាននាក់នៅក្នុងសហគមន៍អាស៊ាន ក្នុងនេះរួមមានទាំងប្រជាជនជាង ៨០ លាននាក់ ដែលពឹងផ្អែកដោយផ្ទាល់លើអនុផលព្រៃឈើសម្រាប់ចិញ្ចឹមជីវិត។ ប៉ុន្តែបច្ចុប្បន្ននេះ ព្រៃឈើក្នុងតំបន់អាស៊ានកំពុងរងនូវការគំរាមកំហែងពីការកាប់បំផ្លាញ និងការរេចរិល ដោយសារការប្រែប្រួលដីព្រៃទៅជាតំបន់កសិកម្ម ការកាប់ព្រៃឈើ ការអុករករ៉ែ និងការប្រមូលផលដែលមិនមានចីរភាព។ ប្រការនេះ ក៏មានពាក់ព័ន្ធដោយផ្ទាល់ផងដែរទៅនឹងសមត្ថភាពនៃការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ខណៈដែលពិភពលោកទទួលស្គាល់ថា តំបន់យើងនេះមានសក្តានុពលដ៏សម្បើមក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនោះ ។

កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី ២៥ នៃទំនាក់ទំនងអាស៊ានសាធារណរដ្ឋកូរ៉េ ក្រោមមូលបទ ៖ ការកសាងទំនុកចិត្ត ការនាំមកនូវសុភមង្គល បានប្រារព្ធធ្វើកឡើងនៅព្រឹកថ្ងៃទី១២ ធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍ BEXCO ក្នុងទីក្រុងប៊ូសាន ដែលជាទីក្រុងកំពង់ផែមាត់សមុទ្រដ៏ទាក់ទាញរបស់សាធារណរដ្ឋកូរ៉េ។ សម័យប្រជុំកំពូលលើកទី១ ដើម្បីពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈស្តីពីការពិនិត្យឡើងវិញនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េនិងទិសដៅអនាគតក្រោមកិច្ចដឹកនាំរបស់លោកជំទាវ **ហ៊ាន គឿនហេ**។ សម័យប្រជុំកំពូលលើកទី២ ដើម្បីពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈស្តីពីកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខមិនប្រពៃណី ដោយផ្តោតទៅលើការប្រែប្រួលអាកាសធាតុ



សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោកជំទាវ ហ៊៉ាង គឿនហេ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ

និងការគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងនាមជា ប្រធានអាស៊ានលើកទី២៥។ មេដឹកនាំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ បានគាំទ្រការបង្កើតសហគមន៍អាស៊ាន ការពង្រីកការតភ្ជាប់ និងការពង្រីក លេខាធិការដ្ឋានអាស៊ាន។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់បានបន្តគាំទ្រ នូវតួនាទីស្នូលរបស់អាស៊ាន នៅក្នុងនិម្មិតបន្តកំពុងវិវឌ្ឍសំដៅធានាឱ្យបាននូវសន្តិភាព វិបុលភាព និងសន្តិសុខតំបន់ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការចូលរួមជាវិជ្ជមានដល់បញ្ហាសកលលោក តាមរយៈការអនុវត្តនូវសេចក្តីថ្លែងការណ៍ទីក្រុងបាលីស្តីពីសហគមន៍អាស៊ាន នៅក្នុង សហគមន៍ប្រជាជាតិ ២០១១-២០២២ និងផែនការសកម្មភាពសម្រាប់ឆ្នាំ ២០១២-២០១៧។ អាស៊ាន និងថាមភាពរបស់អាស៊ាន នឹងក្លាយជាកម្លាំង ចលករដ៏សំខាន់នៅពីក្រោយកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ានិង សកលលោក។ ទន្ទឹមនេះ មេដឹកនាំទាំងអស់បានឯកភាពគ្នាពិនិត្យមើល សន្ទុះដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់អាស៊ាន-សាធារណរដ្ឋកូរ៉េ តាមរយៈគំនិតផ្តួចផ្តើមនានា រួមទាំងការធ្វើឱ្យប្រសើរឡើងនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន-សាធារណរដ្ឋកូរ៉េ ។ មេដឹក នាំអាស៊ានក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីឃានមុខរបស់សាធារណរដ្ឋ កូរ៉េ ក្នុងការស្នើឱ្យមានចក្ខុវិស័យសម្រាប់សហគមន៍អាស៊ីបូព៌ា តាមរយៈ ក្រុមចក្ខុវិស័យអាស៊ីបូព៌ា ១ និងក្រុមសិក្សាអាស៊ីបូព៌ា និងតាមរយៈការអនុវត្តវិធានការតាមដាននៃក្រុមចក្ខុវិស័យអាស៊ីបូព៌ា ២ ។ នៅក្នុងកិច្ចប្រជុំ កំពូលវិញ្ញាណក្រុមនោះដែរ មេដឹកនាំទាំងអស់បានឯកភាពគ្នាក្នុងការជំរុញកិច្ច សហប្រតិបត្តិការថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនឹងសន្តិ សុខដែលមាន ដូចជាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ ការ ជួញដូរអាវុធ ចោរកម្មសមុទ្រ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាលំហសមុទ្រដែលជា ប្រយោជន៍រួមដល់អាស៊ាន-សាធារណរដ្ឋកូរ៉េ ការរុករក និងការជួយ សង្គ្រោះនៅតាមសមុទ្រ បរិស្ថានលំហសមុទ្រ ការតភ្ជាប់ផ្នែកលំហសមុទ្រ សេរីភាពក្នុងការធ្វើនាវាចរណ៍ និងការនេសាទ ជំរុញកិច្ចសហប្រតិបត្តិការ

លើកស្ទួយការទប់ស្កាត់ និងការដោះស្រាយជម្លោះ ព្រមទាំងការគ្រប់គ្រង ជម្លោះ ក្នុងគោលដៅពង្រឹងសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់បានធ្វើការគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមិន ក្នុងការដោះស្រាយបញ្ហាភិក្ខុ ការមនុស្សធម៌ពាក់ព័ន្ធនឹងមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម តាម រយៈជំនួយហិរញ្ញវត្ថុ បច្ចេកទេស និងការកសាងសមត្ថភាព។ ឯកភាពគ្នា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការធ្វើឱ្យក្រុមប្រឹក្សាធុរកិច្ចអាស៊ានសាធារណរដ្ឋកូរ៉េ ក្លាយជាអង្គការពិគ្រោះយោបល់អចិន្ត្រៃយ៍ ដែលនឹងជួយដល់ សហគ្រាសធុនតូច និងមធ្យមរបស់អាស៊ាន សាធារណរដ្ឋកូរ៉េ ក្នុងការនាំ ចូលទៅទីផ្សារទៅវិញទៅមក និងការចែករំលែកព័ត៌មានស្តីពីការបង្កើត ការងារសម្រាប់យុវជន ពិសេសរួមចំណែកដល់ការកាត់បន្ថយគម្លាតអភិវឌ្ឍក្នុងតំបន់ តាមរយៈការអនុវត្តនូវផែនការការងារទី ២(២០០៩-២០១៥) នៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ក៏ដូចជាតាមរយៈក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការអនុតំបន់ផ្សេងៗទៀត។ មេដឹកនាំទាំងអស់ក៏បានសន្យា រួមគ្នាក្នុងការលើកស្ទួយបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាពិសេសក្នុងរង្វង់យុវជនក្នុងវិស័យរដ្ឋ និងឯកជន ដើម្បីធ្វើឱ្យកាន់តែ ស៊ីជម្រៅនូវការយល់ដឹងអំពីគ្នាទៅវិញទៅមក និងមិត្តភាព។ មេដឹកនាំទាំង អស់ក៏បានប្តេជ្ញាអំពីការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សា សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងឧបទ្វីបកូរ៉េ និងបានអំពាវនាវឱ្យមានការរំសាយ អាវុធនុយក្លេអ៊ែរក្នុងឧបទ្វីប តាមរយៈដំណោះស្រាយដោយសន្តិវិធី រួម ទាំងបង្កើតនូវលក្ខខណ្ឌសម្រាប់ការចរចាភាគីឡើងវិញ និងការអនុវត្តឱ្យ បានពេញលេញនូវសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ និងបានបន្តកិច្ចសហប្រតិបត្តិការក្នុងការសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍសហស្សវត្សឆ្នាំ២០១៥ និងក្រោយឆ្នាំបន្ទាប់ ព្រមទាំង គាំទ្រការតាក់តែងនូវរបៀបវារៈអភិវឌ្ឍអង្គការសហប្រជាជាតិ ក្រោយឆ្នាំ ២០១៥ដើម្បីកាត់បន្ថយភាពក្រីក្រ និងផ្លាស់ប្តូរសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងកិច្ចប្រជុំកំពូលវិញ្ញាណក្រុមនោះដែរ មេដឹកនាំ អាស៊ាន ក៏បានជំរុញអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្ម ១៥០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៥ និង២០០ពាន់ លានដុល្លារ នៅឆ្នាំ២០២០។

ពីថ្ងៃទី១៣-១៤ខែធ្នូសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ម៉ីន វ៉ានី ហ៊ុន សែន និងគណប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បាន បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ឆ្លើយតបតាមការអញ្ជើញ របស់លោកជំទាវប្រធានាធិបតី ហ៊៉ាង គឿនហេ។ នៅវិមានខៀវកណ្តាល ទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ហ៊៉ាង គឿនហេ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវការវាយតម្លៃ ខ្ពស់រួមគ្នាចំពោះទំនាក់ទំនងទូតនៃប្រទេសទាំងពីរ កម្ពុជា សាធារណរដ្ឋកូរ៉េ ដែលបានវិវឌ្ឍនីវ័កចម្រើនឥតឈប់ឈរក្នុងរយៈពេលជាង១៧ឆ្នាំ

កន្លងមក បន្ទាប់ពីប្រទេសទាំងពីរបានភ្ជាប់នូវទំនាក់ទំនងជាប្រវត្តិសាស្ត្រ មិនធ្លាប់មាន ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ **ហ៊ុន សែន** ដែលជា ស្ថាបនិកនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ក្នុងជំនួបកំពូលនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រសិនបើប្រទេសមិន បើកទ្វារការទូតនៃប្រទេសទាំងពីរនោះទេ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សា- វរីយ៍លើកទី២៥នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ប្រាកដជាមិន មានវត្តមានកម្ពុជាចូលរួមនោះឡើយ។ លោកជំទាវ **ហ៊ាន់ គឿនហេ** មាន ប្រសាសន៍ថា ជាង១៧ឆ្នាំមុន សម្តេចតេជោបានធ្វើសេចក្តីសម្រេចចិត្ត មួយដ៏ត្រឹមត្រូវ ក្នុងការបង្កើតចំណងការទូតនៃប្រទេសទាំងពីរកម្ពុជា សាធារណរដ្ឋកូរ៉េ។ លោកជំទាវប្រធានាធិបតីមានប្រសាសន៍បន្តថា ជា លទ្ធផលនៃសេចក្តីសម្រេចចិត្ត និងថាមពលដែលសម្តេចតេជោបានជំរុញ នោះ បានធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរបានឈានដល់កម្រិតមួយដ៏ សំខាន់។ លោកជំទាវសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេច តេជោនាយករដ្ឋមន្ត្រីមកកាន់សាធារណរដ្ឋកូរ៉េនៅពេលនេះនឹងបន្តពង្រឹង នូវភាពជោគជ័យ ដែលភាគីទាំងពីរសម្រេចបានកាលពីពេលកន្លងមក។ ក្នុងជំនួបពិភាក្សាគ្នានេះ មេដឹកនាំទាំង២ បានឯកភាពគ្នាក្នុងការបង្កើន កម្រិតទំនាក់ទំនងប្រទេសទាំងពីរ ដោយផ្តើមចេញពីទំនាក់ទំនងភាពជា ដៃគូ ទៅកាន់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រតែម្តង។ សម្តេចតេ- ជោនាយករដ្ឋមន្ត្រី បានឯកភាពទៅនឹងគំនិតផ្តួចផ្តើមរបស់សាធារណរដ្ឋ កូរ៉េ ក្នុងការបង្កើតអនុព័ន្ធយោធានៃប្រទេសទាំងពីរក្នុងប្រទេសផងខ្លួន និង ការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត និងខេត្ត ក្រុង និងក្រុងនៃប្រទេសទាំងពីរ ផងដែរ។ មេដឹកនាំទាំងពីរមិនទាន់ពេញចិត្តនៅឡើយចំពោះទំហំពាណិជ្ជ- កម្មនៃប្រទេសទាំងពីរ ដែលក្នុងនោះកាលពីឆ្នាំ២០១១ ទំហំពាណិជ្ជកម្ម មានត្រឹមតែ ៥៣៨ លានដុល្លារ និងនៅឆ្នាំ២០១៣ មានការកើនដល់ ៧៥០ លានដុល្លារក៏ពិតមែន ប៉ុន្តែមេដឹកនាំទាំងពីរបានស្នើឱ្យមានការខិតខំទាំង អស់គ្នាបន្ថែមទៀត ដើម្បីជំរុញឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឈាន ដល់ចំណុចកំពូល ក្នុងនោះសម្តេចតេជោបានស្នើដល់ភាគីកូរ៉េផ្តល់នូវការ សម្បទានក្នុងការនាំអង្ករ និងទំនិញផ្សេងៗពីកម្ពុជាមកកាន់ទីផ្សារកូរ៉េ បង្កើនការវិនិយោគ និងជំរុញអ្នកទេសចរទៅកាន់កម្ពុជាផងដែរ។ សម្តេច តេជោ **ហ៊ុន សែន** បានស្នើដល់ភាគីកូរ៉េបង្កើនតួនាទីដល់ពលករកម្ពុជាមក បំពេញការងារនៅកូរ៉េ ចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា តាមរយៈការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា និងផលិតភាពនៅកម្ពុជា រួម ទាំងការសិក្សាសាកល្បង តាមរយៈជំនួយឥតសំណងផងដែរ។ ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរក៏បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារសន្ទនាគោល- នយោបាយប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ ដែលបានពិភាក្សាគ្នាយ៉ាងយក ចិត្តទុកដាក់ទៅលើការត្រៀមការអនុវត្ត និងការតាមដានគម្រោងនានានៅ ប្រទេសកម្ពុជា ពិសេសគឺគម្រោងចលនាភូមិថ្មី។ ប្រមុខថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាតំបន់ និងអន្តរ- ជាតិ ដែលក្នុងនោះកម្ពុជានឹងធ្វើជាប្រទេសសម្របសម្រួលអាស៊ាន-សា- ធារណរដ្ឋកូរ៉េពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ ដែលកម្ពុជានឹងធ្វើឱ្យចេញជា

រូបរាងនូវវេទិកាធុរកិច្ចមេគង្គ សាធារណរដ្ឋកូរ៉េនៅឆ្នាំ ២០១៥ ខាងមុខ នេះ។ ទាក់ទិនទៅនឹងការគោរពអញ្ជើញពីសម្តេចតេជោ ក្នុងព្រះបរមនាម ព្រះករុណាព្រះមហាក្សត្រកម្ពុជា លោកជំទាវប្រធានាធិបតីមានប្រសាសន៍ ថា លោកជំទាវនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋក្នុងពេលវេលាដ៏ សមស្របខាងមុខ បន្ទាប់ពីក្រសួងការបរទេសនៃប្រទេសទាំងពីរបានជួប ពិភាក្សាគ្នាដើម្បីរៀបចំគម្រោងនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ជំទាវទៅកាន់ប្រទេសកម្ពុជានោះ។ បន្ទាប់ពីកិច្ចចរចាកំពូលទ្វេភាគីរួចមក សម្តេចតេជោ **ហ៊ុន សែន** និងលោកជំទាវ **ហ៊ាន់ គឿនហេ** បានអញ្ជើញ ធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ ក្នុងនោះ ៖

ទី១-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យអប់រំ ។

ទី២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេ ភាគីដើម្បីលើកទឹកចិត្តធុរជនវ័យក្មេងកម្ពុជា សាធារណរដ្ឋកូរ៉េ ក្នុងការចាប់ ផ្តើមធុរកិច្ច។

ទី៣-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើ ការថែទាំសុខភាព និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។

ទី៤-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកម្ម- សិទ្ធិបញ្ជា។

ទី៥-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការរៀបចំប្រព័ន្ធទូទាត់ សងប្រាក់តម្លៃរយក្នុងប្រទេសកម្ពុជា។

អំឡុងទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលកណ្តាល ចលនាភូមិថ្មី សេម៉ា- អីលអ៊ិនដុង នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៤ សម្តេចតេជោ **ហ៊ុន សែន** បានមានប្រសាសន៍ថា កម្ពុជាកំពុងតែ មានការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីល្បឿននៃចលនាភូមិថ្មី ហើយកំពុងតែ ទាក់ទាញនូវការជួយឧបត្ថម្ភពីសាធារណរដ្ឋកូរ៉េ ទៅលើប្រតិបត្តិការនៃ ចលនាភូមិថ្មីនៅកម្ពុជា។ សម្តេចតេជោមានប្រសាសន៍បន្តថា តាមរយៈបទ ឧទ្ទេសនាមរបស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកណ្តាលចលនាភូមិថ្មី សេម៉ា- អីល អ៊ិនដុង បានធ្វើឱ្យសម្តេចកាន់តែមានការចាប់អារម្មណ៍ និងមានការ យល់ដឹងកាន់តែខ្លាំងឡើងអំពីចលនានៃការបង្កើតភូមិថ្មី ដែលផ្តើមចេញពី ទីនេះដើម្បីធ្វើការពង្រីកទៅកាន់តំបន់ដទៃទៀតរួមទាំងប្រទេសកម្ពុជាផង ដែរ។ មជ្ឈមណ្ឌលកណ្តាលនៃចលនាភូមិថ្មី សេម៉ាអីលអ៊ិនដុង បានបង្កើត ឡើងនៅឆ្នាំ១៩៧២ដើម្បីធ្វើការបណ្តុះបណ្តាលថ្នាក់ដឹកនាំកូរ៉េស្តីពីគោល នយោបាយនៃការអភិវឌ្ឍ និងរៀបចំកសាងតំបន់អភិវឌ្ឍន៍បទ ។ ការ បង្កើតមជ្ឈមណ្ឌលនេះបានផ្តើមចេញពីការដឹកនាំរបស់អតីតប្រធានាធិប- តីសាធារណរដ្ឋកូរ៉េ គឺឯកឧត្តម **ហ៊ាន់ ជុនហ៊ី** ជាឪពុកបង្កើតរបស់លោក ជំទាវ **ហ៊ាន់ គឿនហេ** ដែលជាប្រធានាធិបតីបច្ចុប្បន្នរបស់សាធារណរដ្ឋ កូរ៉េ ហើយដែលចលនានេះទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ១៩៨៦ មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងនៅក្នុងទីតាំងនេះ ដោយធ្វើការបណ្តុះបណ្តាល ដល់ថ្នាក់ដឹកនាំវ័យក្មេងប្រមាណ១២០០០ នាក់ ក្នុង១ឆ្នាំ និងបានរួមចំណែកបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំមកពី

បណ្តាប្រទេសនានាលើសកលលោកប្រមាណជា ៨០០០នាក់ ក្នុងនោះរួមមានថ្នាក់ដឹកនាំមកពីប្រទេសកម្ពុជាចំនួន១២រូបផងដែរ។ លោក ស៊ីម យុន ចុង ប្រធានមជ្ឈមណ្ឌលកណ្តាល សេម៉ាអ៊ីលអ៊ិនដង មានប្រសាសន៍ថា ចលនាភូមិថ្មីនេះវាមានអត្ថន័យថា ជាចលនាមួយដែលយើងទាំងអស់គ្នា នាំគ្នាសរសើរដោយមានសេចក្តីសុខ ដោយយើងប្រើដោយកម្លាំងខ្លួនឯង មិន ត្រឹមតែគ្រួសាររបស់យើងតែម្នាក់ទេ ពោលគឺរួមទាំងអ្នកជិតខាងរបស់ យើងផងដែរ នោះគឺជាចលនាមួយដែលនាំឱ្យមនុស្សទូទាំងប្រទេសទទួល បាននូវភាពសុខសាន្ត និងជាចលនាមួយរបស់ប្រជាពលរដ្ឋដែលទទួល បានជោគជ័យពិតប្រាកដ ដោយផ្តើមចេញពីឆន្ទៈពិតប្រាកដរបស់ខ្លួនឯង ដែលពួកគាត់បានប្តេជ្ញាថានឹងរត់ចេញពីភាពក្រីក្រ ។ លោកប្រធានមាន ប្រសាសន៍ថា កាលពីខែមិថុនាឆ្នាំ២០១៣ ចលនាភូមិថ្មីនេះត្រូវបានចុះក្នុង បញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូហើយ នៅពេលនេះ ចលនាភូមិថ្មីមួយនេះ ត្រូវបានមហាជនទូទៅទទួលស្គាល់ថាជាមរតកដ៏ អស្ចារ្យមួយសម្រាប់សង្គមមនុស្សជាតិផងដែរ។ លោក ស៊ីម យុនចុង មាន ប្រសាសន៍បន្តថា សម្រាប់ប្រទេសកម្ពុជា យើងបានអញ្ជើញសិក្ខាកាម ចំនួន ១៩០នាក់ រួចមកហើយ ដើម្បីធ្វើការបណ្តុះបណ្តាលអំពីចលនាភូមិ ថ្មី ហើយចាប់ពីឆ្នាំ២០០៩មក យើងបានធ្វើការបង្កើតភូមិគំរូចំនួន២ ក្នុង ប្រទេសកម្ពុជា ដែលភូមិទាំងពីរនោះកំពុងមានការរីកចម្រើនជាលំដាប់ផង ដែរ។ យោងតាមភាពជោគជ័យនោះអង្គការ KOICA កំពុងធ្វើការសាកល្បង នូវកម្មវិធីទ្រង់ទ្រាយធំមួយនៅពេលខាងមុខក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា សាធារណរដ្ឋកូរ៉េបានផ្តល់ជំនួយជាច្រើនក្នុងការស្តារ សេដ្ឋកិច្ច និងអភិវឌ្ឍសមិទ្ធផលសង្គមក្នុងប្រទេសកម្ពុជា ពោលគឺជាប់ ចំណាត់ថ្នាក់ទី៤ បន្ទាប់ពីប្រទេសចិន ជប៉ុន និងធនាគារអភិវឌ្ឍអាស៊ី។ ជំនួយរបស់សាធារណរដ្ឋកូរ៉េផ្តោតលើវិស័យសំខាន់ៗ និងជាអាទិភាព ចំនួន៤ រួមមាន ៖

- ទី១-ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ។
- ទី២-វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល។
- ទី៣-ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតទៅលើការអប់រំ និងការ បណ្តុះបណ្តាលវិជ្ជាជីវៈ។
- ទី៤-វិស័យសុខាភិបាល ។

លើវិស័យអប់រំ កាលពីឆ្នាំ២០១៣ កន្លងទៅ មានមន្ត្រីរាជរដ្ឋាភិបាល និងនិស្សិតកម្ពុជាចំនួន២៧០នាក់ បានទៅសិក្សានៅសាធារណរដ្ឋកូរ៉េ ជាមួយគ្នានេះពីឆ្នាំ២០១៣ រហូតមកដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ សាធារណរដ្ឋកូរ៉េបានបញ្ជូនក្រុមអ្នកស្ម័គ្រចិត្តចំនួន ៤១៤នាក់មកបម្រើ ការងារនៅក្រសួងអប់រំ ក្រសួងអភិវឌ្ឍន៍បទ ក្រសួងសុខាភិបាល ក្រសួង ទេសចរណ៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនេះពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៤ សាធារណរដ្ឋកូរ៉េបានបញ្ជូនអ្នកជំនាញការចំនួន ៤៧២ មកបម្រើការងារនៅក្រសួងអភិវឌ្ឍន៍បទ អប់រំ សេដ្ឋកិច្ច និងទីស្តី- ការគណៈរដ្ឋមន្ត្រី។ ក្នុងឆ្នាំ២០១៤នេះ ដែរ សាធារណរដ្ឋកូរ៉េបានផ្តល់នូវ ជំនួយឥតសំណងដល់កម្ពុជាដែលមានទឹកប្រាក់ ២១លានដុល្លារ សម្រាប់ បម្រើដល់វិស័យសាធារណការ សេដ្ឋកិច្ច សុខាភិបាល និងអភិវឌ្ឍន៍ជនបទ ។ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៣ សាធារណរដ្ឋកូរ៉េបានផ្តល់នូវកម្ចីតណទាន មានទឹកប្រាក់ ១៥៨៨លានដុល្លារដល់កម្ពុជា និងបានផ្តល់ជំនួយដល់សា- លាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម គិតដល់ខែមិថុនា ឆ្នាំ២០១២ មានទឹក ប្រាក់ ១ ៣៥០ ០០០ ដុល្លារ។ លើការងារមនុស្សធម៌ សាធារណរដ្ឋកូរ៉េបាន រួមចំណែកផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះផ្តល់ជំនួយជាសម្ភារៈ ដល់ជនរងគ្រោះដោយខ្យល់ព្យុះកេតសាណា មានទឹកប្រាក់ ២០០ ០០០ ដុល្លារកាលពីខែវិច្ឆិកាឆ្នាំ២០០៩និងផ្តល់ជំនួយជួយដល់ជនរងគ្រោះដោយ គ្រោះធម្មជាតិទឹកជំនន់ក្នុងឆ្នាំ២០១១មានទឹកប្រាក់ ២០០០០០ ដុល្លារ។



សូមគោរពឯកឧត្តម លោកជំទាវ និងប្រិយមិត្តអ្នកអានជាទីគោរព
 សូមចូលមក Facebook Page : **Pracheachun Magazine-ទស្សនាវដ្តីប្រជាជន**
 ហើយចុច Like និង Share ដើម្បីទទួលបានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ព្រមទាំងផ្តល់ទស្សនៈ ឬ មតិផ្សេងៗ

សម្តេចតេជោ : កម្ពុជាកំពុងបង្កើនវប្បធម៌សន្តិសុខ អតុល្យភាពទាំង ១២ ការលើកកម្ពស់ជីវភាពរួមជាជំហាននៃជនបទ ការអនុវត្តច្បាប់គោលទាំង ៣ នៃវិស័យយុត្តិធម៌



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ក្នុងខែធ្នូឆ្នាំ ២០១៤ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំខាន់ៗមួយចំនួន ដែលនៅក្នុងឱកាសទាំងនោះ សម្តេចបានថ្លែងសង្កត់ថា ដែលមានខ្លឹមសារដ៏ជ្រាលជ្រៅទាក់ទងនឹងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ។

* ព្រឹកថ្ងៃទី ១ ខែធ្នូសម្តេចតេជោ ហ៊ុន សែនបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជានិច្ចពេញ ។ នាពេលនោះសម្តេចបានលើកឡើងនូវអតុល្យភាព ១២ ចំណុច ដែលកម្ពុជាកំពុងជួបប្រទះ។ សម្តេចបានរំលឹកថាកាលពីទសវត្ស ៨០ អតុល្យភាពនៅក្នុងប្រទេសកម្ពុជាមានតែ ៤ ទេ ។ ក្រោយមក អតុល្យភាពនេះបានកើនឡើងដល់ ៦ រហូតដល់ ១០ ហើយនៅពេលបច្ចុប្បន្នគឺមានការកើនឡើងរហូតដល់១២ ។ នេះជាចុងខ្សែច្រើននៃចំណងមួយ ។

អតុល្យភាពទាំង១២យ៉ាងនោះសម្តេចតេជោបានបញ្ជាក់ថាៈទី១.អតុល្យភាពរវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង់ ។ បញ្ហានេះមិនងាយបញ្ចប់ទេទោះបីប្រទេសអភិវឌ្ឍន៍ដល់ណាក៏ដោយ សេចក្តីត្រូវការ និងការផ្គត់ផ្គង់នៅតែជាបញ្ហាចំណោទដែលត្រូវដោះស្រាយ គ្រាន់តែបញ្ហាវាទៅតាមវិស័យតែប៉ុណ្ណោះ។

ទី២.អតុល្យភាពរវាងចំណូល និងចំណាយថវិកាជាតិ។ ពិតមែនហើយនៅលើពិភពលោកនេះមានប្រទេសមិនច្រើនទេដែលមានអតិរេកថវិកា។ សម្រាប់កម្ពុជាបើនិយាយពីចំណូល និងចំណាយចរន្តគឺមានអតិរេកសម្រាប់យកមកដំឡើងបៀវត្សរ៍មន្ត្រីរាជការម្ខាងនិងម្ខាងទៀតយកទៅវិនិយោគខាងហេដ្ឋារចនាសម្ព័ន្ធ។ សម្រាប់ថវិកាឆ្នាំក្រោយនេះយើងបានដើរលើសគោលដៅ ហើយសម្រាប់ការចំណាយទៅលើបៀវត្សរ៍បុគ្គលិក ។ ចំណាយលើបៀវត្សរ៍តាមគោលការណ៍គេឲ្យតាមត្រឹម៤០%នៃចំណាយចរន្តទេ។ តែឥឡូវយើងចាយរហូតដល់ទៅ៤៩%នៃចំណាយចរន្ត។ បើគិតពីផលិតផលសរុបក្នុងស្រុក (ផ.ស.ស) គេឲ្យតាមត្រឹម ៤% នៃផ.ស.ស ប៉ុន្តែយើងបានចាយដល់ទៅ៩%នៃផ.ស.សដើម្បីយិតយោងជីវភាពមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនិងសោធននិវត្តន៍ផងដែរ ។

ទី៣.អតុល្យភាពរវាងការនាំចេញនិងការនាំចូល។ ពីដើមការនាំចេញរបស់កម្ពុជាមានត្រឹម ១០០ លានដុល្លារ។ ឥឡូវយើងនាំចេញបានរហូត ៦ ទៅ ៧ ពាន់លានដុល្លារតែនាំចូល ៩ ពាន់លានដុល្លារ។ វានៅតែមានអតុល្យភាពជញ្ជីងពាណិជ្ជកម្ម ។ យើងខិតខំជំរុញការនាំចេញ។ ខិតខំធ្វើតុល្យភាពរួមតែយើងមិនអាចធ្វើតុល្យភាពរវាងប្រទេស និងប្រទេសបានទេ ។

ទី៤.អតុល្យភាពរវាងរូបិយវត្ថុ និងទំនិញដែលចំណុចនេះត្រូវក្តាប់ឱ្យជាប់ ។ ទាមទារឲ្យយើងគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចឲ្យបានរឹងមាំ ។ ទប់ស្កាត់អតិផរណា និងរក្សាកម្លាំងទិញនៃប្រាក់រៀលរបស់យើង។ នេះជាចំណុចពិសេសមិនអាចឲ្យរហូតបានទេក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ។

ទី៥.អតុល្យភាពរវាងសេចក្តីត្រូវការនៃការអភិវឌ្ឍ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនៅមិនទាន់គ្រប់គ្រាន់។

ទី៦.អតុល្យភាពរវាងសេចក្តីត្រូវការនៃការអភិវឌ្ឍ ជាមួយធនធានមនុស្សរបស់យើងដែលនៅខ្វះជំនាញឬនៅមានកម្រិត ។

ទី៧.អតុល្យភាពរវាងសេចក្តីត្រូវការនៃជីវភាពរស់នៅជាមួយនឹងបៀវត្សរ៍ទាប ។

ទី៨.អតុល្យភាពរវាងកំណើនកម្លាំងពលកម្ម និងការងារធ្វើដែលក្នុងនោះរាប់ទាំងកង្វះដីធ្លីបង្កបង្កើនផលផង ។

ទី៩.អតុល្យភាពរវាងការងារធ្វើ និងកង្វះពលកម្ម និងមុខរបរ។ បញ្ហាបានចាប់ផ្តើមចេញនៅតាមតំបន់មួយចំនួន។ បញ្ជូនកូនចៅមកធ្វើការនៅរោងចក្រដល់ស្រែចម្ការពុំមានកម្លាំងពលកម្ម ខណៈពេលដែលពលកររបស់យើងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ កាន់តែច្រើនដោយប្រាក់កម្រៃនៅទីនោះខ្ពស់ជាង។

ទី១០.អតុល្យភាពរវាងវត្តមានដើម និងកង្វះមធ្យោបាយកែច្នៃដើម្បីបង្កើនតម្លៃបន្ថែម ។

ទី១១.អតុល្យភាពរវាងផលិតផលដែលផលិតបាន និងកង្វះទីផ្សារ ។

ទី១២.អតុល្យភាពរវាងតម្រូវការផ្នែកសេវាកាន់តែច្រើន និងល្បឿនលឿនជាមួយប្រព័ន្ធច្បាប់នៅខ្វះខាត និងស្ថាប័នឆ្លើយតបនៅក្នុងល្បឿនយឺត និងខ្វះប្រសិទ្ធភាពប្រសិទ្ធភាពតិច ។

សម្តេចតេជោបានបញ្ជាក់ថាអតុល្យភាពទាំង១២នេះជាបញ្ហាសំខាន់សម្រាប់សង្គមកម្ពុជានាពេលបច្ចុប្បន្នដែលត្រូវដោះស្រាយ។ អតុល្យភាពនេះមិនទាន់រាប់បញ្ចូលនូវអតុល្យភាពនៅពេលកម្ពុជាធ្វើសមាហរណកម្មអាស៊ាននៅឡើយផង។

* ព្រឹកថ្ងៃទី ២ ខែធ្នូ សម្តេចតេជោបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីការប្រែក្លាយតំបន់ជនបទក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ដែលប្រារព្ធនៅសណ្ឋាគារប៊ុរីអង្គរខេត្តសៀមរាប ។

ថ្ងៃនៅក្នុងឱកាសនោះសម្តេចបានលើកឡើងនូវអនុសាសន៍ចំនួន ៤ :



សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីការប្រែក្លាយតំបន់ជនបទក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ

ទី១.ត្រូវរកវិធានការបន្តលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងការបង្កើតការងារនៅក្នុងតំបន់ជនបទទាំងក្នុង និងក្រៅវិស័យកសិកម្ម ជាពិសេសសម្រាប់ក្រុមយុវជន។ ក្នុងនោះ ចាំបាច់ត្រូវធានាឲ្យបាននូវការតភ្ជាប់អង្គសកម្មរវាងតំបន់ជនបទ និងទីក្រុង ដោយផ្ដោតការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបង្កើតនូវលំហូរទំនិញ ចំណេះដឹងបច្ចេកវិទ្យានិងហិរញ្ញវត្ថុចូលទៅតំបន់ជនបទ ។ ទី២.ធ្វើឲ្យប្រសើរឡើងនូវរបៀបវារៈដែលអាចឲ្យប្រជាជនជនបទមានលទ្ធភាពទទួលបាននូវធនធានចាំបាច់និងកសាងសមត្ថភាពរបស់ខ្លួន ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរឆ្ពោះរកការអភិវឌ្ឍជនបទប្រកបដោយចីរភាព។ ទី៣.ត្រូវពិនិត្យមើលកសិកម្មខ្នាតតូចនៅតាមជនបទសម្រាប់ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភទាំងក្នុងតំបន់ និងពិភពលោក។ កសិកម្មគ្រួសារខ្នាតតូចមានតួនាទីស្នូលក្នុងកិច្ចអភិវឌ្ឍន៍ជនបទ។ ជាទម្រង់កសិកម្មដែលមានលក្ខណៈគ្របដណ្តប់នៅក្នុងវិស័យផលិតកម្មស្បៀងអាហារ ក្នុងខណៈពេលនៃការកើនឡើងសេចក្តីត្រូវការលើអាហារ និងបង្កើតកាលានុវត្តភាពគ្រួសារកសិករ និងបង្កើនសកម្មភាពធុរកិច្ច ។ ទី៤.ត្រូវលើកកម្ពស់ភាពធន់របស់គ្រួសារក្រីក្រនៅជនបទប្រជាជននៅជនបទងាយទទួលរងគ្រោះ ទៅនឹងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរភ្លាមៗ ដែលរុញច្រានពួកគាត់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ ឬបន្តឲ្យពួកគាត់ស្ថិតនៅក្នុងអន្ទាក់នៃភាពក្រីក្រ ពីព្រោះពួកគាត់មិនអាចចាប់បាននូវកាលានុវត្តភាពថ្មីៗនោះទេ ។

សម្តេចតេជោបានបង្ហាញនូវក្តីសង្ឃឹមថាការពិភាក្សាគ្នារបស់អង្គសិក្ខាសាលានេះ នឹងផ្តល់នូវលទ្ធផលជាផ្នែកមួយចំណែកនាំយើងទាំងអស់គ្នាឆ្ពោះទៅកាន់ចក្ខុវិស័យសម្រាប់ការប្រែក្លាយតំបន់ជនបទក្រីក្រនិងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទឲ្យបានលឿនប្រសើរឡើង។

ឯកឧត្តម អ៊ុក វ៉ាន់ឌីន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថាសិក្ខាសាលានេះមានការចូលរួមពីអ្នកជំនាញផ្នែកអភិវឌ្ឍន៍ជនបទជាង ២០០ នាក់ ដែលក្នុងនោះរួមមានអ្នកជំនាញមកពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងថ្នាក់រដ្ឋមន្ត្រីដែលអញ្ជើញមកពីតំបន់អាស៊ី។ សិក្ខាសាលាថ្នាក់តំបន់នេះក៏មានការសហការរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា និង IFAD ។

* ថ្ងៃទី ៤ ខែធ្នូសម្តេចតេជោអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ

ជូននិស្សិតជ័យលាភីចំនួន១៩៧នាក់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីនៅវិទ្យាស្ថានជាតិអប់រំ។ នាពេលនោះសម្តេចបានបញ្ជាក់អំពីការបង្កើតវប្បធម៌នៃការសន្ទនាក្នុងវិស័យនយោបាយ ។

សម្តេចមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងបង្កើននូវវប្បធម៌នៃការសន្ទនា ហើយរឿងនេះបានក្លាយជាប្រធានបទនៃការពិភាក្សារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជាពិសេសរវាងសម្តេចផ្ទាល់ជាមួយនឹងឯកឧត្តម សម រង្ស៊ី។ គឺការខិតខំបង្កើននូវវប្បធម៌នៃការសន្ទនានៅក្នុងសភា ។ សម្តេចបានបន្តថា ថ្ងៃមុនសម្តេចក៏បាននិយាយពីអតុល្យភាព ១២ យ៉ាងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហើយបញ្ហានេះឯកឧត្តម សម រង្ស៊ី ក៏បានសរសេរសំបុត្រមួយជូនសម្តេចដោយបានឯកភាពយល់ស្របចំពោះអតុល្យភាព ១២ យ៉ាងដែលសម្តេចបានលើកឡើង ។ ប៉ុន្តែឯកឧត្តមសមរង្ស៊ីក៏បានលើកថា នៅមានអតុល្យភាពចំនួនពីរទៀតនោះគឺទី១.គម្លាតរវាងអ្នកមាន និងអ្នកក្រ និងទី២.គម្លាតរវាងធនធានជាតិ និងការធ្វើអាជីវកម្ម ។ សម្តេចបានយល់ស្របហើយបានសរសេរសំបុត្រទៅលោកសមរង្ស៊ីវិញ ។ សម្តេចបញ្ជាក់ថានេះជាវប្បធម៌នៃការសន្ទនាដើម្បីកសាងប្រទេសជាតិ ។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា សូមកុំមានការភ័ន្តច្រឡំនៅពេលខាងមុខនឹងមានការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដើម្បីបង្កើតឲ្យមានប្រធានក្រុមតំណាងរាស្ត្រភាគតិច ។ ការបង្កើតឲ្យមានប្រធានក្រុមតំណាងរាស្ត្រនេះមិនមែនគ្រាន់តែសម្រាប់ ២ បក្សដែលមានក្នុងរដ្ឋសភានាពេលនេះទេ ។ ពីមុនយើងមានក្រុមតំណាងរាស្ត្រមួយក្រុម ១០នាក់ៗ ឬ ១២ នាក់ នោះគឺក្រុមសម្រាប់ពិភាក្សា។ ប៉ុន្តែនៅមានប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាទៀត។ គណបក្សដែលមានសំឡេងចាប់ពី ២៥% ឡើងលើ អាចចាត់ទុកជាបក្សធំជាងគេគឺជាដៃគូសន្ទនាជាមួយប្រមុខរាជរដ្ឋាភិបាល ក្នុងការសន្ទនាបញ្ហាប្រទេសជាតិមានឋានៈស្មើនាយករដ្ឋមន្ត្រី ។

សម្តេចបានធ្វើការពន្យល់ថាប្រធានក្រុមតំណាងរាស្ត្រដែលមានឋានៈស្មើនាយករដ្ឋមន្ត្រីគឺជាអាសនៈក្រុមសម្រាប់ការរៀបចំផ្នែកពិធីការតែមិនអាចមានសិទ្ធិអំណាចមកចាត់ចែងការងារជំនួសនាយករដ្ឋមន្ត្រីទេ ។ ដូចនេះនាយករដ្ឋមន្ត្រីសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៃរដ្ឋសភាគឺ



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជាតិ ផ្សព្វផ្សាយច្បាប់គោលទាំង ៣ ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌

ហ៊ុន សែន មិនអាចមានអ្នកណាមកជំនួសបានឡើយ ។ ការរៀបចំនេះគឺដើម្បីបង្ហាញថាមូលណាជាដៃគូពិតប្រាកដជាមួយប្រមុខរាជរដ្ឋាភិបាល។ អ្នកដែលត្រូវបានចាត់តាំងជាប្រធានក្រុមតំណាងរាស្ត្រ ត្រូវធ្វើកិច្ចការជាមួយប្រធានក្រុមតំណាងរាស្ត្រដូចគ្នា និងម្ខាងគណបក្សនីមួយៗត្រូវមានប្រធានក្រុមតំណាងរាស្ត្ររបស់ខ្លួន ដែលចាត់តាំងឡើងដោយគណបក្សនីមួយៗ ប៉ុន្តែប្រធានគណបក្សដែលមានសំឡេង២៥%គឺអាចចាត់ទុកថាជាគណបក្សធំជាងគេហើយ ។ គឺជាដៃគូសន្ទនាជាមួយនាយករដ្ឋមន្ត្រី។ នេះជាការបង្កើតឡើងនូវវប្បធម៌សន្ទនាជំនួសឲ្យការឱ្យការដើរជើងគ្នានៅតាមចិញ្ចើមផ្លូវ ។

* ថ្ងៃទី ៨ ខែធ្នូ នៅវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែនបានជួបជាមួយថ្នាក់ដឹកនាំនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលមានផ្នែករដ្ឋ និងឯកជនមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥៣ ។ នាពេលនោះសម្តេចបានផ្តល់នូវអនុសាសន៍ចំនួន ៦ ចំណុចដែលមាន៖

- ទី១.សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាសូមធ្វើយ៉ាងណាប្រឹងប្រែងឱ្យអស់ពីសមត្ថភាពលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលដល់និស្សិត។ លើកកម្ពស់ប្រសិទ្ធភាព និងគុណភាពសិក្សា ។ ទី២.ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងក្នុងប្រទេស និងក្រៅប្រទេស។ ទី៣. ត្រូវជំរុញធ្វើពិពិធកម្មមុខជំនាញ ។ ទី៤.សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាត្រូវពិចារណាជំរុញច្របាច់បញ្ចូលគ្នានិងពង្រីកសមត្ថភាពនិងមូលធនផង។ ទី៥.សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាគួរបង្កើតមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍ដើម្បីជំរុញឱ្យមានការប្រឡងប្រណាំងនៅក្នុងប្រទេសផង និងក្នុងតំបន់ផង និងទី៦.ពាក់ព័ន្ធនឹងសំណើសូមអនុគ្រោះពន្ធនោះសម្តេចតេជោបានរក្សាទុកនូវអ្វីដែលបានធ្វើកន្លងមក ។

សម្តេចតេជោក៏បានរំលឹកដៃគូកាលពីខែមករាឆ្នាំ២០១២សម្តេចបានជួបជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលកាលនោះមានសមាជិករបស់សមាគមចំនួន ៥២ គ្រឹះស្ថានឧត្តមសិក្សា និងមានសមាជិកចំនួន ៧៥ រូបបានចូលរួម។ គួរបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សាចំនួន ១០៥ នៅតាមរាជធានី និងខេត្ត ១៩ ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន ៣៩ និងឯកជនចំនួន ៦៦ ។

* ព្រឹកថ្ងៃទី១៦ខែធ្នូសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមបើកសន្និសីទជាតិផ្សព្វផ្សាយច្បាប់គោលទាំង ៣ ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ដែលមាន៖ ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីការរៀប

ចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញាដែលបានប្រារព្ធនៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ រាជធានីភ្នំពេញ ។

នាពេលនោះ សម្តេចបានមានប្រសាសន៍ថា ច្បាប់មូលដ្ឋានទាំង៣នេះបានកំណត់គោលការណ៍សំខាន់ៗដែលមានចរិតជាការកែទម្រង់ក្នុងនោះ៖ ទី១.ពង្រឹងគោលការណ៍ឯករាជ្យនៃអំណាចតុលាការ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសំដៅធានាអនាគត និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់កិច្ចដំណើរការនៃការផ្តល់សេវាសាធារណៈក្នុងវិស័យយុត្តិធម៌ឲ្យកាន់តែមានប្រសិទ្ធភាព និងជំនឿទុកចិត្តពីសាធារណជន។ ទី២.បង្កើតឲ្យមានតុលាការជំនាញនៅសាលាជម្រះក្តីជាន់ទាប និងសកាជំនាញនៅសាលាជម្រះក្តីជាន់ខ្ពស់ សំដៅលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈរបស់ចៅក្រម ដើម្បីឆ្លើយតបឲ្យបានសមស្របនិងមានប្រសិទ្ធភាពទៅនឹងតម្រូវការនៃការវិវឌ្ឍសង្គម សំដៅធានាឲ្យការជំនុំជម្រះរឿងក្តីកយុត្តិធម៌កាន់តែមានគុណភាព និងមានការជឿទុកចិត្ត។ ជាមួយគ្នានេះតុលាការពាណិជ្ជកម្ម និងតុលាការការងារ គឺជាតុលាការជំនាញដែលនឹងត្រូវបង្កើតឡើងនៅតាមសាលាជំនុំជម្រះនាពេលខាងមុខ ទៅតាមសុចានភាពជាក់ស្តែងនៃភូមិសាស្ត្រនីមួយៗ។ ទី៣.បង្កើតឲ្យមានអង្គភាពរដ្ឋបាលនៅតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សំដៅបង្កើនប្រសិទ្ធភាពការងារនៃស្ថាប័នតុលាការ និងស្ថាប័នអយ្យការ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាយុត្តិធម៌ ជាពិសេសក្នុងទំនាក់ទំនងរវាងមន្ត្រីរដ្ឋបាលតុលាការដែលនៅបម្រើការងារនៅជួរមុខ និងប្រជាពលរដ្ឋដែលមានការយល់ដឹងតិចតួចអំពីច្បាប់ និងត្រូវការប្រើប្រាស់សេវាយុត្តិធម៌។ ទី៤.រៀបចំបង្កើតឲ្យមានសាលាឧទ្ធរណ៍តំបន់ ដើម្បីបង្កើតសេវាយុត្តិធម៌ឲ្យទៅខិតជិតប្រជាពលរដ្ឋនៅតំបន់ឆ្ងាយ ក៏ដូចជាកាត់បន្ថយការកកស្ទះសំណុំរឿងនៅសាលាឧទ្ធរណ៍ភ្នំពេញ និងបង្កើនភាពឆាប់រហ័សក្នុងការជំនុំជម្រះក្តីផ្តល់យុត្តិធម៌នៅតុលាការជាន់ខ្ពស់។ ទី៥.បង្កើតឲ្យមានគោលការណ៍វិសមតិភាពដើម្បីធានាឲ្យការកាត់ក្តីរបស់ចៅក្រមដោយមិនលម្អៀង ពិសេសការហាមឃាត់មិនឲ្យចៅក្រមជំនុំជម្រះរឿងក្តីដែលមានភាគីម្ខាងជាសាច់ញាតិរបស់ខ្លួន ឬដែលមានមេធាវីការពាររឿងក្តីនោះជាសាច់ញាតិរបស់ខ្លួន ។ ទន្ទឹមនេះចៅក្រម ក៏ត្រូវបានហាមឃាត់ក្នុងការចូលរួមជំនុំជម្រះក្តីតែមួយជាមួយគ្នា និងចៅក្រមផ្សេងទៀតដែលជាសាច់ញាតិទី៣ផងដែរ។ ទី៦. រៀបចំឲ្យមាននីតិវិធីពិសេស ដើម្បីធានាបាននូវភាពអស់ចិត្តរបស់ភាគីចំពោះការជំនុំជម្រះក្តីរបស់តុលាការ ដោយប្រគល់ព្រះរាជតួនាទីថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈព្រះអង្គជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងការស្នើសុំឲ្យសភាពេញអង្គនៃតុលាការកំពូលពិនិត្យ និងសម្រេចឡើងវិញចំពោះករណីសំណុំរឿងណាមួយបានទោះបីជាតុលាការបានសម្រេចជាស្ថាពររួចហើយក៏ដោយ។ ទី៧.បង្កើតឲ្យមានលក្ខន្តិកៈដោយឡែកច្បាស់លាស់មួយសម្រាប់ការគ្រប់គ្រង និងការធានាអាជីពរបស់ចៅក្រម និងព្រះរាជអាជ្ញា។ ទី៨.រៀបចំក្របខណ្ឌចៅក្រមនិងព្រះរាជអាជ្ញា ដោយធ្វើការបែងចែកជា៣ឋាននូវស័ក្តិរូមមាន ឧត្តមចៅ-



ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក មានសភាពទ្រុឌទ្រោម ដែលទាមទារឲ្យមានការជួសជុលបន្ទាន់

គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍ រមណីយដ្ឋានប្រាសាទព្រះវិហារ ហៅកាត់ថាអាយស៊ីស៊ីព្រះវិហារ (ICC- ព្រះវិហារ) បានប្រារព្ធកិច្ចប្រជុំលើកដំបូងរបស់ខ្លួន កាលពីថ្ងៃទី៣ខែធ្នូឆ្នាំ ២០១៤នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានមន្ត្រីនៃប្រទេសចំនួន ៩ក្នុងនោះមានមន្ត្រីនៃអង្គការយូណេស្កូប្រទេសជាសហប្រធានដែលមាន ចិន និងឥណ្ឌា ព្រមទាំងប្រទេសស្លូវេនីកចំនួន៧ រួមទាំងកម្ពុជាក្រុងនិង ប្រទេសបារាំង បែលហ្ស៊ិក អាមេរិក ជប៉ុន កូរ៉េខាងត្បូង និងថៃ។ ទន្ទឹមនេះ ក៏មានតំណាងអង្គការសង្គមស៊ីវិល និងតំណាងប្រទេសផ្តល់បច្ចេកទេស សម្រាប់ចូលរួមថែរក្សា និងអភិវឌ្ឍប្រាសាទព្រះវិហារចូលរួមផងដែរ។

សមាសភាពគណៈកម្មាធិការនេះដឹកនាំដោយសហប្រធានពីររូប គឺ បណ្ឌិត Mohamed Sameh ប្រធានក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការយូ- ណេស្កូនិងបណ្ឌិត Hao Ping ប្រធាននៃសន្និសីទទូទៅរបស់អង្គការយូណេ- ស្កូ ដែលមកពីប្រទេសជប៉ុននៅអាស៊ីប្រទេសឥណ្ឌា និងប្រទេសចិន។ រីឯសមាជិកនៃគណៈកម្មាធិការនេះ មានការចូលរួមពីបណ្តាប្រទេសចំនួន ៩ ក្នុងនោះ ថៃក៏ជាសមាជិកមួយផងដែរ។ តួនាទីនៃគណៈកម្មាធិការនេះ គឺជាអ្នកសម្របសម្រួលវាយតម្លៃចំពោះអាទិភាពទាំងឡាយ មុននឹងអនុ- ញ្ញាតឲ្យអនុវត្តនូវគម្រោងអ្វីមួយពាក់ព័ន្ធនឹងការងារជួសជុលប្រាង្គប្រាសាទ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់ប្រាសាទព្រះវិហារ នោះ។



ឯកឧត្តម សុខ អាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-ព្រះវិហារ)

ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិយូណេស្កូបានមាន ប្រសាសន៍នាពិធីនោះថា ការប្រកាសជាផ្លូវការបង្កើតឡើងអាយស៊ីស៊ីព្រះ វិហារថ្ងៃនេះ គឺអនុលោមទៅតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការបេ- តិកភ័ណ្ឌពិភពលោក និងការអនុម័តពីក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការយូ- ណេស្កូកាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៤ កន្លងមក។ ឯកឧត្តមបន្តថា ការលេចរូបរាងនៃគណៈកម្មាធិការនេះឡើងក៏ដោយសារតែមានការគាំទ្រ ដ៏មានប្រសិទ្ធភាពពីប្រទេសចិន និងប្រទេសឥណ្ឌា និងបណ្តាប្រទេសជា ច្រើនទៀត ដូចជាប្រទេសបារាំង និងប្រទេសជប៉ុន ។ សហប្រធានទាំងពីរ រូបគឺបណ្ឌិត Mohamed Sameh និងបណ្ឌិត Hao Ping សុំទូរតែបាន បង្ហាញពីការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ច ដើម្បីបញ្ចេញសេចក្តីចូលរួមជួយ លើការងារអភិវឌ្ឍន៍ និងអភិរក្សសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ដ៏ល្អល្បាញ នេះឲ្យបានប្រសើរ តាមរយៈការខិតខំជំនុំរួមគ្នាទាំងឡាយ ក៏ដូចជា ការខិតខំរិះរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក្នុងការរួមគ្នា ក្រៀមគ្រប់គ្រងវិវាទ និងបច្ចេកទេសដើម្បីរៀបចំផែនការគ្រប់គ្រងថែរក្សា ការពារឲ្យមាននិរន្តរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ជាទស្សនៈដែលលើកឡើងពី តំណាងប្រទេសជាមិត្តនានា ជាពិសេសឯកអគ្គរាជទូតថៃ ក៏ដូចជាឯកអគ្គ- រដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏សុំទូរតែបានបង្ហាញពីការពេញចិត្ត



ទិដ្ឋភាពរួមនៃកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-ព្រះវិហារ)



ឯកឧត្តម សុខ អាន ដឹកនាំគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ ពិនិត្យស្ថានភាពទ្រុឌទ្រោមនៃប្រាសាទព្រះវិហារ

និងស្វាគមន៍ ការបង្កើតឡើងគណៈកម្មាធិការ អាយស៊ីស៊ី ព្រះវិហារនេះ ដោយបានសន្យាថា នឹងចូលរួមសហការដល់ការងារអភិរក្ស និងអភិវឌ្ឍន៍ ប្រាសាទព្រះវិហាររបស់ខ្មែរ ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរផ្នែកវប្បធម៌ពីគ្នាទៅវិញទៅមក។

តាមរយៈនៃកិច្ចប្រជុំពេញមួយថ្ងៃ អាយស៊ីស៊ីព្រះវិហារសម្រេចនូវលទ្ធផលដំបូងមួយ គឺការជួសជុលផ្នែកមួយនៃប្រាសាទព្រះវិហារដែលមាន សភាពទ្រុឌទ្រោម ដែលទាមទារឲ្យមានការជួសជុលបន្ទាន់។ កិច្ចប្រជុំបាន គាំទ្រជាឯកច្ឆន្ទ៍ដោយយល់ស្របដាក់គោបុរៈទី៥ទៅក្នុងគម្រោងអាទិភាព ចាំបាច់ដើម្បីរៀបចំជួសជុលស្ថានភាពឡើងវិញមុនគេ បន្ទាប់ពីពិនិត្យឃើញថា ស្ថានភាពនៃគោបុរៈទី៥នេះកំពុងទទួលរងនូវភាពទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ ស្ទើរតែរលំទៅហើយនោះ។

យោងតាមការសិក្សាលើលក្ខណៈបច្ចេកទេសនៃគម្រោងជួសជុលពីអ្នក ជំនាញការរបស់អាយស៊ីស៊ីព្រះវិហារបានវាយតម្លៃថា ថវិកាសម្រាប់ប្រើ ប្រាស់ក្នុងដំណើរការជួសជុលគោបុរៈទី ៥ នេះ គ្រោងចំណាយទឹកប្រាក់ ប្រហែលចន្លោះពី ១ លាន ៨ សែន ទៅ ២ លានដុល្លារអាមេរិកសម្រាប់ រយៈពេលអនុវត្ត ៥ ឆ្នាំ។

អង្គប្រជុំ បានជំរុញឲ្យគណៈកម្មាធិការថ្នាក់ជាតិរៀបចំផែនការបច្ចេក- ទេសចងក្រងឯកសារនានា និងគម្រោងថវិកាសម្រាប់បម្រើឲ្យកិច្ចការការ ពារ អភិរក្ស ការជួសជុលឡើងវិញពិសេសគោបុរៈទី៥នេះធ្វើឲ្យបានចប់ សព្វគ្រប់ឆាប់រហ័សដើម្បីស្វែងរកប្រភពធានធាន និងកំណត់ពេលវេលា ឲ្យបានជាក់លាក់ដើម្បីផ្តើមដំណើរការការងារ។

ចំពោះគម្រោងជួសជុលគោបុរៈផ្សេងៗទៀត ក៏បានវាយតម្លៃចរាចរ ផងដែរ ក្នុងនោះ គោបុរៈទី១តាមផែនការគ្រោងអនុវត្តរយៈពេល១៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ប្រមាណជាង៥លានដុល្លារ។ គោបុរៈទី៣ ត្រូវប្រើប្រាស់ រយៈពេលជួសជុលក្នុងចន្លោះពី៣ទៅ៥ឆ្នាំ គ្រោងចំណាយប្រមាណជាង ២លាន៥សែនដុល្លារ និងគម្រោងជួសជុលស្រះទឹកនៅគោបុរៈទី៤គ្រោង នឹងចំណាយទឹកប្រាក់៣លាន៥សែនដុល្លារក្នុងរយៈពេល៣ឆ្នាំ។

ក្រោយកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ **សុខ អាន** ឧបនាយករដ្ឋ- មន្ត្រី និងជាប្រធានបេតិកភណ្ឌជាតិកម្ពុជា និងឯកឧត្តមបណ្ឌិតMohamed Samehសហប្រធានអាយស៊ីស៊ីព្រះវិហារបានថ្លែងក្នុងវេទិកាតុមូលនៅទី លានជល់ដំរីនាវត្រីថ្ងៃទី៣ខែធ្នូថា នៅក្នុងលទ្ធផលនៃជំនួបប្រជុំដំបូងនេះ ការងារដែលអាយស៊ីស៊ីព្រះវិហារបានផ្តោតការយកចិត្តទុកដាក់មុនគេនោះ

គឺជំរុញការផ្សព្វផ្សាយនូវព័ត៌មាន អំពីគម្រោងនៃការអភិរក្សនិងការជួស ជុលប្រាសាទព្រះវិហារ រួមជាមួយទំហំទឹកប្រាក់ដែលត្រូវប្រើប្រាស់ដើម្បី ឲ្យបណ្តាប្រទេសស្ថាបនិក និងប្រទេសជាមិត្តដែលគាំទ្រអាយស៊ីស៊ីព្រះ វិហារនេះបានជ្រាបដើម្បីគេជួយកៀងគរថវិកា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាអាយស៊ីស៊ីព្រះវិហារមានតួ- នាទីសំខាន់ណាស់ មិនត្រឹមតែជួយដល់ការងារគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែ គណៈកម្មាធិការអន្តរជាតិមួយនេះគឺជាអ្នកជួយក្នុងការកៀងគរថវិកា និង ការសិក្សាអំពីបច្ចេកទេសសម្រាប់ការងារអភិរក្សជួសជុល និងការអភិវឌ្ឍ ប្រាសាទព្រះវិហារបានយ៉ាងពេញលេញ។ អ្វីជាសារប្រយោជន៍ធំទទួល បានពីការអភិរក្សនិងអភិវឌ្ឍន៍ប្រាសាទព្រះវិហារនេះ គឺប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅក្នុងតំបន់នេះទទួលបានអត្ថប្រយោជន៍ជាច្រើនពីគម្រោងអភិ វឌ្ឍន៍ទាំងឡាយ ដែលនឹងជួយលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ឲ្យ កាន់តែរីកចម្រើនប្រសើរថែមទៀត។ ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជា- ពលរដ្ឋចូលរួមជួយថែរក្សា កុំកាប់បំផ្លាញព្រៃឈើ ចូលរួមដាំកូនឈើបន្ថែម ជួយថែរក្សាបរិស្ថាននៅជុំវិញតំបន់នេះឲ្យបានល្អ ពិសេសប្រភេទសត្វ ស្ថាបនិកម្រមាន សត្វត្រយឹងយក្ស ត្នាត គឺត្រូវខិតខំជួយថែរក្សាការពារឲ្យ បានគងវង្ស ព្រោះវាអាចជួយបង្កើនការទាក់ទាញទេសចរណ៍បន្ថែមទៀត នៅក្នុងតំបន់នេះ។

គួររំលឹកថា មុននឹងចូលរួមក្នុងកិច្ចប្រជុំដំបូងនៃអាយស៊ីស៊ីព្រះវិហារ គណៈប្រតិភូនៃអាយស៊ីស៊ីព្រះវិហារទាំងអស់ត្រូវបានរាជរដ្ឋាភិបាលរៀប- ចំដំណើរទស្សនកិច្ចទៅកាន់ប្រាសាទព្រះវិហារ ដែលស្ថិតនៅខេត្តព្រះវិហារ។ គណៈប្រតិភូបានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្នាដៃស្ថាបត្យកម្មរបស់ បុព្វបុរសខ្មែរ ហើយក៏ចាប់អារម្មណ៍ខ្លាំងផងដែរចំពោះសភាពទ្រុឌទ្រោម នៃប្រាសាទនេះ។ ប្រការនេះទើបជំរុញឲ្យលទ្ធផលនៃអាយស៊ីស៊ីព្រះវិហារ លើកទី១សម្រេចចេញនូវគម្រោងបន្ទាន់មួយចំនួនយ៉ាងដូច្នោះ។ ជោគជ័យ នៃកិច្ចប្រជុំដំបូងរបស់អាយស៊ីស៊ីព្រះវិហារ ធ្វើឲ្យយើងកាន់តែមានសុទិដ្ឋិ- និយមចំពោះនិរន្តរភាពជារៀងរហូត នៃប្រាង្គប្រាសាទជាទីសក្ការៈរបស់ ប្រជាជាតិយើងនេះ និងជាបេតិកភ័ណ្ឌរបស់មាតុភូមិទាំងមូល ចៀសផុតពី ការខូចខាតអន្តរាយ ដូចបានកើតមានកន្លងទៅ។ អាយស៊ីស៊ីព្រះវិហារនឹង បន្តបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ ដូចអាយស៊ីស៊ីអង្គរ ដូច្នោះដែរ។

សកម្មភាពសមាជិកព្រឹទ្ធសភា-រដ្ឋសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខប្រជាជននៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលកំពុង មានការភ្ញាក់ផ្អើលនឹងការឆ្លងមេរោគអេដស៍។ នៅពេលនោះឯកឧត្តមបានអំពាវនាវឲ្យប្រជា- ពលរដ្ឋមានការស្ងប់ចិត្ត និងបានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់កុំ ធ្វើសម្ភាសន៍ជាមួយអ្នកជំងឺ និងកុំផ្សព្វផ្សាយនូវរឿងរ៉ាវដែលពុំទាន់មានភាពច្បាស់លាស់ នោះ។



ថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៤ នៅគេហដ្ឋានក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត **ទួន ឡៀង** អនុប្រធានទី២រដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការ- ងារជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យការងារឆ្លង សេចក្តីព្រាងឯកសារគម្រោងរបាយការណ៍ស្តីពីសភាពការណ៍ទូទៅឆ្នាំ២០១៣-២០១៤ សភាពការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ និងទិសដៅការិក្ខរបស់គណបក្សឆ្នាំ២០១៥ ព្រមទាំង បទអន្តរាគមន៍របស់ខេត្តចំនួន១៥នាទី ។ ឯកសារទាំងពីរនេះជាឯកសារដែលខេត្តត្រៀមលក្ខណៈដើម្បី ចូលរួមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សនៅថ្ងៃទី ៣០-៣១ ខែមករា និង ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៥ តាមការជូនដំណឹងរបស់ខ្លួនកាលពីមុនគណៈកម្មាធិការកណ្តាលគណបក្ស- ប្រជាជនកម្ពុជា ។



ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤ នៅសាលាមហាស្រុកព្រៃវែងខេត្តរតនគិរី ឯកឧត្តម **ម៉ឺន យ៉ាង** សមាជិក គណៈ អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សារាជសិប្ប សាមគ្គីសង្គ្រោះជាតិមិត្តភក្តិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ធិព្រឹកអបអរសាទរឧបអនុស្សាវរីយ៍ លើកទី៣៦ ទិវាកំណើតរាជសិប្បសាមគ្គីអភិវឌ្ឍន៍មិត្តភក្តិកម្ពុជា និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៤ និងទិសដៅការងារឆ្នាំ២០១៥របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតន គិរី ។ ពិធីក៏បានធ្វើការចែកអំណោយប្រាក់ចំណូលនិវត្តន៍ និងប្រជាពលរដ្ឋចំនួន ៥០ នាក់ ដោយ ក្នុងម្នាក់ៗទទួលបានភ្លុយ១ ស្ករត្នោត១គីឡូ ស្ករស១គីឡូ ទឹកដោះគោ១កំប៉ុង និងថវិកាចំនួន ២ម៉ឺន រៀល។ គណៈអធិបតីក៏បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយដល់ប្រជាពលរដ្ឋ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបានមី ៥ កញ្ចប់ ត្រីខ្លី២កំប៉ុង ទឹកដោះគោ១កំប៉ុង ស្ករស១គីឡូ និងថវិកាចំនួន ២ម៉ឺនរៀល។ ជូនលោក លោកស្រី ជាវរដ្ឋបណ្ឌិត គិលានុប្បជ្ជាក ២០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ៥ ម៉ឺនរៀល។

ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៤ លោកជំទាវ **ម៉ែន សំអុន** ឧបនាយក- រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការ- កិច្ច សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធាន ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង បាន អញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំផ្ទៃក្នុង របស់គណៈកម្មាធិការគណ- បក្សខេត្តស្វាយរៀង ដើម្បីពិភាក្សាចូលរួមតិលើសេចក្តីព្រាងរបាយ- ការណ៍ស្តីពីសភាពការណ៍ទូទៅនៅឆ្នាំ២០១៣-២០១៤ សភាពការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ និងទិសដៅការិក្ខ របស់គណបក្សឆ្នាំ២០១៥។ លោកជំទាវបានធ្វើការកត់សម្គាល់ជាវិជ្ជមាន ចំពោះលទ្ធផលការងាររបស់គណបក្សខេត្ត ក្នុងការអនុវត្តកម្មវិធីនយោ- បាយរបស់គណបក្សលើគ្រប់វិស័យ ការកសាងពង្រឹងគណបក្ស និងការ បោះឆ្នោត ព្រមទាំងចំណុចវិជ្ជមាន និងបញ្ហាប្រឈមសំខាន់ៗដែលគណបក្សខេត្តទាំងមូលត្រូវបន្តខិតខំពុះពារជម្នះដើម្បីពង្រឹងការដឹកនាំរបស់គណបក្ស។ លោកជំទាវក៏បានណែនាំអំពីទិសដៅ ការងារមួយចំនួនដល់គណបក្សគ្រប់ថ្នាក់ក្នុងខេត្តក្នុងស្មារតីចូលរួមអបអរសាទរមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដែលនឹងដំណើរការនៅដើមឆ្នាំ ២០១៥ ខាងមុខ។



ថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៤ឯកឧត្តម**អែតឺមយ៉ាន**ឧបនាយករដ្ឋមន្ត្រីសមាជិកគណៈអចិន្ត្រៃយ៍គណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រួមជាមួយឯកឧត្តម **គោរម្យ សៅរៀត** អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបែបសិលាភស្តុតាងអគារសិក្សា១ខ្នង ស្មើនឹង៦បន្ទប់នៅសាលាបឋមសិក្សាសំរោងឃុំទឹកដៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។ អគារ នេះជាអំណោយរបស់ខេត្តយូណេស្កូ សាធារណរដ្ឋប្រជាមានិតចិន ក្នុងតម្លៃទឹកប្រាក់ ៥០ ម៉ឺនយ៉ន (ប្រាក់ ចិន) ឬ ៨ ម៉ឺនដុល្លារអាមេរិក។



សកម្មភាពសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ នៅសាលសិក្ខាសាលាបណ្ណាល័យ ឯកឧត្តម **នេត ខន** អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការប្រើប្រាស់សិទ្ធិ និងច្បាប់ ដើម្បីអប់រំ សាទរខួបលើកទី៦៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ។ ឯកឧត្តម បានគូសបញ្ជាក់ថា យុគសម័យបច្ចុប្បន្ន សិទ្ធិមនុស្ស និងនីតិវិធី តែងតែផ្សារភ្ជាប់គ្នាដោយជិតស្និទ្ធ ហើយមនុស្សគ្រប់រូបមានសិទ្ធិតាំងពីថ្ងៃដំបូង មកម៉្លោះ គឺសិទ្ធិទទួលបានសញ្ញាតិអត្រានុកូលដ្ឋាន ការគាំទ្រផ្នែកសុខុមាលភាព ចំណីអាហារ សម្លៀកបំពាក់ សិទ្ធិទទួលបានការទំនុកបម្រុង អប់រំពីឪពុកម្តាយ ក្រុមគ្រួសារ គ្រូបាចុយ និងរដ្ឋ ។ តាម ស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំលើកកម្ពស់សិទ្ធិមនុស្ស ដោយបានបង្កើតជា ច្បាប់បទប្បញ្ញត្តិ និងយន្តការនានាទាំងនៅក្នុងរាជរដ្ឋាភិបាល នៅក្នុងសភា និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនសម្រាប់យន្តការតាមដាន និងការពារលើការគោរពសិទ្ធិមនុស្ស ។

ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម **ម៉ែម ម៉ីនហេង** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមដំណើរដោយឯកឧត្តម **ច័ន្ទ សុផល** អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង នៅក្នុងបរិវេណវត្តរកា ដោយនាំយកអំណោយមួយចំនួនទៅចែក ជូនផងដែរ ។



ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម **អ៊ុន សំហេង** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ ពិនិត្យស្ថានភាពទូទៅ និងខ្សែចង្វាក់ផលិតកម្មនៅរោងចក្រកាត់ដេរសម្លៀក បំពាក់ខូហ្វីស្កូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម **វ៉ង សុត** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន អញ្ជើញជួបសួរសុខទុក្ខកុមារដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាភ្នំសង្ឃឹម បវេល ខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយអ្នកដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទានៃទីបញ្ជាការដ្ឋានកងរាជអាវុធបាត់ដំបង ។



ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៤ ឯកឧត្តម **សួស យ៉ាវ៉ា** អ្នកតំណាងរាស្ត្រខេត្តព្រះវិហារ និង ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តម៉ាឡេស៊ីសហការជាមួយមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណរបស់ក្រសួងសុខាភិបាល និងមន្ទីរ សុខាភិបាលខេត្តតាកែវ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋតាមបែបបុរាណដោយ ឥតគិតថ្លៃ ។

ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម **សះ ចំរុន** អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញចូលរួមផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ១៧៤២ គ្រួសារ នៅភូមិអូរឫស្សីទី ១ ភូមិអូរឫស្សីទី ២ សង្កាត់ អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ខណៈនោះឯកឧត្តមអភិបាលខេត្តបាន សំណូមពរឲ្យប្រជាជនថែរក្សាបណ្ណកម្មសិទ្ធិដីធ្លីនេះឲ្យបានល្អ ។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៤ ឯកឧត្តម **សោម សៀន** ប្រធានគណៈបាត់តាំងនៃគណៈកម្មាធិការកណ្តាល និងឯកឧត្តម **ហ៊ុនម៉ាណែត** អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលបានបំពេញបេសកកម្មនៅសហរដ្ឋអាមេរិកដោយបានជួបសំណេះសំណាលជាមួយអស់ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន សមាជិកគណបក្សសហរដ្ឋអាមេរិកចំនួន ៥០០នាក់ នៅរដ្ឋប៊ិសស្តុន សហរដ្ឋអាមេរិក។



ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៤ ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល សហការជាមួយគណៈកម្មាធិការគណបក្សខេត្តបានរៀបចំវេទិកាថ្នាក់ដឹកនាំស្តាប់យុវជននិយាយ នៅទីស្នាក់ការគណបក្សខេត្តកំពង់ស្ពឺ ដែលមានសមាសភាពអញ្ជើញចូលរួមជាតំណាងយុវជនមកពីគ្រប់ក្រុង-ស្រុក ឃុំ-សង្កាត់ទូទាំងខេត្ត ចំនួន ៥៧៧នាក់ ក្រោមអធិបតីភាព របស់ឯកឧត្តម **អ៊ុំ សំអូន** ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម **កែ ប៊ុនឡាង** ប្រធាន ឯកឧត្តម **ហ៊ុន ម៉ាណែត** អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម **សក្យា រៀង** ប្រធានក្រុមការងារ យុវជនគណបក្សខេត្ត និងប្រធានគណៈកម្មាធិការគណបក្សគ្រប់ក្រុង-ស្រុក។



ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៤ ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល សហការជាមួយគណបក្ស ក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញបានរៀបចំការបោះឆ្នោតជ្រើសរើសយុវជនគណបក្សគ្រប់ខណ្ឌ ដែលមានបេក្ខជនឈ្មោះ ៣៦រូប និងអង្គបោះឆ្នោត ៦០រូប នាស្នាក់ការគណបក្សរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម **កែ ប៊ុនឡាង** ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងឯកឧត្តម **ជន សុគីម** តំណាងគណៈកម្មាធិការគណបក្សរាជធានី។

ថ្ងៃទី ០៧ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៤ ឯកឧត្តម **ហ៊ុន ម៉ាណែត** អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល រួមជាមួយប្រតិភូអមដំណើរ បានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ។ ក្នុងឱកាសបំពេញទស្សនកិច្ចនោះ ឯកឧត្តមបានចូលរួមប្រាស្រ័យ និងជួបសំណេះសំណាលជាមួយយុវវ័យ ពលករិនី និស្សិត ព្រមទាំងបងប្អូនខ្មែរដែលរស់នៅសិក្សា និងបំពេញការងារនៅសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល គីមហេ និង ប៊ូសាន ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងរាក់ទាក់យ៉ាងក្រៃលែង ។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃ ៤ ខែ តុលា ឆ្នាំ ២០១៤ ២០១៤ ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល សហការជាមួយ គណបក្សក្រុមការងារយុវជនគណបក្សខេត្តកណ្តាល បានរៀបចំការបោះឆ្នោតជ្រើសរើសយុវជនគណបក្សគ្រប់ក្រុង-ស្រុក ដែលមានបេតិកភណ្ឌឈ្មោះ ៣៣ រូប និងអង្គបោះឆ្នោត ៦០ រូប នាស្នាក់ការគណបក្សខេត្ត ក្រោមអធិបតីភាព ឯកឧត្តម **កែ ប៊ុនឡុង** ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងឯកឧត្តម **នូ សាខន** ប្រធានគណៈប្រចាំការគណបក្សខេត្តកណ្តាល ។



ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៤ ក្រុមការងារយុវជនគណបក្សខេត្តកំពង់ស្ពឺ បានរៀបចំវគ្គបណ្តុះបណ្តាលសកម្មជនយុវជនគណបក្សថ្នាក់ខេត្តចំនួន ៥១ រូប នៅស្នាក់ការគណបក្សខេត្ត ក្រោមអធិបតីភាព ឯកឧត្តម **សក្យា វុធ** ប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត។



ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៤ បន្ទាប់ពីបានបញ្ចប់ការបោះឆ្នោតជ្រើសរើសសកម្មជនយុវជនគណបក្សជំនាន់ទី២ រួចមក ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល សហការជាមួយវិទ្យាស្ថានសាធារណអន្តរជាតិ បានបើកវគ្គបណ្តុះបណ្តាលជូនសកម្មជនយុវជនតំបន់ ៥ (ស្វាយរៀង ព្រៃវែង កណ្តាល និងរាជធានីភ្នំពេញ) ចំនួន ៤៤ រូប នៅសណ្ឋាគារ ហ៊ីម៉ារី រាជធានីភ្នំពេញ ។

លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

ចំណូលពន្ធដារខែវិច្ឆិកា :

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឲ្យដឹងថានៅក្នុងខែវិច្ឆិកាឆ្នាំ២០១៤កន្លងទៅនេះពន្ធដាររកចំណូលពន្ធបានចំនួនជាង ២៩៩,៤១ ពាន់លានរៀល ឬប្រមាណ ៧៤,៨៥ លានដុល្លារអាមេរិក។ ចំណូលខែវិច្ឆិកានេះមានកំណើន ៣៥,១%បើប្រៀបធៀបនឹងចំណូលប្រចាំខែវិច្ឆិកាឆ្នាំមុន។

ទន្ទឹមនេះ ក្នុងរយៈពេល១១ខែនៃឆ្នាំនេះចំណូលពន្ធដារសរុបស្មើនឹង៩៦,៦%នៃគោលដៅកំណត់ក្នុងច្បាប់ថវិកា ក្នុងនោះថវិការដ្ឋសម្រេចបាន ៩៧,០៥% និងថវិកាថ្នាក់ក្រោមជាតិសម្រេចបាន ៩៣,៧៧%។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា(១១ខែ) នៃឆ្នាំ២០១៣ឃើញថាការប្រមូលចំណូល ១១ ខែឆ្នាំនេះ មានកំណើនស្មើនឹង២០,០៩% ។

តាមការវិភាគលើប្រភេទពន្ធឃើញថា ចំណូលក្នុងឆ្នាំ២០១៤ មានការកើនឡើងគ្រប់ប្រភេទពន្ធ ក្នុងនោះប្រភេទពន្ធសំខាន់ៗដែលមានការកើនឡើងមាន ដូចជា ពន្ធលើប្រាក់បៀវត្សកើនឡើងប្រមាណ៣១,៩%, ពន្ធលើប្រាក់ចំណេញកើន២៥,៨%, អាករលើតម្លៃបន្ថែមកើន១៤,៧%និងអាករពិសេសកើនឡើង១៣,៣%។

ដោយឡែកបើពិនិត្យតាមវិស័យឃើញថាចំណូលក្នុងឆ្នាំ២០១៤ មានការកើនឡើងស្ទើរគ្រប់សកម្មភាព ក្នុងនោះផ្នែកសេវាហិរញ្ញវត្ថុកើនឡើងប្រមាណ២២,៧% ទូរគមនាគមន៍កើនឡើង ២,៩% ផ្នែកស្ថាប័នកម្មនិងសំណង់កើន៥៤,២% ផលិតករសង្កេតកើន ១៧,៧% ផ្នែកផលិតគ្រឿងប្រើប្រាស់កើន ៣៣,៤% ផ្នែកផលិតសម្លៀកបំពាក់កើន ៤៧,៩% នីហ្វីណាអាល់កើន ១៣,១% ។ ផ្នែកសណ្ឋាគារផ្ទះសំណាក់កើន ៤៥,៤% ផ្នែកផលិតថ្នាំជក់កើន១២% លក់ភេសជ្ជៈកើន៣២,៩% ផលិតម្ហូបអាហារកើន៧៦,១% ផ្នែកលក់សម្ភារៈការិយាល័យកើន៣៨,២% ផ្នែកលក់គ្រឿងយន្តកើន ៤២,៧% ផ្នែកលក់ឱសថកើន ១៥៦,៩% និងគ្រឿងសំណង់កើនឡើងខ្លាំងរហូត១៣២២,៤%។

ពាណិជ្ជកម្មកម្ពុជារយៈពេល ១១ ខែ :

ក្រសួងពាណិជ្ជកម្មបានផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះថា នៅក្នុងរយៈពេល ១១ ខែឆ្នាំ ២០១៤ នេះពាណិជ្ជកម្មកម្ពុជានឹងដៃគូមានទំហំទឹកប្រាក់ប្រមាណជាង ១៦ ពាន់លានដុល្លារអាមេរិក។ ទំហំនេះមានការកើនឡើងប្រមាណ១៦%បើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០១៣ ។

ការនាំចេញរបស់កម្ពុជានៅក្នុងរយៈពេល ១១ ខែនេះមានតម្លៃ ៧,០៥ពាន់លានដុល្លារកើនឡើង១២%បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៣ ហើយការនាំចូលវិញនោះមានតម្លៃប្រមាណ ៩,៥៦ ពាន់លានដុល្លារកើនឡើង ១៩% ។

ផលិតផលដែលកម្ពុជានាំចេញនៅពេលនេះ គឺនៅតែពឹងផ្អែកលើវិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង ដែលមានចំណែករហូតដល់ទៅ ៨០% នៃផលិតផលនាំចេញសរុបរបស់កម្ពុជា ។

គួរបញ្ជាក់ថាមកដល់ពេលនេះ កម្ពុជាបានទទួលភាពអនុគ្រោះផ្នែកពាណិជ្ជកម្មពីប្រទេសចំនួន ៣១ នៅលើពិភពលោកដែលភាគច្រើនគឺនៅអឺរ៉ុប ក្រៅពីនោះគឺនៅអាស៊ី និងអូសេអានីព្រមទាំងអាមេរិក។ នៅក្នុងចំណោមប្រទេសទាំង ៣១ នេះកម្ពុជាបានទទួលការអនុគ្រោះពីបណ្តាប្រទេសនៅអឺរ៉ុបចំនួន ២៦ ប្រទេស ។ នៅអាស៊ី មានចិន ជប៉ុន និងកូរ៉េខាងត្បូង។ ក្រៅពីនេះមានប្រទេសអូស្ត្រាលី និងអាមេរិក ។

ប្រទេសទាំងនោះកំពុងតែក្លាយជាទីផ្សារនាំចេញដ៏សំខាន់ របស់កម្ពុជាដោយភាគច្រើនទំនិញដែលកម្ពុជានាំចេញ គឺផលិតផលឧស្សាហកម្មកាត់ដេរ និងផលិតផលកសិកម្ម ។

ពាណិជ្ជកម្មកម្ពុជា អាមេរិករយៈពេល ១០ ខែ :

ការិយាល័យស្ថិតិរបស់អាមេរិកកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរបស់អាមេរិក និងកម្ពុជានៅក្នុងរង្វង់រយៈពេល ១០ ខែដំបូងឆ្នាំ ២០១៤ នេះមានទំហំសរុប ២៧២៧,៥ លានដុល្លារ។ ពេលមានការកើនឡើងប្រមាណ៦,៦%បើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ ២០១៣ ដែលមានតម្លៃត្រឹមតែ ២៥៥៦ លានដុល្លារ ។

នៅក្នុងរង្វង់ពីខែមករាដល់ខែតុលា កម្ពុជាបាននាំចេញទៅកាន់អាមេរិកមានទំហំទឹកប្រាក់ប្រមាណ ២៤៤២,៧ លានដុល្លារ កើនឡើងប្រមាណ ៣,៤% បើធៀបនឹងរយៈពេលដដែលនាឆ្នាំ២០១៣ ដែលមានតម្លៃត្រឹមតែ ២៣៦២,២ លានដុល្លារនោះ ។

នៅក្នុងអំឡុងរយៈពេល ១០ ខែដដែលនេះដែរ កម្ពុជានាំចូលទំនិញពីអាមេរិកមានទំហំទឹកប្រាក់ ២៨៤,៨ លានដុល្លារ គឺកើនឡើង ៤៩% ខណៈដែលរយៈពេលដដែលកាលពីឆ្នាំ២០១៣មានទំហំទឹកប្រាក់ត្រឹមតែ ១៩១,១ លានដុល្លារ ។

រយៈពេល១០ខែនៃឆ្នាំនេះដែរ ទំហំនៃការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក មានទំហំជិតស្មើនឹងទំហំទឹកប្រាក់នាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារនេះពេញមួយឆ្នាំ២០១៣។ តួលេខបានបង្ហាញថា ការនាំចេញពេញមួយឆ្នាំ២០១៣របស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកមានតម្លៃសរុប ២៧៧១ លានដុល្លារ ប៉ុន្តែរយៈពេល ១០ ខែ នៃឆ្នាំ ២០១៤ នេះមានតម្លៃប្រមាណ ២៤៤២,៧ លានដុល្លារ។

ទំនិញរបស់កម្ពុជានាំចេញទៅអាមេរិក ជាផលិតផលពីឧស្សាហកម្មកាត់ដេរ ផលិតផលកសិកម្មជាពិសេសគឺអង្ករស្រេចជាដើម។ ដោយឡែកកម្ពុជានាំចូលមកវិញជាគ្រឿងម៉ាស៊ីន ឧបករណ៍វេជ្ជ-



ទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងខែតុលាឆ្នាំ ២០១៤ មានចំនួនកើនឡើង

(ទិន្នផលមធ្យម ២,៧៨៩ តោន ក្នុងមួយហិកតា) ។

ល្បឿនការងារ បង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០១៤-២០១៥ ៖ គិតត្រឹមថ្ងៃ ១៨ ខែធ្នូ ឆ្នាំ ២០១៤ លទ្ធផលកម្រិតស្រូវរៀបចំដីសម្រេចបានចំនួន ៣៥៣.៦៤០ ហិកតា លើសឆ្នាំមុនចំនួន ៦២.៦២៦ ហិកតា ក្នុងនោះស្ទឹង និងព្រោះសម្រេចបានចំនួន ៣១០.៩៦២ ហិកតា ស្មើនឹង ៧៤,៥៨% នៃផែនការ ៤១៦.៩៦៥ ហិកតា លើសឆ្នាំមុន ១១៨.៧៩២ ហិកតា ។

ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម ៖

សាស្ត្រ និងឱសថព្រមទាំងយានយន្ត ។

ទេសចររយៈពេល ១០ ខែដើមឆ្នាំ ២០១៤

ទេសចរអន្តរជាតិ មកទស្សនាកម្ពុជាក្នុងខែតុលាឆ្នាំ២០១៤មានចំនួន៣៩០៦៣៧ នាក់ កើនឡើង ១៦,៨% ធៀបនឹងខែតុលា ឆ្នាំ ២០១៣ ។

សរុបចំនួនទេសចរអន្តរជាតិ មកទស្សនាកម្ពុជាក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៤ មាន ៣៥៩០៦៩៥ នាក់ កើនឡើង ៥,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៣ ។ ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ ដែលមកទស្សនាកម្ពុជាក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០១៤ ធៀបរយៈពេលដូចគ្នាឆ្នាំ ២០១៣ មានវៀតណាម ៧២៣១១៩ នាក់ ចិន ៤៥៥៤៦៥ នាក់ ឡាវ ៣៥៩២៥១ នាក់ កូរ៉េ ៣៤៤៩០៧ នាក់ ថៃ ២២១៥៦២ នាក់ ជប៉ុន ១៧៥០៨១ នាក់ អាមេរិក ១៥១៣៩៤ នាក់ ម៉ាឡេស៊ី ១១៥៥៧៨ នាក់ បារាំង ១១១១៦៦ នាក់ អង់គ្លេស ១០៦៤៩៩ នាក់។



ល្បឿននៃការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០១៤-២០១៥

ផ្ទៃដីដំណាំរួមផ្សំ អនុវត្តបានចំនួន ៣៥.៤៨២ ហិកតា ស្មើនឹង ៨៣,១០% នៃផែនការ ៤២.៦៩៨ ហិកតា លើសឆ្នាំមុន ១៦.៦៥៤ ហិកតា ។ ចំពោះផ្ទៃដីដំណាំឧស្សាហកម្មអនុវត្តបានចំនួន ៦.៧៤៣ ហិកតា ស្មើនឹង ៣៣,៣០ ហិកតា នៃផែនការ ២០.២៥១ ហិកតា លើសឆ្នាំមុន ១.២៩១ ហិកតា។

ដោយឡែក ទេសចរកម្ពុជាដែលចេញទៅក្រៅប្រទេសក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៤ មានចំនួន ៧៨៩៥១២ នាក់កើនឡើង៩,២%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៣ ។

លទ្ធផលប្រមូលផលស្រូវរដូវវស្សាឆ្នាំ ២០១៤

ផ្ទៃដីអនុវត្តបានសរុបចំនួន ២.៥៦៤.៤២៨ ហិកតា ស្មើនឹង ១០៦,៣៥% នៃផែនការ ២.៤១១.២០៧ ហិកតា លើសឆ្នាំមុន ១.៦៦៤ហិកតាក្នុងនោះការងារប្រមូលផលស្រូវគិតមកដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៤ នេះសម្រេចបានលើផ្ទៃដីចំនួន ១.៦៩៦.៣៤២ ហិកតា លើសឆ្នាំមុន ៥៥.៦៥០ ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ៤.៧៣១.៨៣០ តោន



ថវិកាឆ្នាំ ២០១៥ នឹងជំរុញដំណើរផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាព



ឯកឧត្តម ហួន ស៊ីមុនីរ័ត្ន ថ្លែងក្នុងវេទិកាសាធារណៈស្តីពីច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នា សម័យប្រជុំរដ្ឋសភាលើកទីនីតិកាលទី៥។ ច្បាប់នេះមាន៦ជំពូក និង១៧ មាត្រា។ ក្របខណ្ឌថវិកាឆ្នាំ ២០១៥ ត្រូវបានរៀបចំឡើងក្នុងគោលដៅបន្ត ចលនាការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាល និងសម្រេច ឲ្យបានជាបណ្តើរៗនូវបំណងប្រាថ្នា និងការរំពឹងទុករបស់ប្រជាជន។

ថវិកាឆ្នាំ ២០១៥ ក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការខិតខំបង្កើនប្រសិទ្ធភាព នៃការកៀរគរចំណូល តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ និងមុត ស្រួចទាំងវិធានការរដ្ឋបាល និងវិធានការគោលនយោបាយ ដែល មានចែងនៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤- ២០១៨ ។ ច្បាប់ថវិកាឆ្នាំ២០១៥ក៏ត្រូវបានរៀបចំក្នុងស្ថានភាពដែល សេដ្ឋកិច្ចកម្ពុជា បានឈានដល់ដំណាក់កាលនៃការអភិវឌ្ឍថ្មីមួយ គឺកំពុង ក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងស្ថិតក្នុងដំណើរនៃ ការផ្លាស់ប្តូរជារចនាសម្ព័ន្ធ ។

យោងតាមឯកសារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា សម្រាប់ឆ្នាំ ២០១៥ នេះ ការព្យាករណ៍នៃសេដ្ឋកិច្ចរំពឹងថានឹងសម្រេច បានក្នុងរង្វង់ ៧% ដែលធ្វើឲ្យផលិតផលក្នុងស្រុកសរុបតាមថ្លៃបច្ចុប្បន្ន មានចំនួន៧៤៤៤៤៤ពាន់លានរៀលប្រមាណជា១៨៣៨១លានដុល្លារអា- មេរិក។ ប្រការនេះធ្វើឲ្យផ.ស.ស សម្រាប់មនុស្សម្នាក់រំពឹងថានឹងទទួល បាន១២២៥ដុល្លារអាមេរិក។ កំណើនសេដ្ឋកិច្ចទ្រទ្រង់ដោយទី១-កំណើន ក្នុងវិស័យឧស្សាហកម្មចំនួន៩% ទី២-កំណើនក្នុងវិស័យសេវាចំនួន ៧,១% ដោយសារកំណើនខាងផ្នែកទេសចរណ៍ វិស័យហិរញ្ញវត្ថុ ពាណិជ្ជ- កម្ម និងអចលនទ្រព្យ និងទី៣-កំណើនក្នុងវិស័យកសិកម្មចំនួន៣,៨%។ អតិផរណាមធ្យមប្រចាំឆ្នាំ នឹងត្រូវបានគ្រប់គ្រងឲ្យស្ថិតនៅក្រោមកម្រិត ៥% ពោលគឺនៅក្នុងរង្វង់៣,៥%ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ដោយរំពឹង ថាថ្លៃប្រេង និងថ្លៃទំនិញវត្ថុធាតុដើមនៅលើទីផ្សារអន្តរជាតិបន្តធ្លាក់ចុះ។ រី

ឯអត្រាប្តូរប្រាក់រៀលគឺស្ថិតនៅក្នុងរង្វង់៤០៥០រៀលក្នុង១ដុល្លារអាមេរិក នៅឆ្នាំ២០១៤ និងឆ្នាំ២០១៥។ ឱនភាពគណនីចរន្តនៃជញ្ជីងទូទាត់ក្រៅ ប្រទេសត្រូវបានប៉ាន់ប្រមាណថានឹងកាត់បន្ថយពី -១១,១% នៃផ.ស.ស ក្នុងឆ្នាំ២០១៤មក-១០,៣%នៃផ.ស.សនៅឆ្នាំ២០១៥ (ក្នុងនោះឱនភាព ពាណិជ្ជកម្មបានធ្លាក់ចុះពី-១៨,៤% នៃផ.ស.សមកត្រឹម-១៧,៧%នៃ (ផ.ស.ស)។ នេះគឺជាលទ្ធផលនៃការកើនឡើងជាបន្តបន្ទាប់នូវសមត្ថ- ភាពនាំចេញរបស់កម្ពុជា និងការរីកដុះដាលនៃមូលដ្ឋានផលិតជំនួសឲ្យ ការនាំចូល។ ប៉ុន្តែឱនភាពនេះនឹងត្រូវបានបំពេញទាំងស្រុងដោយការវិនិ- យោគផ្ទាល់ពីបរទេសការខ្ចី និងការបង្វែរប្រាក់ឯកជន។ ទុនបម្រុងអន្តរ- ជាតិត្រូវបានរំពឹងថានឹងឈានដល់៤,៥៩ពាន់លានដុល្លារនៅឆ្នាំ២០១៤ និងព្យាករណ៍ថានឹងកើនឡើងដល់ ៥,១៤ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១៥ ដែលធានាបានការនាំចូលប្រមាណ ៤,៥ខែនៅឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ។

គម្រោងចំណូលថវិកាថ្នាក់ជាតិ មានគោលដៅបង្កើនឲ្យស្មើនឹង ១៤,៩៨% នៃផ.ស.សគឺស្មើនឹង ១១១៤៨២៣០ លានរៀលដែលមាន កំណើន ១២,១% ធៀបនឹងឆ្នាំ ២០១៤ ។ តាមគោលដៅនេះចំណូលចរន្ត ត្រូវសម្រេចឲ្យបានចំនួន ១១០១៤៦៤៤ លានរៀលគឺមានកំណើន ១៣,៤% ធៀបនឹងច្បាប់ឆ្នាំ ២០១៤ ត្រូវជា ១៤,៨០% នៃផ.ស.ស ដែល ក្នុងនោះចំណូលសារពើពន្ធត្រូវសម្រេចឲ្យបានចំនួន៩៥៤៨៣៩១លាន រៀលគឺមានកំណើន១៤,៩% ធៀបនឹងច្បាប់ឆ្នាំ២០១៤ត្រូវជា១២,៨៣% នៃផ.ស.ស។ ចំណូលមិនមែនសារពើពន្ធត្រូវបានគ្រោងចំនួន១៤៦៦២៥៣ លានរៀលគឺមានកំណើន៤,៤%ធៀបនឹងច្បាប់ឆ្នាំ២០១៤ត្រូវជា១,៩៧% នៃផ.ស.ស។ ចំណូលមូលធនត្រូវបានគ្រោងចំនួន ៤១២០៥៨៦ លាន រៀលគឺមានកំណើន ៤,២% ធៀបនឹងច្បាប់ឆ្នាំ ២០១៤ ត្រូវជា ៥,៥៤% នៃផ.ស.ស ដែលក្នុងនោះចំណូលមូលធនក្នុងប្រទេសត្រូវសម្រេចឲ្យបាន ចំនួន១៣៣៥៨៦លានរៀល គឺមានការថយចុះ៤២,៧%ធៀបនឹងច្បាប់

ឆ្នាំ២០១៤ត្រូវជា០,១៨%នៃផ.ស.ស។ចំណូលមូលធនក្រៅប្រទេសត្រូវសម្រេចបានចំនួន៣៩៨៧០០០លានរៀល គឺមានកំណើន៧,២% ធៀបនឹងច្បាប់២០១៤ត្រូវជា៥,៣៦% នៃផ.ស.ស។

ចំពោះគម្រោងចំណាយថវិកាថ្នាក់ជាតិក្នុងឆ្នាំ២០១៥នេះគឺមានទិសដៅដោយទូសាស្ត្រកំណត់ចំណាយចរន្តស្ថិតក្នុងកម្រិតនៃធនធានដែលមានគឺចំនួន ៩២៧៥១៦១ លានរៀល មានកំណើន ១២,២% ធៀបនឹងច្បាប់ឆ្នាំ២០១៤។ ក្នុងនោះចំណាយលើបន្ទុកបុគ្គលិករួមមានបៀវត្សមូលដ្ឋានប្រាក់បំណាច់មុខងារប្រាក់ឧបត្ថម្ភនិវត្តន៍ជន លាភការងារផ្សេងៗ និងប្រាក់វិភាជន៍សង្គម សម្រាប់ថ្នាក់ដឹកនាំនៃស្ថាប័នសាធារណៈបុគ្គលិកក្របខណ្ឌអចិន្ត្រៃយ៍ បុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកបណ្តែត ត្រូវបានគ្រោងចំនួន ៤៥៦៦៤០៦,៩ លានរៀល មានសមាមាត្រ ៤៩,២% នៃចំណាយចរន្តថវិកាថ្នាក់ជាតិមានកំណើន ២០,៧% ធៀបនឹងច្បាប់ឆ្នាំ២០១៤ត្រូវជា៦,១៣%នៃផ.ស.ស។ ក្នុងក្របខណ្ឌចំណាយនេះអាទិភាពត្រូវបានផ្តល់ជាពិសេសដល់ការដំឡើងប្រាក់បៀវត្សសរុបទាបបំផុតរបស់គ្រូបង្រៀន និងគ្រូពេទ្យពីប្រមាណជាង ៥៥ ម៉ឺនរៀលក្នុង១ខែនៅឆ្នាំ២០១៤ (បន្ទាប់ពីការដំឡើងប្រាក់បំណាច់មុខងារអប់រំ និងប្រាក់បំណាច់មុខងារសុខាភិបាលក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៤) ទៅប្រមាណជិត ៦៥ម៉ឺនរៀលក្នុង ១ខែ ដែលនឹងត្រូវចាប់អនុវត្តពីត្រីមាសទី ២ ឆ្នាំ ២០១៥ក្នុងពេលដែលប្រាក់បៀវត្សសរុបអប្បបរមា របស់មន្ត្រីរាជការទូទៅគ្រោងនឹងកើនពីប្រមាណ ៤២,៤ ម៉ឺនរៀល ក្នុង ១ខែនៅឆ្នាំ ២០១៤ ទៅប្រមាណជាង ៥៥ ម៉ឺនរៀលក្នុង១ខែនៅឆ្នាំ២០១៥។ ប្រាក់បៀវត្សសរុបអប្បបរមារបស់យោធិន(ពលទោ)គ្រោងនឹងកើនពីប្រមាណ ៣៥,៥ ម៉ឺនរៀល(ដោយមិនគិតរបបអង្ករ)ក្នុង ១ ខែនៅឆ្នាំ ២០១៤ ទៅប្រមាណ ៥៣,៣ ម៉ឺនរៀល(ដោយមិនគិតរបបអង្ករ)ក្នុង ១ ខែនៅឆ្នាំ២០១៥និងប្រាក់បៀវត្សសរុបអប្បបរមារបស់នគរបាលជាតិ(ពលបាលត្រី)គ្រោងនឹងកើនពីប្រមាណ ៤៧,៣ ម៉ឺនរៀល (ដោយគិតបញ្ចូលរបបអង្ករ) ក្នុង ១ ខែ នៅឆ្នាំ ២០១៤ ទៅប្រមាណ ៦៤ ម៉ឺនរៀល(ដោយបញ្ចូលរបបអង្ករ)ក្នុង១ខែនៅឆ្នាំ២០១៥ ហើយគ្រោងអនុវត្តពីត្រីមាសទី២ឆ្នាំ២០១៥ដូចគ្នា។ ចំពោះប្រាក់បៀវត្សសរុបអតិបរមារបស់មន្ត្រីរាជការស៊ីវិល យោធិន និងនគរបាលជាតិត្រូវបានរក្សាក្នុងកម្រិតឆ្នាំ២០១៤ដដែល។

ចំណាយក្រៅបន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន៤៧០៨៧៥៤លានរៀល មានសមាមាត្រ៥០,៨% នៃចំណាយចរន្តថវិកាជាតិ គឺមានកំណើន ៥% ធៀបនឹងច្បាប់ឆ្នាំ២០១៤ត្រូវជា៦,៣៣% នៃផ.ស.ស។ ថវិកាចរន្តថ្នាក់ជាតិឆ្នាំ២០១៥ត្រូវបានបែងចែកទៅតាមវិស័យ ដូចជា ទី១-វិស័យរដ្ឋបាលទូទៅត្រូវបានគ្រោងចំនួន១៣២០០១២លានរៀល មានសមាមាត្រស្មើនឹង១៤,២% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ មានកំណើន២២,៣% ធៀបនឹងច្បាប់ឆ្នាំ២០១៤ ទី២-វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានគ្រោងចំនួន ២៣១៦១៨៣ លានរៀលមាន

សមាមាត្រស្មើនឹង ២៥% នៃចំណាយចរន្តថវិកាថ្នាក់ជាតិមានកំណើន ១៥,២%ធៀបនឹងច្បាប់ឆ្នាំ២០១៤ ទី៣-វិស័យសង្គមត្រូវបានគ្រោងចំនួន ៣៥៨៤៥០៥ លានរៀល មានសមាមាត្រស្មើនឹង ៣៨,៦% នៃចំណាយចរន្តថវិកាថ្នាក់ជាតិមានកំណើន ១៣,២% ធៀបនឹងច្បាប់ឆ្នាំ ២០១៤ ក្នុងនោះក្រសួងសុខាភិបាលត្រូវបានគ្រោងចំនួន ១០២៣១៤៤លានរៀល មានសមាមាត្រស្មើនឹង ១១% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ និងមានកំណើន៤,៧% ធៀបនឹងច្បាប់ឆ្នាំ២០១៤ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានគ្រោងចំនួន ១៥៨៣៣០៨ លានរៀល មានសមាមាត្រស្មើនឹង ១៧,១% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ និងមានកំណើន១៨%ធៀបនឹងច្បាប់ឆ្នាំ ២០១៤ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានគ្រោងចំនួន ៦៤៥០៥៩ លានរៀល មានសមាមាត្រស្មើនឹង ៧% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ និងមានកំណើន ១៤,១% ធៀបនឹងច្បាប់ឆ្នាំ ២០១៤។ វិស័យសេដ្ឋកិច្ចត្រូវបានគ្រោងចំនួន ៩៩៤២៣២ លានរៀល មានសមាមាត្រស្មើនឹង១០,៧% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ និងមានកំណើន៦៤,២% ធៀបនឹងច្បាប់ឆ្នាំ២០១៤។ ចំណាយមិនទាន់បែងចែក ត្រូវបានគ្រោងចំនួន ១០៦០២២៩ លានរៀល មានសមាមាត្រស្មើនឹង ១១,៤% នៃចំណាយចរន្តថវិកាថ្នាក់ជាតិចម្រុះ ២៤,៧% ធៀបនឹងច្បាប់ឆ្នាំ ២០១៤។

ចំណែកគម្រោងចំណូលចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០១៥ គឺចំណូលចរន្តថវិការបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក ត្រូវបានគ្រោងចំនួន ៦៦៤៣០០ លានរៀល មានសមាមាត្រស្មើនឹង៥,៦៩% នៃចំណូលចរន្តថវិការដ្ឋមានកំណើន១៦,២% ធៀបនឹងច្បាប់ឆ្នាំ២០១៤ ។ ចំណាយថវិការាជធានី-ខេត្តក្រុង-ស្រុក និងឃុំ-សង្កាត់ ត្រូវបានគ្រោងចំនួន១១០៧១៩៦លានរៀលមានសមាមាត្រ៧,០៥%នៃចំណាយថវិការដ្ឋសរុបមានកំណើន៥៦%ធៀបនឹងច្បាប់ឆ្នាំ ២០១៤ ។ គម្រោងចំណូលចំណាយខាងលើនេះបានធ្វើឲ្យមានឱនភាពថវិកាចំនួន៤៤២៨៩៦លានរៀល ដែលត្រូវបានគ្រោងឧបត្ថម្ភដោយថវិកាថ្នាក់ជាតិដែលការឧបត្ថម្ភនេះមានកំណើន ១៨% ធៀបនឹងច្បាប់ឆ្នាំ ២០១៤។

ការអនុវត្តក្របខណ្ឌថវិកាខាងលើនេះ តម្រូវឲ្យរាជរដ្ឋាភិបាលបន្តខិតខំជម្នះនៅបញ្ហាប្រឈមមួយចំនួន ទាំងផ្នែកចំណូល ទាំងផ្នែកចំណាយ។ មានការកត់សម្គាល់ឃើញថា វប្បធម៌បង់ពន្ធនៅកម្ពុជានៅមានកម្រិត ហើយអំពើរត់ពន្ធ និងការគេចវេសពន្ធគ្រប់ប្រភេទនៅតែជាបញ្ហាប្រឈមនៅឡើយ។ រីឯផ្នែកចំណាយវិញ សម្ពាធនៃចំណាយ ទាំងចំណាយបៀវត្ស ទាំងចំណាយមិនមែនបៀវត្ស បានកើនឡើងឥតឈប់ឈរដោយសារម្ខាងការផ្តល់អាទិភាពចាំបាច់បំផុតដល់ការដំឡើងបៀវត្សជូនមន្ត្រីរាជការក្នុងគោលដៅឆ្ពោះទៅរកបៀវត្សអប្បបរមា ១ លានរៀល នៅឆ្នាំ ២០១៨ និងម្ខាងទៀតគឺការបង្កើនចំណាយមួយចំនួនដែលមានភាពចាំបាច់ខ្លាំង ដើម្បីសម្រេចបាននូវអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេស

ការអនុវត្តសកម្មភាពកែទម្រង់គ្រប់វិស័យ និងការវិនិយោគទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ដើម្បីជម្នះបញ្ហានេះ រាជរដ្ឋាភិបាលបន្តជំរុញអនុវត្តគោលនយោបាយកម្មវិធីអភិវឌ្ឍន៍ និងកម្មវិធីកែទម្រង់សំខាន់ៗ និងចាំបាច់មួយចំនួនគឺបន្តអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដ៏ត្រឹមត្រូវ និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈដោយប្រុងប្រយ័ត្ន គួបផ្សំនឹងគោលនយោបាយរូបិយវត្ថុដ៏សមស្រប។ បន្តជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសការត្រួតពិនិត្យក្នុងវិស័យធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ជំរុញការផ្តល់ឥណទានដល់វិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យម។ អនុវត្តឲ្យមានប្រសិទ្ធភាព " យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ " ដើម្បីរក្សាស្ថិរភាព និងនិរន្តរភាពនៃកំណើនចំណូល។ នៅក្នុងផ្នែកចំណាយ រាជរដ្ឋាភិបាលនឹងចាត់វិធានការបង្កើនប្រសិទ្ធភាពចំណាយ តាមរយៈការកែលម្អការវិភាគថវិកាឲ្យចំទិសដៅ ទៅតាមអាទិភាពគោលនយោបាយ និងការលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការចំណាយព្រមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ បង្កើនប្រសិទ្ធភាពនៃការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កើតបរិស្ថានអនុគ្រោះដល់ការអភិវឌ្ឍវិស័យឯកជន បន្តជំរុញអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈពិសេសកែលម្អការគ្រប់គ្រងធនធានមនុស្សដើម្បីផលិតភាព និងប្រសិទ្ធភាពការងារ បន្តពង្រឹងសមត្ថភាពរដ្ឋបាលបច្ចេកទេស និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រប់ស្ថាប័ន និងអង្គការថ្នាក់ក្រោមជាតិ ក្នុងគោលដៅ សម្រេចឲ្យបានការកែលម្អសេវាសាធារណៈនៅតាមមូលដ្ឋានប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ ជំរុញការអនុវត្តការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ពិសេស ការពង្រឹងសមត្ថភាពដឹកនាំវិជ្ជាជីវៈជំនាញ និងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុប្រកបដោយ

ប្រសិទ្ធភាព។ បន្តជំរុញការអនុវត្តច្បាប់ប្រឆាំងនឹងអំពើពុករលួយ ពិសេសការបន្តរៀបចំនិងពង្រឹងសមត្ថភាពអង្គការប្រឆាំងអំពើពុករលួយ ដើម្បីអាចដំណើរការ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការអប់រំ ទប់ស្កាត់ និងបោសសម្អាតអំពើពុករលួយ។ ជាមួយគ្នានេះ ដើម្បីសម្រេចបានតាមគោលដៅនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់វិធានការដាក់លាក់សម្រាប់ឆ្នាំ ២០១៥ ដោយខិតខំពង្រឹងនិងកែលម្អគោលនយោបាយ និងការគ្រប់គ្រងចំណូលការពង្រឹង និងកែលម្អគោលនយោបាយ និងការគ្រប់គ្រងចំណាយ ដោយក្នុងនោះបន្តពង្រឹង និងកែលម្អការរៀបចំថវិកាការពង្រឹងនិងកែលម្អការអនុវត្តថវិកាជាដើម។

ក្របខណ្ឌថវិកាឆ្នាំ២០១៥មានគោលដៅច្បាស់លាស់ និងបង្ហាញការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបន្តរក្សាស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម បន្តពង្រឹងពង្រីកការអនុវត្តលទ្ធិប្រជាធិបតេយ្យការបន្តរក្សាឲ្យបាននូវម៉ាក្រូសេដ្ឋកិច្ចនិងកំណើនសេដ្ឋកិច្ច។ និយាយរួមថវិកាឆ្នាំ២០១៥នេះគឺជាថវិកានៃការបោះជំហានទៅមុខយ៉ាងស្វាហាប់ ក្នុងដំណើរការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាព ការគិតគូរអំពីតុល្យភាពនៃកំណើនសេដ្ឋកិច្ចនិងការបែងចែកផលនៃកំណើននោះផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ និងបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងការគិតគូរដល់ការអភិវឌ្ឍរយៈពេលវែងក្នុងបរិការណ៍សមាហរណកម្មស៊ីជម្រៅក្នុងតំបន់ការវិវឌ្ឍនៃសកលវារូបនីយកម្ម ក៏ដូចជាការពង្រឹងសមត្ថភាពគ្រប់គ្រងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឲ្យស្របទៅនឹងដំណាក់កាលថ្មីរបស់កម្ពុជា។

តមកតិខំពំធី ១៣

ក្រុម ឧត្តមព្រះរាជអាជ្ញា វិរចៅក្រម វិរព្រះរាជអាជ្ញា អនុចៅក្រម អនុព្រះរាជអាជ្ញា និងរៀបចំបង្កើតឲ្យមានគោលការណ៍មួយច្បាស់លាស់ ក្នុងការតែងតាំងចៅក្រម និងព្រះរាជអាជ្ញាទៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីនៅគ្រប់ជាន់ថ្នាក់។ ទី៩. លើកកម្ពស់ឧត្តមភាព និងពង្រឹងឯករាជ្យនៃស្ថាប័នតុលាការកំពូល ដែលជាសាលាជម្រះក្តីខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជា។ ទី១០. ពង្រឹងតួនាទីរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលជាស្ថាប័នជួយព្រះមហាក្សត្រ ក្នុងការធានាឯករាជ្យនៃអំណាចតុលាការ ជាពិសេសតាមរយៈការរៀបចំសមាសភាពឧត្តមក្រុមប្រឹក្សាអង្គចៅក្រមឡើងវិញ ការបង្កើតឲ្យមានក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ការបង្កើតឲ្យមានកញ្ចប់ថវិកាដាច់ដោយឡែក និងការបង្កើតឲ្យមានអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រមដើម្បីធ្វើជាសេនាធិការលើការងាររដ្ឋបាល និងហិរញ្ញវត្ថុ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមស្ថិតក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានសមាជិកចំនួន១១រូប។ ទី១១. ពង្រឹងនូវអព្យា-

ត្រឹមភាពរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម តាមរយៈការបង្កើតឲ្យមានវិសមិតភាពនៃមុខងារសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមជាមួយការបំពេញមុខងារចៅក្រមនិងព្រះរាជអាជ្ញានៅតាមសាលាជម្រះក្តីនិងអង្គការអយ្យការអមសាលាជម្រះក្តី លើកលែងតែប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូលដែលជាសមាជិកស្វ័យប្រវត្តិនៃសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រម។ ការកំណត់អំពីវិសមិតភាពមុខងាររបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមនេះគឺជាជំហាននៃការកែទម្រង់ស៊ីជម្រៅមួយក្នុងការគ្រប់គ្រងស្ថាប័នតុលាការ ជាពិសេសការពង្រឹងតួនាទីនៃវិស័យស្ថាប័ននេះ។ ការចៀសវាងបាននូវទំនាស់ផលប្រយោជន៍នៅក្នុងការអនុវត្តតួនាទី និងការរៀបចំរបបបំពេញការងារជាអចិន្ត្រៃយ៍របស់សមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រមនឹងធ្វើឲ្យសមាជិកកម្នាក់ៗមានតួនាទីសកម្មជាងមុន ដើម្បីធានាប្រសិទ្ធភាពពិតប្រាកដនៃការងារកែទម្រង់វិស័យយុត្តិធម៌ ហើយ ឈានទៅកាត់បន្ថយនូវភាពមិនប្រក្រតីនានានិងភាពអសកម្មនានារបស់ ចៅក្រម និងព្រះរាជអាជ្ញា ។

សុទិដ្ឋិនិយមចំពោះកំណើននៃការវិនិយោគទុនពីបរទេសនៅកម្ពុជា

ការរីកចម្រើនខាងសេដ្ឋកិច្ចក្នុងរយៈពេលជាប់ៗគ្នាប៉ុន្មានឆ្នាំនេះ រួមជាមួយកត្តាសន្តិភាព ស្ថិរភាពនយោបាយរឹងមាំ និងភាពអនុគ្រោះនៃគោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជានោះ បានធ្វើឲ្យអ្នកវិនិយោគទុនបរទេសកាន់តែច្រើនឡើង មើលឃើញអំពីឱកាសដ៏ល្អសម្រាប់ការវិនិយោគនៅកម្ពុជា ហើយបាននិងកំពុងចាប់យកកាលានុវត្តភាពនេះ។

ជាក់ស្តែងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ នៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម **គាត ឈន់** ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៅវិមានសន្តិភាពនៃទីស្តីការនាយករដ្ឋមន្ត្រីលោក លីវ ស៊ីអឺ (Liu Xueyi) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន China National Complete Plant Import & Export Corporation (Group) ហៅកាត់ថាក្រុមហ៊ុន COMPLANT បានបង្ហាញពីលទ្ធភាពនៃការធ្វើវិនិយោគលើវិស័យធម្មនាគមន៍ និងដឹកជញ្ជូនការផលិតដឹកសិកម្ម និងវិស័យអគ្គិសនីនៅកម្ពុជា។ ក្រុមហ៊ុន COMPLANT មានអាជីវកម្មចម្បងៗដូចជាការវិនិយោគក្នុង និងក្រៅប្រទេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការធ្វើអាជីវកម្មស្តុរស និងអាជីវកម្មផ្សេងទៀតស្របតាមយុទ្ធសាស្ត្រវិនិយោគរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរដ្ឋផ្នែកវិនិយោគ និងអភិវឌ្ឍន៍នៅប្រទេសចិន។



កម្មករ និយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរ និងស្បែកជើង មានចំនួនជាង ៦សែននាក់

ជីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសចំនួន ១ ៦៥០ គម្រោង ស្មើនឹងផ្ទៃក្រឡាសំណង់សរុប ៦ ៥០៤ ៣៣៤ម៉ែត្រក្រឡា មានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបជាង ២ ៤៦១លានដុល្លារអាមេរិក។ របាយការណ៍បានឲ្យដឹងទៀតថា មកទល់នឹងពេលបច្ចុប្បន្ននេះក្រុមហ៊ុនធំៗមកពីជប៉ុន សិង្ហបុរី ចិន អាមេរិក ជាដើម បានចូលរួមបោះទុន វិនិយោគសាងសង់សំណង់ធំៗ និងទំនើបៗ ដូចជា ៖ ខុនដូ អគារពាណិជ្ជកម្ម ផ្សារទំនើបជាដើម ។

សាធារណរដ្ឋប្រជាមានិតចិនត្រូវបានមើលឃើញថាជាប្រទេសដែលមានក្រុមហ៊ុនដាក់ទុនវិនិយោគច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គឺតំណាងឲ្យជាងពាក់កណ្តាលនៃការវិនិយោគពីបរទេសសរុបនៅកម្ពុជា ដែលមានលើច្រើនវិស័យដូចជា វិស័យរុករករ៉ែ វិស័យថាមពល វិស័យហេដ្ឋារចនាសម្ព័ន្ធ ដំណាំកសិ-ឧស្សាហកម្ម វារីអគ្គិសនី។ល។ បច្ចុប្បន្នក្រុមហ៊ុនចិនបានប្រកាសពីគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀត លើគម្រោងសាងសង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន រោងចក្រស្វ័យដឹក និងការវិនិយោគលើវិស័យផ្សេងៗទៀត។

ជាមួយគ្នានេះ តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏បានបញ្ជាក់ឲ្យដឹងដែរថាការបោះទុនវិនិយោគក្នុងវិស័យសំណង់អគារពីសំណាក់វិនិយោគជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជាកំពុងមានសន្ទុះងើបឡើងយ៉ាងឆាប់រហ័ស ។ នៅឆ្នាំទី១ នៃការអនុវត្តកម្មវិ-

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថានៅចន្លោះឆ្នាំ២០០៩-២០១៣ ពាក់ព័ន្ធនឹងវិស័យការងាររាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៤ នៃរដ្ឋសភាបានសម្រេចលទ្ធផលគួរឲ្យកត់សម្គាល់ ដោយបង្កើនបានការងារក្រៅពីវិស័យកសិកម្មបានដល់ប្រមាណជាង ១លានកន្លែង ក្នុងនោះ កម្មករ និយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរ និងស្បែកជើង មានចំនួនជាង ៦សែននាក់។ របាយការណ៍ក៏បានឲ្យដឹងថា គ្រាន់តែការហូរចូលនូវការវិនិយោគផ្ទាល់ពីបរទេសជាមធ្យម ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ គឺបានបង្កើតការងារថ្មីប្រមាណ ២សែនកន្លែង។



ដំណាំកៅស៊ូនៅកម្ពុជា មានការដាំដុះកើនឡើងជាបន្តបន្ទាប់

ដោយឡែក យោងទៅតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា កម្ពុជាបានអនុម័តគម្រោងវិនិយោគផ្ទាល់ពីបរទេសដែលមានតម្លៃគិតជាទឹកប្រាក់ ១,៥ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែដំបូងនៅក្នុងឆ្នាំ ២០១៤ (គួរបញ្ជាក់ថាក្នុងឆ្នាំ២០១៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចផ្តល់សិទ្ធិលើគម្រោងវិនិយោគក្នុងតម្លៃជាទឹកប្រាក់ ៤,៥ពាន់លានដុល្លារ) ។

តាមទិន្នន័យនោះក៏បានបង្ហាញថា ក្នុងចំណោមវិនិយោគិនបរទេសសំខាន់ៗដែលមាន ១១ ប្រទេសនៅកម្ពុជា ចិនគឺជាប្រទេសដែលមានគម្រោងវិនិយោគច្រើនជាងគេក្នុងអំឡុងពីឆ្នាំ១៩៩៤-២០១៤ ដោយមានទឹកប្រាក់សរុប ១០ពាន់លានដុល្លារ។ កូរ៉េខាងត្បូងមានទឹកប្រាក់ ៤,៤ពាន់លានដុល្លារ សហគមន៍អឺរ៉ុបនៅលំដាប់ទី៣ មានទឹកប្រាក់ ៣,៧ពាន់លានដុល្លារ និងវិនិយោគិនជប៉ុនដែលទើបចូលវិនិយោគនៅកម្ពុជា ស្ថិតនៅលំដាប់ចុងក្រោយមានទឹកប្រាក់ជាង ៤០៤លាន។ ចំនួនទឹកប្រាក់វិនិយោគ



សំណង់អគារពីសំណាក់វិនិយោគជាតិ និងអន្តរជាតិនៅកម្ពុជា កំពុងមានសន្ទុះដើមឡើង

របស់ជប៉ុន គឺទើបតែបានស្ទុះឡើងខ្លាំងក្នុងរយៈពេលចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ដោយសារលំហូរវិនិយោគខ្នាតធំមួយចំនួន ពិសេស គម្រោងវិនិយោគរបស់ក្រុមហ៊ុនអ៊ីអេស (AEON) ដែលមានតម្លៃ២៥០លាន ដុល្លារអាមេរិក ។ ដោយឡែក បើគិតពីឆ្នាំ ១៩៩៤ ដល់ខែឧសភា ២០១៤ គម្រោងវិនិយោគរបស់ប្រទេសជប៉ុននៅកម្ពុជាមានចំនួន ៨៦ គម្រោង ដែលមានទឹកប្រាក់សរុបជិត៦២០ លានដុល្លារអាមេរិក។ មកដល់បច្ចុប្បន្ន នេះ ក្រុមហ៊ុនជប៉ុនដែលបានចុះបញ្ជីពាណិជ្ជកម្មបណ្តាក់ទុនវិនិយោគនៅ កម្ពុជាមានចំនួន ៧៦០ ក្រុមហ៊ុន ហើយក្រុមហ៊ុនទាំងនោះនឹងបង្កើនចង្វាក់ ផលិតកម្មសម្រាប់ការផ្គត់ផ្គង់ក្នុងកូ និងការនាំចេញ ។

កាលពីថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ ២០១៤ នៅក្នុងឱកាសដែលសម្តេចតេជោ **ហ៊ុន សែន** អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនាយកប្រតិបត្តិនៃកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក នៅទីក្រុងប៉េកាំងប្រទេសចិន លោក ហ្វេង ស៊ីតុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនរដ្ឋសម្រាប់ការ វិនិយោគ និងអភិវឌ្ឍន៍ចិន ដែលបានចូលរួមសម្តែងការគួរសមជាមួយ សម្តេចតេជោបានជម្រាបជូនសម្តេចថា ដោយសារតែប្រទេសកម្ពុជាមាន សក្តានុពលក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេស ក្រុមហ៊ុនរបស់ លោកមានគោលបំណងទៅធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយ ធ្វើការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងការវិនិយោគលើការ សាងសង់ផ្លូវថ្នើរ រោងចក្រអគ្គិសនីប្រើថាមពលពីសំរាម ការផលិតដី និងវិនិយោគលើវិស័យទេសចរណ៍ តាមរយៈការបង្កើតរមណីយដ្ឋានលើ កោះរុង។ល។ ចំណែកលោក ហ៊ូ ហួតុន អគ្គនាយកក្រុមហ៊ុន Huawei Technologies Co., Ltd បានរាយការណ៍ជូនសម្តេចតេជោអំពី ដំណើរការវិនិយោគរបស់ក្រុមហ៊ុនលោកនៅក្នុងប្រទេសកម្ពុជា ដែលមានរយៈពេល ១៥ ឆ្នាំមកហើយ ហើយនៅពេលនេះក្រុម ហ៊ុនរបស់លោកបាន និងកំពុងបោះជំហានទៅមុខថែមទៀត ក្នុងការជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងការវិនិយោគនៅ កម្ពុជា។ លោក ហ៊ូ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការ ពង្រីកការវិនិយោគនៅកម្ពុជា ឲ្យកាន់តែមានល្បឿនលឿនជាង បច្ចុប្បន្ននេះទៅទៀត។ ដោយឡែកលោក លូ សាន អគ្គនាយក និងជាអនុប្រធានក្រុមហ៊ុន China Road & Bridge Corporation ក៏បានជម្រាបសម្តេចតេជោផងដែរថា បន្ទាប់ពីក្រុមហ៊ុនរបស់ លោកបានបញ្ចប់ការសាងសង់ស្ពានជ្រោយចង្វារទី ២ ប្រកប

ដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក ក្រុមហ៊ុនរបស់លោកកំពុងតែធ្វើការ សិក្សាលើគម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ ខេត្តព្រះសីហនុ ។ ផ្លូវល្បឿនលឿនដែលនឹងធ្វើការសិក្សានៅពេលខាង មុខនេះមានប្រវែង ១៨៦ គីឡូម៉ែត្រ មាន៤គន្លងគីទៅ ពីរគន្លងមកពីគន្លង និងអាចឲ្យចរាចរយន្តបើកបរក្នុងល្បឿន ១០០គីឡូម៉ែត្រ ក្នុង ១ ម៉ោង ។ ក្រុម ហ៊ុនកំពុងតែធ្វើការសិក្សាឲ្យកាន់តែស្រួល មុននឹងដំណើរការសាងសង់ នូវប្រព័ន្ធផ្លូវគមនាគមន៍ដ៏មានសារៈសំខាន់នោះឲ្យបានចេញជារូបរាងនៅ ពេលខាងមុខ។ បើតាមការអះអាងពីមន្ត្រីបច្ចេកទេសបានឲ្យដឹងថាប្រព័ន្ធ ផ្លូវល្បឿនលឿន ដែលគ្រោងនឹងវិនិយោគសាងសង់ដោយក្រុមហ៊ុន China Road & Bridge Corporation គឺជាប្រភេទផ្លូវថ្មីសុទ្ធសាធ និងមិនប៉ះពាល់ ជាមួយផ្លូវជាតិលេខ ៤ នោះទេ ។

នៅក្នុងសន្និសីទវិនិយោគអន្តរជាតិឆ្នាំ ២០១៤ ដែលបានប្រព្រឹត្តទៅ ក្រោមប្រធានបទ កម្ពុជាសករាជថ្មីនៃកាលានុវត្តភាព កំណើន ការផ្លាស់ប្តូរ និងសមាហរណកម្មអាស៊ាន ដែលត្រូវបានរៀបចំដោយសភាពកិច្ចអន្តរ- ជាតិនៃកម្ពុជានៅរាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ សម្តេចតេជោនាយករដ្ឋមន្ត្រី **ហ៊ុន សែន** បានមានប្រសាសន៍ថាជាការពិត សេដ្ឋកិច្ចកម្ពុជានៅមានសក្តានុពលរីកលូតលាស់ខ្ពស់និងមានកាលានុវត្ត- ភាពធ្វើពិពិធកម្មក្នុងវិស័យជាច្រើនទៀត ដែលនេះអាចបញ្ជាក់យ៉ាងច្បាស់ ថា កម្ពុជានៅមានលំហសម្រាប់ការវិនិយោគក្នុងចំនួនដ៏ច្រើននាពេលខាង មុខ។ បច្ចុប្បន្នវិស័យកាត់ដេរ ទេសចរណ៍ សំណង់ និងវិស័យកសិកម្ម ជា ជំនួលនៃកំណើនរបស់កម្ពុជា ដែលប្រការនេះចង្អុលបង្ហាញពីភាពចាំបាច់ ត្រូវវិនិយោគច្រើនថែមទៀតក្នុងវិស័យផ្សេងៗទៀត ដើម្បីបង្កើតក្បាលម៉ា- ស៊ីននៃកំណើនថ្មីរបស់កម្ពុជា" ។ សម្តេចតេជោបានបន្តថា "នេះជាតម្រូវ ការរបស់កម្ពុជា ហើយជាកាលានុវត្តភាពរបស់វិនិយោគិនទាំងឡាយ ពី ព្រោះខណៈនេះកម្ពុជាត្រូវធ្វើទំនើបកម្មវិស័យឧស្សាហកម្មរបស់ខ្លួនដែល ជាភិក្ខុការដ៏ចាំបាច់មួយដោយវិស័យនេះ នឹងដើរតួនាទីសំខាន់ក្នុងយុទ្ធ- សាស្ត្រកំណើនជាកម្លាំងចលករ ក្នុងការទ្រទ្រង់ដល់កំណើនរយៈពេល មធ្យម និងរយៈពេលវែង ជាវិស័យសក្តានុពលសម្រាប់បង្កើតការងារដល់ យុវជន និងជាជំនួលកំណើនសេដ្ឋកិច្ចថ្មីដែលអាចស្រូបយកការវិនិយោគ បន្ថែមក្រៅពីវិស័យកសិកម្ម និងទេសចរណ៍" ។



សកម្មភាពលើកដាក់ទំនិញនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ



សញ្ញាណពាក់ព័ន្ធនឹងទីក្រុង ឬបុរីនៅសម័យមហានគរ

ពាក្យបុរីឬបុរៈជាពាក្យសំស្ក្រឹតហើយមានអត្ថន័យដូចពាក្យក្រុងរបស់ខ្មែរដែរ។ នៅក្នុងបរិបទសង្គម វប្បធម៌ខ្មែរពាក្យនេះតំណាងឲ្យរមែងនិងទីតាំងឬលំនៅស្ថានរបស់រមែង។ ឧទាហរណ៍ជាក់ស្តែង គឺពាក្យក្រុងរាជធានីក្រុងកម្ពុជាធិបតី ដែលមានន័យថាជាអ្នកគ្រប់គ្រងឬជាស្តេច និងទីក្រុងអង្គរឬទីក្រុងលង្វែក ភ្នំពេញ ដែលជាទីតាំងប្រជុំជនរស់នៅយ៉ាងកុះករ ។ ទន្ទឹមនឹងនេះជនជាតិខ្មែរយើង នៅប្រើពាក្យសំស្ក្រឹតមួយទៀតគឺពាក្យនគរ ដែលមានន័យថារាជធានី ឬរាជបុរី និងជាប្រទេស ផង។ សូមបញ្ជាក់ថា ពាក្យប្រទេសនេះ គឺជាពាក្យសំស្ក្រឹតដែលមានន័យដូចជាពាក្យស្រុករបស់ ខ្មែរដែរ។ ដូចនេះ ពាក្យនគរ ប្រទេស និងស្រុក (ឧទាហរណ៍ : ស្រុកខ្មែរ) មានអត្ថន័យដូចគ្នា។

ពាក់ព័ន្ធនឹងការប្រើពាក្យបុរៈ ឬ បុរីដែល មាននៅក្នុងសិលាចារឹកនៃប្រាសាទព្រះខ័ន នៅប្រទេសថៃសព្វថ្ងៃនេះ ដូចជាខេត្តពេជ្រ- បុរី សិង្ហ បុរី និងរាជបុរី ជាដើម។

សូមបញ្ជាក់ថាក្នុងសម័យបុរាណវិស័យ នយោបាយ ពោលគឺការគ្រប់គ្រងរៀបចំ ប្រទេសរាជរដ្ឋាភិបាល និងសាសនា មាន ទំនាក់ទំនងនឹងគ្នា យ៉ាងជិតស្និទ្ធិបំផុត ហើយកត្តាទាំងពីរនេះ មានសម្ព័ន្ធភាពជា មួយគ្នា ពីងពាក់អាស្រ័យគ្នាទៅវិញទៅ មក ។ ដោយហេតុថាបុរីតូច-ធំ ទាំងឡាយ ក្នុងចក្រភពអង្គរ មានតួនាទីជាមជ្ឈមណ្ឌល



រូបភាព១-២ : ប្រាសាទអង្គរវត្តនៃទីក្រុងយសោធបុរៈ (ឯកសារចារឹកនិងប្រាសាទនៃទីក្រុងមឿងតាំ (ឯកសារនាយកដ្ឋានវិចិត្រសិល្បៈថៃ)

ម្យ៉ាងវិញទៀត ពាក្យនគរនេះហើយដែល បានឲ្យកំណើត ទៅឱ្យពាក្យអង្គរនាពេល សព្វថ្ងៃនេះ ដោយហេតុថា ពាក្យអង្គរនេះ ចេញមកពីពាក្យនគរ និងពាក្យអង្គក្នុងន័យ អង្គជាតិ ឬព្រះអង្គ។ សរុបសេចក្តីមកពាក្យ ថាអង្គរ (នគរ+អង្គ=អង្គរ) មានន័យថា ក្រុង ដែលមានស្តេច ឬព្រះរាជវង្សានុវង្សរបស់ ព្រះអង្គរស់នៅ ដូចជាអង្គរឬរីជាដើម ។ ដូចនេះអង្គរគឺជាឈ្មោះទីក្រុងដ៏ល្បីល្បាញ ជាងគេរបស់នគរភ្នំ ឬកម្ពុជទេស ដែលមាន ព្រះមហាក្សត្រខ្មែរប្រថាប់នៅ មានឈ្មោះ បោះសំឡេងយ៉ាងរន្ទឹមនឹងអង្គរជាទីក្រុងអា- តែននិងទីក្រុងរួមប៉ុន្មានដែរទេក្នុងសម័យដ៏ មហារុងរឿងឡើងថ្កាន ពិសេសក្នុងរជ្ជកាល របស់ព្រះបាទសូរ្យវរ្ម័នទី ២ (១១១៣- ១២៥០ នៃគ.ស)។ ការដែលអ្នកស្រុកនៅ វ្យាធបុរៈ ឬអង្គរឬរីសព្វថ្ងៃ ហៅទីក្រុងនេះថា អង្គរ ក៏ជាទម្លាប់បន្តពីសម័យបុរាណដែរ។

ការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ភាព ចំណាស់ និងភាពរុងរឿងនៃវប្បធម៌ក្នុង សង្គមខ្មែរបុរាណ បានបន្សល់ទុកនូវកេរ្តិ៍ ដំណែលវប្បធម៌ជាច្រើននៅលើផែនដីមួយ ដ៏ធំទូលាយ ដែលក្នុងនោះ ប្រទេសថៃ លាវ និងយៀកណាមខាងត្បូង ដែលគ្រាន់តែជា ភាគមួយនៃទឹកដីប្រវត្តិសាស្ត្រ របស់ជន ជាតិខ្មែរបុរាណតែប៉ុណ្ណោះ ។ ពិតមែនតែ ស្ថានភាព ខាងភូមិសាស្ត្របុរាណត្រូវប្រែ ប្រួល នៅពេលដែលអាណាខេត្តធំៗមួយ ចំនួននៃភូមិភាគនេះ ត្រូវផ្តាច់ចេញពីចក្រ- ភពកម្ពុជទេសក៏ដោយ ក៏ប៉ុន្តែជនជាតិខ្មែរ នៅប្រទេសថៃ យៀកណាមខាងត្បូង និង ភូមិភាគជាយដែនខ្មែរ-លាវ ម៉្លោះតាប៊ី (អាចម៍ក្រពើ) ចម្ប៉ាសាក់ នៅរក្សាបាននូវ ភាសាខ្មែរ និងប្រពៃណីបុរាណមួយចំនួន។ ទន្ទឹមនឹងនេះ បញ្ហាដែលធ្វើឲ្យយើងឃើញ នូវនិរន្តរភាពនៃវិស័យវប្បធម៌ខ្មែរ គឺប្រការ

អំណាចកណ្តាលវប្បធម៌ សាសនា តុលាការ និងសេដ្ឋកិច្ច ។ ដូច្នោះយើងអាចចាត់ទុកថា រាល់ការសាងសង់ប្រាសាទ ឬវិស័យស្ថាប- ត្យកម្ម គឺជាមធ្យោបាយដោយប្រយោល សម្រាប់លើកតម្កើងឬទ្ធានុភាព ឬកិត្យានុ- ភាពរបស់ព្រះរាជាគ្រប់គ្រងដែនដីផងដែរ។ យោងលើទិន្នន័យវប្បធម៌ យើងក៏អាច ដឹងទៀតថា ទំនាក់ទំនងរបស់ព្រះរាជធានី អង្គរឬយសោធបុរៈដែលជាទីក្រុងធំជាងគេ បំផុត និងតំបន់ផ្សេងៗទៀតក្នុងចក្រភព អង្គរដែលមានបុរីតូចៗ មានភាពរលូនចុះ សម្រុងគ្នាណាស់។ ក្នុងករណីណាដែល មិនមានការប៉ះពាល់ដល់មជ្ឈមណ្ឌល នៃ អំណាចកណ្តាលឬអាជ្ញាធរមូលដ្ឋានកំពូល។ បើសិនជាមាន ហេតុការណ៍អ្វីមួយរារាំង ដំណើរការល្អនៃទីក្រុង កងទ័ពពិតជាទៅ បង្ក្រាបពុំខាន ។ ជាក់ស្តែងមួយបានកើត មានឡើងនៅក្នុងសម័យនោះ គឺការបះបោរ

នៅមហាសាលា (មលិង) នៅក្នុងខេត្តបាត់ដំបង បច្ចុប្បន្ន ។ ចំពោះវិបត្តិសង្គមនេះ ព្រះមហាក្សត្រព្រះបាទជ័យវរ្ម័នទី៧ បានត្រាស់បញ្ជាឲ្យកម្លាំងទ័ពទៅកំទេចភ្លាម ។ រួចហើយយើងបានឃើញថាប្រភពនៃពាក្យបុរៈ ឬបុរីនិងពាក្យនគរបុរាណដែលជាអាជ្ញានិព្វោះមានព្រះវត្តមានរបស់ព្រះមហាក្សត្រប្រថាប់ក្រោយពីសុគតវិញ្ញាណរបស់ព្រះអង្គ និងយោងសណ្ឋិតប្រថាប់ក្នុងលិង្គរាជ ឬរូបសំណាកនៃព្រះអាទិទេពព្រះឥសូរ ឬព្រះនារាយណ៍ដែលគេបូជានៅប្រាសាទនានា ។ នៅទីនេះ សូមជម្រាបថា អ្វីដែលពោលខាងលើបានបន្សល់ទុកស្លាកស្នាមជាច្រើន តាមរយៈស្ថាននាមក្នុងទឹកដីខ្មែរបច្ចុប្បន្នដូចជាពាក្យ តួអង្គ អង្គស្នូល អង្គតាសោម ទឹកអង្គ បំពង់ខ្លី អង្គតារាជ ជាដើម ដែលតំណាងឲ្យអង្គជាតិឬលិង្គព្រះឥសូរ ។

ចូរយើងពិនិត្យសារសំខាន់ ឬតួនាទីរបស់បុរីក្នុងវប្បធម៌ខ្មែរម្តងវិញ ។ ការសិក្សាបានបង្ហាញថាគ្មានអ្វីខុសប្លែករវាងរាជធានីដែលជាទីក្រុងធំៗ និងទីក្រុងតូចៗដែលស្ថិតនៅតាមខេត្ត ឬជនបទឡើយ ។ ដោយហេតុថាទំព័រវប្បវត្តិសាស្ត្រកម្ពុជាបានឲ្យដឹងថា ព្រះរាជាខ្មែរនាអតីតកាលព្រះអង្គបានសព្វព្រះទ័យ ផ្លាស់ប្តូរទីតាំងនៃទីក្រុងជាញឹកញាប់ណាស់ ដូចករណីព្រះបាទជ័យវរ្ម័នទី ២ និងព្រះបាទជ័យវរ្ម័នទី៤ជាសក្ខីកម្មស្រាប់។ អ្វីដែលខុសប្លែកគឺទំហំនៃទីក្រុង ឬខ្នាតរបស់ប្រាសាទទៅវិញទេ ដែលមានលក្ខណៈល្អប្រណិតតែប៉ុណ្ណោះ។ មួយវិញទៀតសោត ការដែលផ្លាស់ប្តូររាជធានីនេះ ទង្វើនេះ ឬយុទ្ធសាស្ត្រទាក់ទិនទៅនឹងអភិបាលកិច្ចល្អតែប៉ុណ្ណោះ ហើយនិងជាអ្វីមួយដែលមានឈ្មោះថាការរៀបចំដែនដី ឬនគររូបនីយកម្ម ។ រីឯខាងនិមិត្តរូបភាពវិញគឺទីក្រុងខ្មែរ សុទ្ធសឹងតែជាបូជនីយដ្ឋានទាំងអស់សាងសង់ឡើង មិនគ្រាន់តែសម្រាប់បូជាដល់ព្រះអាទិទេព នៃព្រហ្មញ្ញសាសនាដែលប្រថាប់នៅក្នុងប្រាសាទភ្នំ ឬក៏តំណាងឲ្យភ្នំព្រះសុមេរុ ដែលស្ថិតនៅចំកណ្តាលរាជបុរីប៉ុណ្ណោះទេ ។ ក៏ប៉ុន្តែសម្រាប់

ឧទ្ទិសដល់វិញ្ញាណក្ខន្ធនៃបុព្វការីជន ដែលវិញ្ញាណសណ្ឋិតក្នុង រូបសំណាកទាំងនោះឡើយ ពោលគឺអតីតព្រះមហាក្សត្រខ្មែរប្រចាំសន្តតិវង្ស ឬក៏បុព្វការីជន ដូនតាដែលបានត្រួសត្រាយ ស្ថាបនាទីតាំងទាំងអស់នោះជាលើកដំបូងបង្អស់ថែមទៀតផង ។ ករណីនេះ មិនខុសប៉ុន្មាន និងបុព្វការីជនដែលបានកសាងភូមិស្រុកហើយ ក្រោយពីទទួលមរណភាពទៅ បានជាអ្នកតាចាស់ស្រុក ដើម្បីថែរក្សាកូនចៅជារៀងរហូត។

ជាការពិតណាស់ ឥទ្ធិពលនៃជំនឿបែបព្រហ្មញ្ញសាសនាខាងលើនេះ ដែលមានប្រភពពីឥណ្ឌា តែស្ថិតនៅលាយឡំជាមួយជំនឿបែបជីវចលនិយមរបស់ខ្មែរ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្នត់គំនិតស្មារតីរបស់ជនជាតិខ្មែរយើង។ ដូចនេះក្នុងករណីនេះហើយ ដែលយើងឃើញព្រះរាជាទាំងនោះក្រោយពីចូលទីវង្គត បានក្លាយទៅជាអាទិទេពរក្សាព្រះរាជនគរ ក្រោមរូបភាពនៃព្រះបដិមា ឬសិវលិង្គ។

លក្ខណៈសម្គាល់នៃព្រះរាជបុរីគឺវត្តមាននៃប្រព័ន្ធធារាសាស្ត្រខ្លាត់ខ្លែង ដោយហេតុថា រាល់ទីក្រុងធំៗសុទ្ធសឹងតែពឹងផ្អែកទៅលើនយោបាយទឹកសម្រាប់វិស័យកសិកម្ម ។ យើងមានភស្តុតាងគ្រប់គ្រាន់ នៃការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ តាមរយៈបារាយណ៍ ស្រះ ត្រពាំង ស្ថិតក្នុងបរិវេណ ឬក្រៅបរិវេណនៃទីក្រុងឬតាមរយៈអគ្គបទនៃសិលាចារឹក។ គឺក្នុងន័យនេះហើយ ដែលគេឲ្យឈ្មោះថាទីក្រុង ឬបុរីទឹកដូចករណីទីក្រុងសៀមរាបអង្គរជាឧទាហរណ៍ស្រាប់។

ដោយឡែក ការវិភាគនូវទិន្នន័យខាងបុរាណវិជ្ជា ពិសេសរូបភាពថតលើអាកាសក៏អាចឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចជាតិតាមវិស័យកសិកម្ម ដែលជាមុំមួយយ៉ាងសំខាន់ខាងសេដ្ឋកិច្ចជាតិ តាមរយៈប្លង់ស្រែទាំងឡាយស្ថិតឆ្ងាយជាចំកន្ទុយភ្នែក។

ក្នុងចំណោមភស្តុតាងទាំងអស់គឺឧស្សាហកម្មកុលាលភាជន៍ខ្មែរគឺជាកសិកម្មមួយសំខាន់បំផុតមួយដែរដែលបញ្ជាក់នូវទំនាក់ទំនងរវាងព្រះរាជបុរីអង្គរនិងទីប្រជុំជនតាម

បណ្តាខេត្តនានាក្នុងចក្រភពខ្មែរ។ ឯកភាពខាងរូបរាងឬបច្ចេកទេសស្ថាន នៃកុលាលភាជន៍ទាំងនោះ និងការប្រើប្រាស់ជាទូទៅក្នុងបង្គោលសីមាទ្រព្យប្រទេសទឹកដីខ្មែរពិតជាបង្ហាញឲ្យឃើញនូវធនធានវប្បធម៌ និងធម្មជាតិ ព្រមទាំងឥទ្ធិពលនៃវិស័យសេដ្ឋកិច្ចតាមរយៈការលក់ដូរ ឬចែកចាយសម្ភារៈប្រើប្រាស់ទាំងនោះ ក្នុងស្ថាប័នរដ្ឋខ្មែរទាំងមូល។

ក្រៅពីវត្តប្រើប្រាស់ ប្រចាំថ្ងៃទាំងឡាយក្នុងជីវិតប្រចាំថ្ងៃ ឬសម្រាប់ប្រារព្ធក្នុងពិធីពិសេសផ្សេងៗ ដែលផលិតក្នុងស្រុកគេបានជួបប្រទះនូវក្រឡាបានព្រមទាំងព្រះពុទ្ធរូប ដែលខ្មែរយើងបាននាំចូលពីប្រទេសចិនផងដែរ ដែលបានទាក់ទាញអារម្មណ៍ដល់អ្នកស្រាវជ្រាវខាងប្រវត្តិសាស្ត្រកម្ពុជា ។ ចំពោះវត្តមានរបស់វត្តបរទេសក្នុងទីប្រជុំជនខ្មែរបុរាណគេអាចនិយាយបានថា ជាសញ្ញាណនៃការចូលចិត្ត លើកតម្លៃ ពេញចិត្ត និងការនិយមនូវអ្វីៗដែលមកពីក្រៅដែលប្រកបដោយសោភ័ណភាពឬរូបឆោមល្អសម្រាប់គយគន់ ។ គឺក្នុងករណីនេះហើយដែលលោក ហ្គ្រាស លីយេ បានប្រើពាក្យថាពាណិជ្ជកម្មតែងលើកស្ទួយកិត្តិនាមឬកិត្តិយសរបស់ប្រជាជន ដែលមានទ្រព្យទាំងនោះដែលមិនមែនធ្វើឡើងក្នុងពិធីការ ។ ម្យ៉ាងវិញទៀតការវិភាគរបស់យើងក៏ឲ្យដឹងទៀតថា គ្រឿងអលង្ការធ្វើអំពីមាស ប្រាក់ ស្ពាន់ សំរិទ្ធិ កែវកង ត្បូងពេជ្រ គុជ អង្ការីក៏ជាសញ្ញាមួយដែរ ដែលអាចចង្អុលបង្ហាញនូវឋានៈ ឬអំណាច ពោលគឺបុណ្យសក្តិរបស់ពួកអភិជននាសម័យអង្គរដែរ ។ ទន្ទឹមនឹងនេះ លទ្ធផលនៃការសិក្សាកំណត់ហេតុចិនក៏បានឲ្យដឹងដែរថា ជនជាតិចិនចូលចិត្តនិយមធនធានធម្មជាតិ ឬផលិតកម្មកម្ររបស់ខ្មែរដែលមានដូចជាជ័រចុងកុយរមាស និងឈើក្រអូបជាដើម។

សរុបសេចក្តីមក ការវិភាគទិន្នន័យទាំងប៉ុន្មានខាងលើនេះ ដែលក្នុងនោះយើងក៏ត្រូវបញ្ចូលនូវកំណត់សំណត់ ឬក៏កុលាលភាជន៍



គ្រោះអត់ឃ្លាននៅក្នុងពិភពលោកឆ្នាក់ចុះ ប៉ុន្តែមានមនុស្ស ៨០៥ លាននាក់ នៅតែខ្វះអាហារូបត្ថម្ភ

តាមរយៈការវាយតម្លៃចុងក្រោយ របស់អង្គការស្បៀងអាហារពិភពលោកហៅកាត់ FAO បានបង្ហាញថា ការកាត់បន្ថយគ្រោះអត់ឃ្លាននៅក្នុងពិភពលោកកំពុងបោះជំហានទៅមុខ ប៉ុន្តែមានមនុស្សប្រមាណ ៨០៥លាននាក់ត្រូវបានគេប៉ាន់ស្មានថាហូបមិនគ្រប់គ្រាន់ គឺខ្វះអាហារូបត្ថម្ភនៅក្នុងឆ្នាំ២០១២-២០១៤ពេលគឺមានការផ្តល់កំពុងជាង១០០លាននាក់ធៀបនឹងកាលពីជាងមួយទសវត្សមុននិងធ្លាក់ចុះប្រមាណ២០៩លាននាក់ធៀបនឹងឆ្នាំ១៩៩០-១៩៩២ ។ នៅក្នុងរយៈពេលដូចគ្នា គឺប្រើប្រាស់ឡើងនៃកង្វះអាហារូបត្ថម្ភបានធ្លាក់ចុះពី ១៨៧% មកនៅត្រឹម ១១៣% នៅទូទាំងពិភពលោក និងធ្លាក់ចុះពី ២៣៤%មកនៅត្រឹម ១៣៥% ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។ ចាប់តាំងពីឆ្នាំ ១៩៩០-១៩៩២មកមានប្រទេសចំនួន ៦៣ បានឈានទៅដល់តាមគោលដៅលុបបំបាត់គ្រោះអត់-ឃ្លាន (MDG) ហើយមានប្រទេសចំនួន ២៥ សម្រេច បានលុបបំបាត់គ្រោះអត់ឃ្លាន(WFS)។ នៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍៦៣ មានប្រទេសចំនួន ១១ មានកម្រិតខ្វះអាហារូបត្ថម្ភទាបជាង ៥% ក្នុងឆ្នាំ ១៩៩០-១៩៩២ ហើយមានសមត្ថភាពរក្សាបាននូវចន្លោះនោះ ដែលជាការឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ឆ្នាំ ២០១៤ របស់អង្គការ FAO ។ តួលេខនេះបង្ហាញថាទិសដៅលុបបំបាត់គ្រោះអត់ឃ្លាន នៃគោលដៅអភិវឌ្ឍន៍សហស្សវត្ស នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ត្រូវសម្រេចឲ្យបាននៅឆ្នាំ ២០១៥ ។

ទោះបីជាការវិវឌ្ឍជាទូទៅក៏ដោយ ក៏នៅតែមានការខុសគ្នានៅក្នុងតំបន់ និងប្រទេសនីមួយៗ។ នៅក្នុងតំបន់អាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីបមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងការបង្កើនសន្តិសុខស្បៀង ព្រមជាមួយការរីកចម្រើនជាបង្អួចនៅតំបន់សហរ៉ាកាហ្វេ និងអាស៊ីខាងលិច ដែលតែងតែទទួលបានការឈឺចាប់ដោយសារគ្រោះមហន្តរាយធម្មជាតិ និងជម្លោះប្រដាប់អាវុធ។

របាយការណ៍ នៃការសិក្សាអំពីសន្តិសុខស្បៀងនៅលើពិភពលោកឆ្នាំ២០១៤ បង្ហាញថា តំបន់មួយចំនួនដូចជាអាហ្វ្រិក និងអាមេរិកឡាទីន ក៏ដូចជាតំបន់ការ៉ាអ៊ីប ព្រមទាំងប្រទេសនីមួយៗ បានពង្រឹងនូវការសន្យារបស់ខ្លួនចំពោះសន្តិសុខស្បៀង និងចំណីអាហារ។

ការកាត់បន្ថយគ្រោះអត់ឃ្លាន តម្រូវឲ្យមានដំណោះស្រាយរួមគ្នា ហើយចាំបាច់ត្រូវរួមបញ្ចូលការវិនិយោគឯកជន និងវិនិយោគសាធារណៈ ដើម្បីបង្កើនផលិតភាពវិស័យកសិកម្មជាក់

បញ្ចូលនូវបញ្ហាដីធ្លី សេវាកម្ម បច្ចេកវិទ្យា និងទីផ្សារ ឲ្យដើរជាមួយគ្នាព្រមទាំងវិធានការធុរិធម្មបុរសឡើងនូវការវិវឌ្ឍជនបទ ការពារកុំឲ្យកើតមានភាពឈឺចាប់ ក្នុងសង្គមរួមមាន ការពង្រឹងសមត្ថភាពកុំឲ្យមានជម្លោះ ក្នុងប្រទេសនិងវិធានការ ការពារគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ។ ប្រទេស ដែលបានឈានទៅដល់គោលដៅ (MDG) រួមមាន អាល់ហ្សេរី អង់ហ្គោឡា



មានមនុស្សប្រមាណ ៨០៥ លាននាក់ ត្រូវបានគេប៉ាន់ស្មានថាហូបមិនគ្រប់គ្រាន់គឺខ្វះអាហារូបត្ថម្ភនៅក្នុងឆ្នាំ២០១២-២០១៤

អាហ្សង់ទីន បង់ក្លាដែស បាបាដូស បោណាំង ប្រ៊ុយណេ កម្ពុជា ចិន សាធារណរដ្ឋដូមីនិកាំង ហ្សកដង់ អេក្សូពី ហ្វីលីពីន ហ្សបង់ ហ្សប៊ី តំណូនេស៊ី អ៊ីរ៉ង់ អេហ្ស៊ីប តាហ្សាគីស្ថាន គីរីបាទី លីបង់ ម៉ាឡាយី ម៉ាឡេស៊ី ម៉ាលីស៊ី ម៉ូរីតានី មីកស៊ីកូ ម៉ូរីកូ នីហ្សេរីយ៉ា ប៉ាណាម៉ា ហ្វីលីពីន អារ៉ាប៊ីសាអ៊ូឌីត អាហ្វ្រិកខាងត្បូង កុងហ្គោ ឡុយនេស៊ី ទួរគី និងសហភាពអារ៉ាប់អេមីរ៉ាត ។


ប្រទេសដែលបានសម្រេចគោលដៅ MDG ផង និងគោលដៅ WFS ផងរួមមាន អាម៉េនី អាហ្សែបហ្សាន ប្រេស៊ីល កាមីរូន ឈីលី គុយបា ឌីជីបូទី ហ្សកហ្ស៊ី ហ្គាណា ហ្វីលីពីន គ្លេប៊ូ ហ្ស៊ីស្ថាន ម៉ាលី មីយ៉ាន់ម៉ា នីការ៉ាហ្គា ប៉េរូ សាធារណរដ្ឋកូរ៉េ សាំងរីសង់ សាម៉ៅ-សៅតូម៉េ ប្រាំងស៊ីប ថៃឡង់ ទួរមេនីស្ថាន អ៊ុយរុយហ្គាយ វេណេស៊ូអេឡា សាធារណរដ្ឋបូលីវី និងប្រទេសវៀតណាម ។ ប្រទេសដែលមានកម្រិតកង្វះអាហារូបត្ថម្ភក្រោម ៥% ក្នុងឆ្នាំ ១៩៩០-១៩៩២ ហើយមានសមត្ថភាពរក្សាបាន នូវចន្លោះនោះរួមមាន អាហ្សង់ទីន បាបាដូស ប្រ៊ុយណេ អេហ្ស៊ីប តាហ្សាគីស្ថាន លីបង់ អារ៉ាប៊ីសាអ៊ូឌីត អាហ្វ្រិកខាងត្បូង ឡុយនេស៊ី ទួរគី និងសហភាពអារ៉ាប់អេមីរ៉ាត ។

ការរីកចម្រើនរបស់ពិភពលោក នៅក្នុងការកាត់បន្ថយគ្រោះអត់ឃ្លាន បានឆ្លុះបញ្ចាំងជាសំខាន់ទៅលើសមិទ្ធផល ដែលសម្រេចបាននៅក្នុងប្រទេសមួយចំនួន ដែលបានឈានទៅដល់រួចហើយនូវគោលដៅ MDG ការ បែងចែកសមា-មាត្រប្រជាជនកង្វះអាហារូបត្ថម្ភ រហូតឆ្នាំ

២០១៥ នៅប្រទេសទាំង ៦៣ ក្នុងចំណោមប្រទេសសរុប១៣៦ ដែលត្រូវពិនិត្យដោយអង្គការ FAO ដែលក្នុងនោះមានប្រទេស២៥បានឈានទៅដល់គោលដៅ WFS ហើយ។

កិច្ចប្រឹងប្រែងនៅក្នុងតំបន់ដើម្បីកាត់បន្ថយគ្រោះអត់ឃ្លាន កំពុងទទួលបានការទាក់ទាញជាពិសេសនៅក្នុងតំបន់អាមេរិកឡាទីន តំបន់ការ៉ាអ៊ីប និងអាហ្វ្រិក។ កាលពីខែកក្កដាឆ្នាំ២០១៤ កិច្ចប្រជុំកំពូលសហភាពអាហ្វ្រិក នៅក្នុងទីក្រុងម៉ាឡាបូប្រទេសហ្គីណេ ប្រមុខ រដ្ឋនៃបណ្តាប្រទេសអាហ្វ្រិកទាំងអស់ បានសន្យាបញ្ចប់គ្រោះអត់ឃ្លាននៅក្នុងទ្វីបមួយនេះ ត្រឹមឆ្នាំ ២០២៥។ កាលពីឆ្នាំទៅក្នុងកិច្ចប្រជុំកំពូលរបស់សហគមន៍អាមេរិកឡាទីន និងបណ្តាប្រទេសនៅតំបន់ការ៉ាអ៊ីប ប្រមុខរដ្ឋាភិបាលទាំងអស់ក៏បានយល់ស្រប លុបបំបាត់ទាំងស្រុងគ្រោះអត់ឃ្លានត្រឹមឆ្នាំ២០២៥ គឺធ្វើឲ្យគ្រោះអត់ឃ្លានស្មើនឹងសូន្យ។ គេបានធ្វើការអះអាងឡើងវិញនូវការសន្យារបស់ខ្លួនថា ឆ្នាំ២០២៥អាមេរិក ឡាទីន និងតំបន់ការ៉ាអ៊ីប ចាកចេញផុតពីគ្រោះអត់ឃ្លាន ដោយបានចាប់ផ្តើមគោលដៅតាំងពីឆ្នាំ ២០០៥ រហូតមក។ តំបន់ទាំងនេះមានប្រទេសជិត៩០និងមានប្រជាជនសរុប ១៥០ លាននាក់។ ការសន្យារបស់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃតំបន់ទាំងពីរនេះ បានបញ្ជូនសារប្រកបដោយសក្តានុពលទៅកាន់ប្រជាជនរបស់ខ្លួន និងប្រជាជនក្នុងប្រទេសដទៃទៀត លើពិភពលោក ។

ជំងឺតម្រងនោម ជាឃាតករស្លាប់ៗ ខុសពីជំងឺផ្សេងៗទៀត



មានជំងឺច្រើនណាស់ដែលកើតឡើងនៅនឹងតម្រងនោម ឬធ្វើឱ្យតម្រងនោមខូច

ជំងឺតម្រងនោម ជាជំងឺដែលមិនផ្តល់រោគសញ្ញាអ្វីគួរឱ្យចាប់អារម្មណ៍ទេ មុនដល់ដំណាក់កាលធ្ងន់ធ្ងរខ្លាំងៗ។ ហេតុដូច្នេះហើយបានជាគ្រូពេទ្យ និងអ្នកជំងឺធ្លាក់ចូលព្យាបាល និងទៅព្យាបាលជំងឺជំងឺស្លាប់ស្លៀមមួយក្រុមនេះច្រើនតែចង់ហួសពេលបន្តិចទៅហើយ។ តាមការពិតទៅប្រសិន បើគេអាចយកចិត្តទុកដាក់មើលថែជំងឺនេះតាំងពីដំបូងបង្អស់ៗ ពិនិត្យព្យាបាលឱ្យចំទិសដៅនិងប្រភេទជំងឺនោះគេនឹងអាចបន្ថយល្បឿនឬបញ្ឈប់បានទាំងស្រុង ការវិវឌ្ឍនៃជំងឺតែម្តង។

មានជំងឺច្រើនណាស់ដែលកើតឡើងនៅនឹងតម្រងនោម ឬធ្វើឱ្យតម្រងនោមខូច។ ជំងឺទាំងនោះខ្លះបង្កមកពីមីក្រុប។ ជំងឺខ្លះទៀតបណ្តាលមកពីប្រព័ន្ធការពារខ្លួន មានដំណើរការខុសពី

ប្រក្រតីដោយប្រការណាមួយភ្លាមជាហេតុធ្វើឱ្យតម្រងនោមរងគ្រោះ ជួនកាលគឺបណ្តាលមកពីតម្រងនោមបានស្រូបសារធាតុពុល មានជាអាទិ៍សារធាតុពុលក្នុងថ្នាំ។


ជំងឺដែលប៉ះពាល់ដល់សរសៃឈាម មានជាអាទិ៍ឡើងឈាម ទឹកនោមផ្អែម ក៏អាចបំផ្លាញតម្រងនោមដែរ។ ការបំផ្លាញតម្រងនោម គឺតាមរយៈការបង្កផលប៉ះពាល់បន្តិចម្តងៗ ទៅលើចំណែកណាមួយនៃតម្រងនោម ដែលជាអ្នកបោះឈាម។ តម្រងនោមក៏លែងបំពេញតួនាទីបានត្រឹមត្រូវ មិនអាចដំណើរការបានដោយពេញលេញ ។ នៅពេលខ្លះករណីតម្រងនោមធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ ព្រោះមានដើមហេតុកើតជំងឺទឹកនោមផ្អែម និងឡើងឈាមបានក្លាយជា

បុព្វហេតុចម្បង ដែលជំរុញឱ្យមានការព្យាបាលលាងឈាម។ គ្រប់តម្រងនោមរបស់មនុស្សមិនថាស្បែកស ស្បែកខ្មៅ ស្បែកលឿង ស្រីឬប្រុសទេតែងចាស់ទ្រុឌទ្រោមទៅតាមវ័យ។ ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ សមត្ថភាពតម្រងនោមធ្លាក់ចុះ ១០%ជារៀងរាល់១០ឆ្នាំ ។ តម្រងនោមមានពីរ និង ជាសរីរាង្គដ៏ចាំបាច់បំផុតរបស់មនុស្ស ។ ដោយសារតម្រងនោមនេះហើយទើបយើងអាចរស់រានមានជីវិតបាន។


នៅពេលដែលតម្រងនោម លែងដើរតើមនុស្សយើងនឹងក្លាយទៅយ៉ាងណា?

បើតម្រងនោមលែងដំណើរការ បន្តិចម្តងៗ យើងនឹងមានស្តុកសារធាតុអំបិល ទឹកកាន់តែច្រើនឡើងៗ យើងនឹងមានសភាពតានតឹងជាលំដាប់ យើងនឹងមិនអាចកម្ចាត់សារធាតុមួយចំនួនដូចជាសារធាតុប៊ូតាស្យូម...ដោយហេតុថាតម្រងនោមក៏មានតួនាទីជំរិតវិតាមីនដេសកម្មអ៊ីចីងយើងនឹងមាន សុខភាពឆ្អឹងចុះខ្សោយប្រសិនបើមានជំងឺតម្រងនោម ឬមានបញ្ហាខ្លះគ្រាប់ឈាមក្រហម ព្រោះថាតម្រងនោមក៏មានចំណែកចូលរួមផលិតអ៊ីរ៉ុង។

មូលហេតុដែល ជំរុញឱ្យអ្នកជំងឺធ្លាក់គិតគូរស្វែងរកពិនិត្យតម្រងនោម គឺក្នុងករណីអ្នកជំងឺមានរោគឡើងឈាម ទឹកនោមផ្អែមជាប់នឹងខ្លួន។ អ្នកជំងឺដែលមានជំងឺ ខ្សោយតម្រងនោមធ្ងន់ធ្ងរ ៥០% មានជំងឺទឹកនោមផ្អែម ។ អ្នកមានឪពុកម្តាយកើតជំងឺខ្សោយតម្រងនោម និងអ្នកមានជំងឺមួយចំនួនផ្សេងទៀត ដូចយ៉ាងជំងឺពាក់ព័ន្ធនឹងប្រព័ន្ធការពារខ្លួន ជំងឺបង្កោររោគរលាកតម្រងនោមញយៗ សុទ្ធតែងាយផ្តល់គ្រោះថ្នាក់ដល់តម្រងនោមទាំងអស់។ ដូច្នេះយើងអាចនិយាយបានថា ចាប់ពី៦០ឆ្នាំឡើងទៅ គឺជាចាំបាច់ដែលត្រូវគិតគូរធ្វើតេស្ត វិភាគទឹកនោម និងវិភាគ



តម្រងនោមដែលមិនមានជំងឺ



តម្រងនោមដែលខូច



រូបខ្លួនមនុស្សដែលបង្ហាញអំពីតម្រងនោម

ឈាម ដើម្បីបានដឹងអំពីស្ថានភាពតម្រងនោម បើទោះបីជាគ្មានរោគសញ្ញាអ្វីក៏ដោយ ដោយ មិនភ្លេចឡើយការវាស់ឈាម។

ជំងឺតម្រងនោមដែលគួរឱ្យភ័យខ្លាចជាងគេ គឺជំងឺខ្សោយតម្រងនោមភ្នំ។ ជំងឺនេះ គឺជាផល វិបាកបន្ទាល់ទុក ពីការវិវឌ្ឍនៃជំងឺផ្សេងទៅលើ តម្រងនោម។ នៅពេលតម្រងនោមទាំងសងខាង លែងដំណើរការត្រឹមត្រូវ សរីរាង្គយើងចាប់ បំពុលបន្តិចម្តងៗ ដោយកាកសំណល់ដែល លាងបញ្ចេញមិនអស់។ គេអាចហៅជំងឺខ្សោយ តម្រងនោមថាភ្នំ ដរាបណាតម្រងនោមបាត់ បង់សមត្ថភាព លែងបំពេញការងារបានជា លំដាប់ និងមានដំបៅមិនអាចព្យាបាលបាន។

ក្នុងករណីទូទៅ ជំងឺនេះវិវឌ្ឍបន្តិចម្តងៗ ឆ្លង ទៅៗ អូសបន្លាយរាប់ឆ្នាំ។ មនុស្សមានផ្ទុកជំងឺ តម្រងនោម អាចរស់រានមានសុខភាពល្អ ដូច មនុស្សធម្មតា គ្មានអ្វីគួរឱ្យចាប់អារម្មណ៍ឡើយ បើទោះបីជាតម្រងនោមនោះបានខូច មានជំងឺ មានដំណើរការត្រឹមតែ ១០%ទៅ ២០%ក្តី ទាល់ តែដល់ដំណាក់កាល ធ្ងន់ធ្ងរខ្លាំងគាំងស្ទើរលែង ដើរតែម្តង ទើបមានលេចចេញរោគសញ្ញាខ្លះមក ក្រៅឱ្យដឹង។ លក្ខណៈទូទៅនៅពេលតម្រងនោម មានដំណើរការមិនស្រួល សរីរាង្គកាយមនុស្ស យើងអាចទទួលរងផលវិបាកមួយចំនួនដូចជា ៖

- សំណល់ជាតិពុលទៅផ្តុំនៅក្នុងឈាម ។ អារម្មណ៍ថាមានការឈឺចុកចាប់បានលេចឡើង ចង់ក្អួត ចង្កោរ លែងឆ្ងាញ់បាយ ពិបាកដំណេក។
- អាស៊ីតដូសមេតាបូលីកឡើង ព្រោះតម្រង

នោម លែងមានសមត្ថភាពរំលាយជាតិអាស៊ីត ឱ្យអស់ពីខ្លួន។

- ខួរឆ្អឹង លែងផលិតគ្រាប់ឈាមក្រហម សម្រាប់ដឹកនាំខ្យល់អុកស៊ីសែន ទៅឱ្យឈាម ព្រោះតម្រងនោមលែងដំណើរការ លែងផលិត ប្រូតេអ៊ីនសម្រាប់ទៅរំញ័រខួរឆ្អឹង។ ខួរឈាម យើងនឹងមានអាការៈនឿយហត់ខ្លាំងនិងជាប់ជា ប្រចាំ។

- យន្តការបែងចែកជាតិកាល់ស្យូម ហ្វូស្វ័រ លែងប្រក្រតី បន្តធ្វើឱ្យយន្តការផលិតជាតិអ័រម៉ូន មានដំណើរការលែងស្រួលហើយ ប្រឹងតែទៅ បឺតយកកាល់ស្យូមពីឆ្អឹងមកចិញ្ចឹមឈាម តែទី បំផុតធ្វើឱ្យឆ្អឹងចាប់ពុក។

- តម្រងនោមបញ្ចេញទឹកនោមតិច ដែលជា ហេតុងាយបង្កឱ្យមានការហើមដៃជើង ឬហើម សួតផង សម្រាប់អ្នកមានជំងឺបេះដូង ។

- បើការខ្សោយតម្រងនោមឈានដល់កម្រិត ចុងក្រោយលែងដំណើរការសោះនោះជាតិប៊ូតា- ស្យូមនឹងកើនឡើងខ្លាំង រហូតបង្កជាការស្លឹក ស្រពន់ ឬគាំងបេះដូងតែងម្តង។ មនុស្សដែល មានតម្រងនោមដំណើរការមិនពេញលេញ អាច មានអារម្មណ៍ដឹងថាមានអាការៈសញ្ញាមួយចំនួន ដូចជាបត់ជើងតូចញឹកញាប់ពេលយប់ មានភ្លិន មិនល្អក្នុងមាត់ បាយលែងឆ្ងាញ់ ហត់ រងាករងើ ចង់ក្អួតរមាស់ស្លឹកស្រពន់ពេលយប់ប៉ោងត្របក ភ្នែក ឬហើមជើង ... ។

អនុសាសន៍សម្រាប់ការពារតម្រងនោម ៖ នៅពេលមានសុខភាពល្អរឹងមាំ ការអនុវត្ត និង មានវិន័យល្អក្នុងការរស់នៅ អាចជួយរក្សាសុខ

ភាពតម្រងនោម(ក្រលៀន) ឱ្យនៅល្អបានយូរ។ ការអនុវត្ត និងគោរពវិន័យ អនាម័យជីវិតអាច ជួយរួមចំណែក ការពារប្រឆាំងទប់ទល់នឹងជំងឺ សរសៃឈាមបេះដូង និងមេតាបូលីកផ្សេងៗ។ អនាម័យជីវិតក្នុងការរស់នៅប្រចាំថ្ងៃមាន ៖

- បរិភោគទឹក ទៅតាមសេចក្តីត្រូវការរបស់ សរីរាង្គ (យ៉ាងហោច១លីត្រក្នុងមួយថ្ងៃ មិនមែន ម្តងមួយលីត្រ ឱ្យតម្រងនោមប្រឹងធ្វើការនោះ ទេ)។

- បរិភោគមានលំនឹង ចំណីអាហារ បន្លែសាច់ គ្រប់មុខលាយគ្នា ដើម្បីធ្វើយ៉ាងណាកុំឱ្យឡើង ទម្ងន់ជ្រុល។

- មិនទទួលបានអាហារប្រពេក ព្រោះនាំឱ្យ កើតជំងឺឡើងឈាម។


- មិនជក់បារី

- ធ្វើកីឡា ធ្វើពលកម្មជាប្រចាំ

- មួយវិញទៀត ត្រូវប្រុងប្រយ័ត្ននឹងសារធាតុ មួយចំនួនដែលអាចបំពុលក្រលៀន ដោយត្រូវ ចៀសវាងឱ្យបាន ការប្រើថ្នាំអង់ទីអ៊ីយ៉ូម៉ាទ័រ (ពពួកអាស៊ីរីន ពពួកថ្នាំបំបាត់ការឈឺចាប់ ដូច ជា ប៉ារ៉ាសេតាម៉ុល ដែលអាចបំពុលតម្រងនោម ប្រសិនបើប្រើច្រើន និងយូរពេល)។

- ចៀងវាងការប្រើថ្នាំលាយទឹក ថ្នាំបូរណ ដែលជាល្បាយឬសឈើ ស្មៅផ្សេងៗ ដែល គ្មានប្រភព និងអត្តសញ្ញាណច្បាស់លាស់។

- សូមប្រុងប្រយ័ត្ននឹងរបបចំណីអាហារដែល ប្រកបដោយជាតិប្រូតេអ៊ីន ព្រោះវាងាយនឹងធ្វើ ឱ្យតម្រងនោមនឿយហត់ខ្លាំង។





យើងត្រូវប្រុងប្រយ័ត្នថែរក្សាការពារសមិទ្ធផល ៧ មករារបស់យើង

ក្នុងសម្រាប់ចងចាំជានិច្ចនូវគុណបុណ្យការៈដ៏វិសេសវិសាលបំផុតនៃជំរុញមុខជាប្រវត្តិសាស្ត្រតបីរបបរបស់យុវជនសាសន៍ប៉ុលពតនាថ្ងៃព្រហស្បតិ៍ ១៩៧៩ ទស្សនាវដ្តីប្រជាជនសូមដកស្រង់នូវបទសម្ភាសន៍ជាមួយប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានដូចខាងក្រោម



ព្រះតេជគុណ ស ហ៊ុនវៃស៊ី ព្រះជន្ម ២៤ ព្រះវិស្សា គង់នៅវត្តសារាវ័នតេជោ រាជធានីភ្នំពេញ មានបេរិះដឹកថា : ដោយអាត្មាមើលឃើញជាក់ស្តែង គណបក្សប្រជាជនកម្ពុជាបានដឹកនាំសង្គ្រោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដឹកនាំប្រទេសជាតិឱ្យរួចចាកផុតពីសង្គ្រាម នាំមកនូវសុខសន្តិភាព សាមគ្គីភាព និងឯកភាពផ្ទៃក្នុងវិវង់មាំមួន។ សាសនាក៏មាន ការរីកចម្រើនខ្លាំងណាស់ មិនថាតែព្រះពុទ្ធសាសនាទេ សាសនាដទៃទៀតក៏មានការរីកលូតលាស់ដូចគ្នាទាំងអស់ប្រជាជនមាន សិទ្ធិ មានជំនឿលើសាសនា មានសិទ្ធិ សេរីភាពសព្វបែបយ៉ាង។ ពុទ្ធសាសនិកក៏ដូចជាអ្នកកាន់សាសនាដទៃ បានកសាងវត្តអារាមទីសក្ការបូជាគ្រប់ទីកន្លែង ។ គណបក្សប្រជាជនដឹកនាំប្រទេសមានការរីកចម្រើនលើគ្រប់វិស័យទាំងអស់ ទាំងអាណាចក្រ និង ពុទ្ធិ-ចក្រ ហើយវិស័យទាំងពីរនេះរីកចម្រើនទន្ទឹមគ្នា។ អាត្មាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា ពីព្រោះគណបក្សមួយនេះតំណាងឱ្យការរីកចម្រើន តំណាងឱ្យសុខសន្តិភាព វឌ្ឍនភាពជាតិ និងសាមគ្គីភាព ឯកភាពជាតិ ។



លោក សេង សុង អាយុ ៥៧ ឆ្នាំ ជាប្រជាជនរស់នៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា : ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ភូមិ ឃុំ របស់ខ្ញុំមានការរីកចម្រើនប្លែកខុសពីមុនច្រើន។ ស្រុកអន្លង់វែងនេះទើបតែចេញរួចផុតពីការកាន់កាប់របស់ខ្មែរក្រហមចុងក្រោយគេបាន ន័យថាជាតំបន់ទទួលបានសុខសន្តិភាពពេញលេញ ប៉ុន្តែយើងទទួលបាននូវសមិទ្ធផលយ៉ាងច្រើនដូចតំបន់ដទៃទៀតដែលមានសុខសន្តិភាពមុនយើងផង។ សម្តេចទាំងបី ជាពិសេសសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់អភិវឌ្ឍតំបន់នេះ ជាពិសេសគឺការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ គណបក្សប្រជាជនកម្ពុជាបានបង្កើតសមិទ្ធផលធំធេងមួយគឺថែមហាជ័យជម្នះ៧មករាដែលបង្កើតឲ្យមានជាឱកាសសម្រាប់ការកសាងប្រទេសឡើងវិញ។ ដូច្នេះហើយយើងទាំងអស់គ្នាត្រូវតែរួបរួមគ្នាថែរក្សាការពារសមិទ្ធផលដែលយើងកសាងបានកន្លងមក និងរួមគ្នាបង្កើតសមិទ្ធផលថ្មីៗទៀតដើម្បីអនាគតដ៏ត្រចះត្រចង់នៃមាតុភូមិយើង។



លោក វង្ស ភីត្រ រស់នៅភូមិអភិវឌ្ឍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកថា : គណបក្សប្រជាជនកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លត់ភ្លើងសង្គ្រាមនាំសុខសន្តិភាពមកជូនមាតុភូមិ និងដឹកនាំការអភិវឌ្ឍប្រទេសជាតិរហូតមកដល់សព្វថ្ងៃ។ ក្នុងរយៈពេល៣៦ឆ្នាំកន្លងទៅនេះយើងឃើញថាប្រទេសជាតិមានការរីកចម្រើនដូចប្រទេសដទៃដែលនៅក្បែរខាងយើង។ បើនិយាយពីសុខសន្តិភាពវិញគឺយើងទទួលបានយ៉ាងពេញលេញ យើងមានឱកាសអភិវឌ្ឍប្រទេសជាតិក្នុងពេលដែលប្រទេសខ្លះកំពុងជួបភាពវឹកវរ។ សង្គ្រាម និងការបែកបាក់គឺជាឱកាសអាក្រក់បំផុតដែលយើងត្រូវប្រុងប្រយ័ត្នម្នាត់ឲ្យបាន ព្រោះបើកើតឡើងហើយមិនងាយពន្លត់បានទៅវិញទេ។ ប្រវត្តិសាស្ត្រនេះ ប្រទេសយើងធ្លាប់បានឆ្លងកាត់រួចហើយ។ បើកុំតែមានថ្ងៃជ័យជម្នះ ៧មករា បើកុំតែមានគណបក្សប្រជាជនកម្ពុជា ប្រហែលជាយើងគ្មានថ្ងៃនេះទេ។ យើងត្រូវតែរួបរួមគ្នាថែរក្សាការពារកុំឲ្យបាត់បង់ទៅវិញហើយត្រូវថ្កោលទោស និងកម្ចាត់ចោលមជ្ឈដ្ឋានណាក៏ដោយដែលមានឧបាយកលអាក្រក់ចង់បំផ្លិចបំផ្លាញឱកាសសន្តិភាព ឱកាសបង្រួបបង្រួមជាតិ និងឱកាសនៃការអភិវឌ្ឍឲ្យបានដាច់ខាត ។



អ្នកស្រី លី ស្រីពៅ អាយុ ៤១ ឆ្នាំរស់នៅភូមិលេខ ៣ សង្កាត់លេខ ២ ក្រុងព្រះសីហនុ ជាអាជីវករលក់ដូរនៅរដ្ឋសមុទ្របានបញ្ជាក់ថា : ខ្ញុំបានចាត់ទុកថ្ងៃ៧មករា១៩៧៩គឺជាថ្ងៃកំណើតទី២របស់ខ្ញុំជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា ព្រោះយើងទាំងអស់គ្នាដោយសារបានគុណបុណ្យថ្ងៃនោះហើយ ទើបយើងបានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។ មានអ្នកខ្លះនិយាយប្រមាថ បន្តះបង្ហាប់ទិវាជ័យជម្នះ ៧ មករា។ មានអ្នកខ្លះទៀតនិយាយមាក់ងាយទៅដល់វរបទ្ទសម្ភាសន៍ ដោយគេធ្វើជាបំភ្លេចគុណបំណាច់ទាំងអស់នោះ។ បើគេចង់បំភ្លេចវាជារឿងរបស់គេ ប៉ុន្តែយ៉ាងហោចណាស់យើងជាមនុស្សកុំបំភ្លេចសត្វតម្កល់។ រូបខ្ញុំផ្ទាល់ និងគ្រួសារទាំងមូលមានមុខរបរចិញ្ចឹមជីវិត ថ្វីបើមិនមានបានក្រសួងក្រែលប៉ុន្តែយើងមានជីវិតសមរម្យ។ កុំលោភលន់ ហើយត្រូវមើលទៅអតីតកាល។ ពីមុនយើងមានអី យើងខ្វះខាតអី។ ទៅមុខទៀតយើងត្រូវខិតខំ ប្រឹងប្រែង។ ឲ្យតែប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃនោះជីវភាពរស់នៅរបស់យើងក៏ចេះតែកើនឡើង ព្រោះយើងមានឱកាស។



លោកស្រី ហ្វាហ្វ ថ័ន្ទម្លី ប្រជាជនរស់នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានមានប្រសាសន៍ថា បន្ទាប់ពីមានការអនុវត្តន៍គោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ **ហ៊ុន សែន** នាឆ្នាំ ១៩៩៨ មក ទូទាំងប្រទេសក្លាយជាតំបន់មានសិរិភាព សុវត្ថិភាពទាំងស្រុង ហើយចាប់ផ្តើមមានការអភិវឌ្ឍជាបណ្តើររហូតដល់សព្វថ្ងៃ។ ប្រជាជនទទួលបានភាពរីកចម្រើនយ៉ាងច្រើន ដូចជាមានសាលារៀន មណ្ឌលសុខភាព ផ្សារ តាំងពីទីក្រុងរហូតដល់ទីជនបទ មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ មានស្ពាន និងផ្លូវក្រាលកៅស៊ូគ្រប់ទិសទី។ សមិទ្ធផលទាំងនេះបានកើតចេញពីស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាទេពជាប្រមុខដឹកនាំដ៏ល្អៗ អ្វីៗទាំងអស់គឺដោយសារគុណបុណ្យ ៧ មករា ។ ៧មករា ផ្តល់កំណើតទី ២ ដល់នាងខ្ញុំ។



លោក យស សម្បត្តិ រស់នៅភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាលបានមានប្រសាសន៍ថា : សច្ចធម៌នៃទិវាជ័យជំនះ ៧ មករា គ្មានអ្នកណាម្នាក់អាចយកដៃទៅបិទ ឬអាចយកអណ្តាតទៅនិយាយគន្លង់បំភ្លៃការពិតតាមតែអំពើចិត្តនោះបានទេ។ ថ្ងៃ ៧ មករា ១៩៧៩ គឺជាថ្ងៃសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាទូទាំងប្រទេស។ ធ្វើមេចេញពីនោះក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាទេពជាប្រមុខដ៏ល្អៗ ប្រទេសជាតិយើងបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើនពោរពេញដោយឧបសគ្គ និងភាពស្មុគស្មាញរាប់មិនអស់។ សង្គ្រោះជាតិបានហើយ ត្រូវដឹកនាំការអភិវឌ្ឍខាងសេដ្ឋកិច្ចដើម្បីលុបបំបាត់ភាពអត់ឃ្លាន។ សេដ្ឋកិច្ចរីកចម្រើនគ្រាន់បើហើយ ត្រូវស្វែងរកការបង្រួបបង្រួមជាតិបញ្ចប់សង្គ្រាមនាំយកសុខសន្តិភាពជូនមាតុភូមិរហូតមកដល់សព្វថ្ងៃ។ អ្នកថាអត់ធ្វើដោយស្រួលទេ ចេះតែនិយាយចោល ចេះតែសន្យាចោលប៉ុណ្ណោះ។ ប៉ុន្តែអ្នកធ្វើពិតប្រាកដទើបដឹងថាលំបាកប៉ុណ្ណា។ រូបខ្ញុំផ្ទាល់ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស សុទ្ធតែបានចូលប្រឡូកក្នុងព្រឹត្តិការណ៍នេះ ហើយធ្វើជាសាក្សីរស់យ៉ាងជាក់ច្បាស់ទៀតផង ។



លោក ភូច សកល អធិការស្រុកជីក្រែង ខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា៖ បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិកំពុងមានការរីកចម្រើន ប្រជាជនកំពុងរស់នៅមូលត្រកូលគ្នាប្រកបដោយភាពសុខសាន្ត។ សមិទ្ធផលច្រើនស្តេចស្តេចបានកើតឡើងនៅគ្រប់ច្រកច្រកក្នុងទូទាំងប្រទេស ទាំងវិស័យធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យវត្តភ្នំអាមាមដើម។ ក្នុងនាមខ្ញុំជាកងកម្លាំងមួយរូប ខ្ញុំសូមអំណរនាំឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស សូមនាំគ្នាស្រឡាញ់ នាំគ្នាថែរក្សាការពារសុខសន្តិភាពឲ្យបានខ្ជាប់ខ្ជួន។ មានសុខសន្តិភាពទើបយើងមានឱកាសអភិវឌ្ឍប្រទេស។ សូមកុំឲ្យជឿការញុះញង់ការអុជអាល ការបញ្ឆេះភ្លើងកំហឹង ដែលនាំឲ្យឈានទៅដល់ការបែកបាក់ជាតិជាថ្មីម្តងទៀត ។



លោក សុប្តាកុង អភិបាលរងស្រុកសៀមរាប ខេត្តសៀមរាប ក៏បានមានប្រសាសន៍ដែរថា៖ ទិវា ៧ មករានៅតែចារជាប់ជានិច្ចក្នុងសន្តានចិត្តប្រជាជនកម្ពុជាគ្រប់ៗរូប។ ខ្ញុំចង់ឲ្យយុវជនជំនាន់ក្រោយទាំងអស់មានសុភវិនិច្ឆ័យឲ្យបានត្រឹមត្រូវទៅលើដំណើរវិវឌ្ឍន៍របស់ជាតិយើងតាំងពីក្រោយថ្ងៃរដ្ឋប្រហារឆ្នាំ១៩៧០។ នោះគឺជាដំណាក់កាលដំបូងនៃសង្គ្រាមជុតបំផ្លាញទឹកដីយើង បន្ទាប់មកគឺថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ដែលរបបប៉ុលពតបានចាប់កំណើតឡើង និងបានអនុវត្តការប្រល័យពូជសាសន៍នៅកម្ពុជា។ ជ័យជម្នះ ៧ មករា បានបញ្ចប់ទាំងស្រុងនូវរបបដ៏ឃោរឃៅនេះ ហើយបានបើកសករាជ្ជីមួយសម្រាប់ទំព័រ។ គ្មាន ៧ មករា គឺគ្មានថ្ងៃនេះទេ។ យើងនៅតែនិយាយពាក្យដដែល ព្រោះនេះជាសច្ចធម៌នៃប្រវត្តិសាស្ត្រ ។ ខ្ញុំមិនទាមទារឲ្យមានការជឿ និងការគាំទ្រទាំងដឹងដឹងនោះទេ ប៉ុន្តែការជឿណាមួយការគាំទ្រណាមួយ ត្រូវមានហេតុផលច្បាស់លាស់ទើបយើងមិនជួបគ្រោះថ្នាក់ដូចអតីតកាលម្តងទៀត ។ ហេតុនេះហើយទើបខ្ញុំនៅតែរក្សាខ្ជាប់ស្មារតី ៧ មករានៅតែគាំទ្រគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធម្មពោធិសាល **ជា ស៊ីម** សម្តេចតេជោ **ហ៊ុន សែន** និងសម្តេចចក្រី **ហេង សំរិន** ។



លោក រូបង ភី អាយុ ៦៤ ឆ្នាំ ជនជាតិព្នង នៅភូមិពូតាង ឃុំរមនា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា : ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងមានសម្តេចទាំងបីជាមេដឹកនាំដ៏ឆ្លើម បានធ្វើឱ្យភូមិឃុំរបស់ខ្ញុំមានការប្រែប្រួល និងអភិវឌ្ឍន៍ ច្រើនណាស់។ ពីដើមភូមិជនជាតិបែបនេះមិនដែលស្គាល់អភិវឌ្ឍន៍យ៉ាងដូចម្តេចទេ ប៉ុន្តែបច្ចុប្បន្ននៅក្នុងភូមិមានបណ្តាញអគ្គិសនីប្រើប្រាស់ មានផ្លូវថ្នល់ ល្អប្រសើរសម្រាប់ធ្វើចរាចរខ្លាំងខ្លាំង។ មានមណ្ឌលសុខភាពថែទាំជំងឺជូនប្រជាជន ។ ចំពោះការប្រកបរបរកសិកម្មបងប្អូនជនជាតិធ្វើស្រែចម្ការ ដំណាំដាំដុះអចិន្ត្រៃយ៍ គឺមិនធ្វើក្នុងលក្ខណៈពន្លឺចង្អុលដូចពីមុនទៀតទេ។ បច្ចុប្បន្នគ្រួសារខ្លះមានលទ្ធភាពដាំកៅស៊ូជាលក្ខណៈគ្រួសារ បង្កើនបានជីវភាពរស់នៅល្អប្រសើរជាងមុន ប្រែក្លាយផ្ទះតូចទៅជាផ្ទះធំ មានរថយន្ត ម៉ូតូ ប្រើប្រាស់ទាំងការងារស្រែ ចម្ការ និងការងារផ្ទាល់ខ្លួន ។



កញ្ញា ជា សារ៉ូ អាយុ ២៧ឆ្នាំ កម្មការិនីរោងចក្រកាត់ដេរផ្នែកម៉ាស៊ីនប៉ាក់ នៅស្ថានឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវែងស្រែង រាជធានីភ្នំពេញ បានឱ្យដឹងថា : ថ្ងៃត្បិតនាងខ្ញុំជាយុវនារីកើតក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ក៏ ពិតមែន ប៉ុន្តែនាងខ្ញុំមានការចាប់អារម្មណ៍ខ្លាំងទៅលើគណបក្សនយោបាយនានា ហើយខ្ញុំបានកត់សម្គាល់ដោយក្តី ពេញចិត្ត និងមានការគាំទ្រខ្លាំងក្លា រឹងមាំតែងតែ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ អ្នកដែលជួយ សង្គ្រោះជាតិ គឺគណបក្សប្រជាជនកម្ពុជា ។ អ្នកដែលជួយឱ្យមានសុខសន្តិភាព មានការអភិវឌ្ឍ និងមានសុភមង្គល គឺគណបក្សប្រជាជនកម្ពុជា ។ បន្ទាប់ពីរកបានសន្តិភាពពេញលេញហើយ ប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនឱ្យថយចុះជាលំដាប់ ។ ជាក់ស្តែងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពានធំៗ បានផ្សារភ្ជាប់ពីទីក្រុងទៅជនបទដាច់ស្រយាលគ្រប់ច្រកឆ្លុកនៃប្រទេស ក៏មានផ្លូវដែក កំពង់ផែធំៗ អាកាស យានដ្ឋានអន្តរជាតិ ។ ទោះយ៉ាងណានាងខ្ញុំនៅតែបន្តគាំទ្រការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ។



លោកយាយ ភាន អាយុ ៧៧ ឆ្នាំ មានទីលំនៅនៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ដោយសារគុណបុណ្យថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ខ្ញុំក៏បានមករស់មានជីវិតឡើងវិញ គឺដោយសារគុណបុណ្យ របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេច **ហ៊ុន សែន** សម្តេច **ហេង សែន** និងសម្តេច **ជ័រ ស៊ីម** ។ ខ្ញុំនៅតែដឹងគុណចំពោះគណបក្សប្រជាជនកម្ពុជាជាប់ជានិច្ច ។ ខ្ញុំមិនបោះឆ្នោតឱ្យគណបក្សណាផ្សេងៗក្រៅពីគណ- បក្សប្រជាជនទេ ។ ខ្ញុំមិនផ្សេងព្រេងទេ ព្រោះខ្លាចធ្លាក់ទៅក្នុងគ្រោះមហន្តរាយម្តងទៀតដូចក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត សាជាថ្មីម្តងទៀត ។



លោក ពេជ្រ ចន្ទា អាយុ ៣៥ ឆ្នាំ រស់នៅភូមិអូរត្រេះ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានមុខរបរជាអ្នក នេសាទបានឱ្យដឹងថា៖ ខ្ញុំបានចាប់កំណើតឡើងក្រោយថ្ងៃរំដោះ៧មករាតែបន្តិចប៉ុណ្ណោះ ប៉ុន្តែកំសួល និងក្លិននៃរបប ប៉ុលពត វាបានរុករិកនៅថ្ងៃចាប់កំណើតរបស់ខ្ញុំ ។ ហេតុអ្វី ព្រោះថាពេលនោះឪពុកម្តាយខ្ញុំដែលទើបចេញផុតពីរបប ប្រល័យពូជសាសន៍ពិតជាវេទនាខ្លាំងណាស់ ។ គាត់ធ្លាប់រៀបរាប់ប្រាប់ថា នៅពេលដែលលំបាកខ្លាំងពេក សូម្បីតែ ស្លាប់ក៏លែងខ្លាច ។ ដោយមើលឃើញពីបញ្ហានេះទើបខ្ញុំផ្តល់តម្លៃខ្លាំងណាស់ដល់មហាជនយើងថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ។ ពួកម៉ែបងប្អូនរបស់យើងបាននាំគ្នាកសាងប្រទេសកម្ពុជាមួយនេះតាំងពីបាត់ដៃទទេរហូតមកដល់បច្ចុប្បន្ន ដោយកសាងបានសមិទ្ធផលច្រើនណាស់ ។ ប្រជាជនមានសិទ្ធិ សេរីភាពពេញលេញ មានការងារធ្វើ មានជីវភាព សម្បូរសប្បាយ មានមធ្យោបាយធ្វើដំណើរសឹងគ្រប់គ្រួសារ ។ ហេតុនេះ ទើបខ្ញុំសូមបដិសេធដាច់ខាតនូវការឃោស- នាមូលបង្កាច់ខុសការពិតណាមួយ ហើយដាច់ខាតត្រូវតែទទួលស្គាល់ថា មានថ្ងៃ ៧ មករា ទើបយើងមានអ្វីៗសព្វ យ៉ាងនៅថ្ងៃនេះ ។



យុវតី តេង ស្រីឡឹង អាយុ២២ឆ្នាំ នៅខណ្ឌបុស្សីកែវ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា ៖ ខ្ញុំជាយុវជន ជំនាន់ក្រោយតែខ្ញុំតែងតែស្វែងយល់ និងរៀនសូត្រពីប្រវត្តិសាស្ត្រ ហើយបានដឹងច្បាស់ថា ទឹកដីកម្ពុជាយើងដែល បានរស់រានមានជីវិតមកដល់បច្ចុប្បន្ន គឺពិតជាដោយសារការរំដោះរបស់គណបក្សប្រជាជនកម្ពុជា និងកងទ័ពស្ម័គ្រ ចិត្តវៀតណាមឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា យើង ។ ឪពុកម្តាយរបស់ខ្ញុំ និងបងប្អូនរបស់ខ្ញុំដែលធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ធ្ងន់ធ្ងរនោះ តែងតែណែនាំរូបខ្ញុំកុំ ឱ្យបំភ្លេចគុណអ្នកដែលបានជួយសង្គ្រោះជាតិ កុំបំភ្លេចគុណថ្ងៃ៧មករា និងកុំបំភ្លេចគុណគណបក្សប្រជាជនកម្ពុជា ។ ខ្ញុំសូមគាំទ្រដោយស្មោះស្ម័គ្រអស់ពីចិត្តពីថ្ងៃមកចំពោះគណបក្សប្រជាជន និងចងចាំមិនអាចបំភ្លេចបាននូវទិវាមហា ជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ ។



យុវជន អាំង សុខណេង អាយុ២៤ឆ្នាំ រស់នៅខណ្ឌបុស្សីកែវ ក៏បានបញ្ជាក់ថា ៖ ទិវា៧មករា គឺជាថ្ងៃប្រវត្តិ- សាស្ត្រសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ។ យើងត្រូវចងចាំថា រៀបចំស្រុកមុនបានធ្វើពលកម្មសព្វបែបយ៉ាង តាំង ពីពេលថ្ងៃរំដោះជាតិរហូតនិងបង្កើតបានអ្វីៗមកដល់សព្វថ្ងៃ ដែលយើងបានមើលឃើញផ្ទាល់ភ្នែកនោះ គឺការរីក ចម្រើនដ៏គួរឱ្យស្ងប់ស្ងែង ។ យើងជាយុវជនបន្តវេនស្រុកក្រោយត្រូវតែក្លាហានទទួលស្គាល់ការពិត ហើយនាំគ្នាបោះ ជំហានទៅមុខទៀតជាមួយនឹងការជ្រោងខ្ពស់ទងៗ៧មករា ដែលជាទង្គិចមហាជ័យជម្នះសម្រាប់ប្រជាជនកម្ពុជាទាំង អស់គ្នា ។ ៧ មករាគឺជានិមិត្តរូបនៃជ័យជម្នះ ដោយបានបង្កើតនូវសមិទ្ធផលជាច្រើនឥតគណនាក្នុងរយៈពេល៣៦ ឆ្នាំកន្លងមក ។ ខ្ញុំមិនគាំទ្រទេ ចំពោះអ្នកដែលប្រមាថមើលងាយថ្ងៃជ័យជម្នះ៧មករា ។ ប្រមាថថ្ងៃ៧មករា គឺប្រមាថ អាយុជីវិតខ្លួនឯង ប្រមាថអាយុជីវិតឪពុកម្តាយ និងអាយុជីវិតប្រជាជនកម្ពុជា ។



បទប្បញ្ញត្តិ របបអរសាទរខ្មែរ ៣៦ នៃទិវាជ័យជម្នះ ៧មករា

- I. សច្ចៈយុត្តិធម៌ ដែលខ្មែររង ចាំអស់ ៣ ឆ្នាំ និង ៨ ខែ អង្គការអាវខ្មៅ ដែលសម្លាប់ខ្មែរ សាលាក្តីទើបតែផ្តល់យុត្តិធម៌ ។
- II. បើគ្មាន រណសិរ្ស២៥ ឆ្នាំ ៧៨ ប្រយុទ្ធយកជ័យ ពីដៃយាតករ ស្លាប់ជាបន្ត គរពេញប្រថពី ។
- III. ៣ឆ្នាំ៨ខែ២០ថ្ងៃគ្មានអ្នកជួយសោះ ទេវតាព្រះនេត្រស្រស់ ព្រោះបានជីវី យុត្តិសច្ចៈ រណសិរ្សសាមគ្គី រំដោះគ្រប់ទិសទី ថ្ងៃ ៧មករា ។
- IV. ៣៦ឆ្នាំ ផ្តើមពីផង់ផេះ ឃើញច្បាស់ថ្ងៃនេះ អង្គររដ្ឋា ជាតិចម្រើនខ្ពស់ កិត្តិយសថ្លៃថ្លា គុណ ៧មករា មាតាទី២ ។

ពោល

- មាន ៧មករា គឺមានអ្វីៗនៅថ្ងៃនេះ មាននយោបាយឈ្នះឈ្នះ មានសន្តិភាព និងការអភិវឌ្ឍ
- V. ៧មករា បានស្តារប្រទេស នយោបាយឈ្នះឈ្នះ ជាស៊ីម៉ង់ត៍រស់ ផ្សះផ្សារភ្ជាប់ភ្និតដោយភាពត្រង់ស្មោះ ដើម្បីជាតិរស់ ក្នុងសន្តិភាព ។
- VI. នយោបាយឈ្នះឈ្នះ សម្តេចទាំងបី យុទ្ធសាស្ត្រជោគជ័យ ជាប្រវត្តិសាស្ត្រ តេជោតេជះ ខ្មែរឈ្នះទាំងអស់គ្នា ។
- VII. ឈ្នះឈ្នះគឺពិត នាំសិទ្ធិសេរី ប្រជាធិបតេយ្យ ជូនរាស្ត្រប្រជា ប្រតិបត្តិគ្រប់គ្នា កុំប្តឹងឃ្លាត ។
- VIII. ឈ្នះជាប្រទេស ពន្លឺត្រចះ បំភ្លឺផ្លូវច្បាស់ ឈ្នះឈ្នះព្រោះជាតិ រិករសម្រោងព្រាត ឈ្នះគ្រប់វិស័យ ។
- IX. មហាមោទនៈ ធ្លាក់មាត់ឈ្នះ រាស្ត្រគឺជាម្ចាស់ ខ្មែរអើយពួកដៃ សម្តេចទាំង៣ ស្ម័គ្របម្រើរាស្ត្រ ។
- X. រុក្ខជាតិរីកស្រស់ សម្រស់ប្រិមប្រិយ រីកលើទឹកដី ទឹកដីអង្គរ ក្លិនសែនពិដោរ ក្រអូបសាយសព្វ ។
- XI. សន្សើមមករា ខំរក្សាថែ រៀងរាល់ឆ្នាំខែ ថែឥតឈរឈប់ រាស្ត្រពិតបានសុខ ក្រោមម្លប់ទេវតា ។

ក្លែង

- XII. សំនៀងសំណើច ៣៦ឆ្នាំ មករាច្រៀងផ្កា ជាសំអស់កូនចៅ បន្តដំណើរ ដើរនៅលើផ្លូវ ដឹកនាំត្រឹមត្រូវ សម្តេចទាំងបី ។
- ដោយលោក ម៉ៅ កេង



ចិត្តខ្មៅ

ថ្ងៃមួយ នាយម៉ម និងនាងម៉ក់ ទាស់គ្នាបែកផ្សែង។ នាយម៉ម រំពួករឿងដើម ៖

- រ៉ែ ល្មមបានហើយ កុំខ្លាំងដៃពេក។ កុំនាប់ភ្លេចកំណើតថា កាលទើបរៀបការជាមួយខ្ញុំ យាយចុងមានតែសំពត់អាវមួយចង្កេះជាប់ខ្លួនទេណា។

- អូហូ រឿងហ្នឹងខ្ញុំចាំច្បាស់ណាស់ ប៉ុន្តែតាប៊ុ ម៉ម ឯងក៏កុំភ្លេចអំពីចិត្តខ្មៅរបស់ខ្លួន កាលពីពេលនោះដែរ។
- យីអើ ខ្ញុំចិត្តខ្មៅយ៉ាងម៉េចអ្នកស?
- អើ ហ្នឹងមើលទៅ កាលយើងរៀបការ ខែកត្តិកពេញរងា ត្រជាក់ស្តើកសព្វសាច់ ដឹងថាខ្ញុំមានតែសំពត់អាវតែមួយសម្រាប់ជាប់ខ្លួនអីចឹងហើយ តាប៊ុឯងជាប់ចិត្តសម្រាតខ្ញុំអស់ពីខ្លួនទៀតចាំទេ?

- អ្នកស! ថា... ថា... ណើយឈប់និយាយ! ។

ពន្លក់ភ្លើង

៣ថ្ងៃហើយ ដែលនាងសារ៉ាអមសម្រាលបានកូនប្រុសតូច ប្រឡឹងមួយ តែមានសម្បុរខ្មៅព្រឹក ។ ចំណែកចឹក សាំ ជាឪពុកសាច់សដូចសំឡី សែនមូហុងក្នុងចិត្ត កើតក្តីសង្ស័យទើបតំហតស្តូវ ៖

- អេហ៍ ... អាប៉េ អាទូច នេះជាកូនអ្នកណា អ្នកស?
- មានអ្នកណាទៀត គឺអាហ៊ាឯងហ្នឹងហើយ!
- មិនជឿ ! អូមិនជឿឡើ បើកូនអូម៉េចមិនសដូចអូ?
- អើ អាហ៊ាឯងសមែនហើយ តែមកពីអាហ៊ាឯងមានទម្លាប់អាក្រក់ ទើបកូនខ្មៅអីចឹង។

- អ្នកស ... អូទម្លាប់អាក្រក់យ៉ាងម៉េចខ្លះ?
- អើ... គឺឱ្យតែដល់ពេលហ្នឹង តាំងស្ទុះទៅពន្លត់ចង្អៀង ដឹងហើយនៅ?
- ខៅប៉េ ខុសពីអូសោះ ! ។

ឆ្លុះឆ្លាយ

ថ្ងៃមួយលោកតារ៉ែន បានហៅយុវជន ជុត នៅផ្ទះក្បែរទៅហូបបាយនៅផ្ទះគាត់ ក្នុងឱកាសខួបអាពាហ៍ពិពាហ៍គម្រប់ ៦០ ឆ្នាំរបស់ប្តីប្រពន្ធគាត់ ។ ពេលបាយទឹករួចរាល់ យាយម៉ក់ក្រោកឈរនិយាយ ៖

- បងសំឡាញ់ អូនទៅឆុងតែមកជូនណា !
 - បាទ អរគុណ អូនសំឡាញ់ !
- លុះលោកយាយម៉ក់ចេញផុត នាយជុតនិយាយខ្សឹបៗជាមួយតារ៉ែន ៖

- ខ្ញុំសុំសរសើរ លោកអ៊ីដោយស្មោះ រៀបការជាមួយអ៊ីស្រី ៦០ឆ្នាំហើយ នៅតែរក្សាទឹកដមស្នេហាផ្តុំមល្លៃមដូចកាលនៅកម្លោះក្រមុំ។ មិនថាពេលណាជាពេលណាទេ ខ្ញុំតែងឮលោកអ៊ីប្រើពាក្យផ្តុំមល្លៃមហៅ អ៊ីស្រី "អូនសំឡាញ់" ឯអ៊ីស្រី ឆ្លើយវិញ "ចោះ បងសំឡាញ់" ឬក៏ថា "ព្រលឹងមាសបង" ជាដើម។ ស្នេហារៀបនេះ ពិតជាមិនងាយរកបានទេ។

លោកតារ៉ែនខ្សឹបតបវិញ ៖


មិនមែនពួកអ៊ីចង់ប្រើពាក្យទាំងហ្នឹង ហៅប្តីប្រពន្ធចាស់ៗ របស់ខ្លួនដូចកាលទើបរៀបការថ្មីច្នោះទេ តាមពិតគឺមកពីអ៊ីទាំងពីរនាក់ ភ្លេចឈ្មោះគ្នាយូរមកហើយ ។

អ្នកឧបត្ថម្ភ ចល្យនាព្រឹ ប្រជាជន លេខ ១៦៣

១-	ឯ.ឧ	គែក	គីមយ៉ាង	សមាជិកគណៈ អចិន្ត្រៃយ៍គណៈ កម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	900 ដុល្លារ
២-	ឯ.ឧ	ហ្វុន	ឆោន	ប្រធានគណៈ កម្មាធិការ ៤ នៃរដ្ឋសភា	900 ដុល្លារ
៣-	ឯ.ឧ	មីន	ឃីន	ប្រធានគណៈ កម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា និងលោកជំទាវ ទួន ដួន	900 ដុល្លារ
៤-	ឯ.ឧ	ត្រាំ	អ៊ុចតីក	ប្រធានគណៈ កម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន	900 ដុល្លារ
៥-	ឯ.ឧ	ថេរ៉ា	ខួន	ប្រធានគណៈ កម្មាធិការគណបក្សក្រសួងទេសចរណ៍	900 ដុល្លារ
៦-	ឯ.ឧ	ត្រាត	ចំរើន	សមាជិកព្រឹទ្ធសភា	900 ដុល្លារ
៧-	ឯ.ឧ	គង់	ចិប្បល	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	900 ដុល្លារ
៨-	ឯ.ឧ	លង់	លីមថេ	ប្រធានគណៈ កម្មាធិការគណបក្សខេត្តកំពង់ចាម	900 ដុល្លារ
៩-	ឯ.ឧ	ខៀវ	អំ	ប្រធានគណៈ កម្មាធិការគណបក្សខេត្តស្វាយរៀង	900 ដុល្លារ
១០-	ឯ.ឧ	អូស្រ្តាល	ហាស្រ្តាល	ប្រធានគណៈ ចលនាសាសនិកកម្ពុជា នៃគណបក្សប្រជាជនកម្ពុជា	900 ដុល្លារ
១១-	ឯ.ឧ	សរ	ចិប្ប	ប្រធានគណៈ កម្មាធិការគណបក្សខេត្តក្រចេះ	900 ដុល្លារ
១២-	ឯ.ឧ	ធី	សុខាតិចឡ	ប្រធានគណៈ កម្មាធិការគណបក្សរាជធានីភ្នំពេញ	900 ដុល្លារ
១៣-	ឯ.ឧ	លីម	សុខុន	អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ	900 ដុល្លារ
១៤-	ឯ.ឧ	ម៉ម	ម៉ុនណា	អនុប្រធានគណៈ កម្មាធិការ ១០ នៃព្រឹទ្ធសភា	900 ដុល្លារ
១៥-	ឯ.ឧ	ម៉ៅ	ធនន	អភិបាលនៃគណៈ អភិបាលខេត្តពោធិសាត់	900 ដុល្លារ
១៦-	ឯ.ឧ	អុន	ចិប្បាតិ	រដ្ឋលេខាធិការទិស្តីការគណៈ រដ្ឋមន្ត្រី	900 ដុល្លារ
១៧-	ឯ.ឧ	យូ	គីរម្យ	សមាជិកក្រុមការងារចុះខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារចុះស្រុកឱរ៉ាល់	900 ដុល្លារ
១៨-	គណៈ កម្មាធិការគណបក្សខេត្តបាត់ដំបង				900 ដុល្លារ
១៩-	គណៈ កម្មាធិការគណបក្សខេត្តសៀមរាប				900 ដុល្លារ
២០-	គណៈ កម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ				៥០ ដុល្លារ
២១-	គណៈ កម្មាធិការគណបក្សក្រសួងកិច្ចការនារី				៥០ ដុល្លារ
២២-	ឯ.ឧ	លីម	គានហោ	ប្រធានគណៈ កម្មាធិការគណបក្សក្រសួងធនធានទឹក	២០០.០០០ រ
២៣-	ឯ.ឧ	ម៉ម	ម៉ុនហេង	ប្រធានគណៈ កម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៤-	ឯ.ឧ	ថា	យ៉ាច	អនុប្រធានគណៈ កម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
២៥-	ឯ.ឧ	ជូ	យ៉ាស៊ីម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៦-	ឯ.ឧ	អ៊ុក	ត្រាថ្នាំ	រដ្ឋលេខាធិការក្រសួងព័ត៌មាន	២០០.០០០ រ
២៧-	ឯ.ឧ	ឃីម	សារិទ្ធ	ប្រធានគណៈ កម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	៥០ ដុល្លារ
២៨-	ឯ.ឧ	ធី	ហាមធាន	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
២៩-	ឯ.ឧ	សុ	ជុំនាវ	ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣០-	ឯ.ឧ	ចាយ	មុន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣១-	ឯ.ឧ	សុស	យ៉ារ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣២-	ឯ.ឧ	នរ	រតនៈចម្បុន	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៣-	ឯ.ឧ	ឃួន	រ៉ានីន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៤-	ឯ.ឧ	កៅ	ខួនដារ៉ា	អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង	៥០ ដុល្លារ
៣៥-	ឯ.ឧ.ឧ.សេនីយឯក	មាស	ចិប្ប	អគ្គលេខាធិការនៃអង្គការជាតិប្រឆាំងគ្រឿងញៀន	៥០ ដុល្លារ
៣៦-	ឯ.ឧ.	មូន	លីមហេង	អនុរដ្ឋលេខាធិការទិស្តីការគណៈ រដ្ឋមន្ត្រី	២០០.០០០ រ
៣៧-	ឯ.ឧ	សេង	ឆេរ៉ា	ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	២០០.០០០ រ
៣៨-	ឯ.ឧ	គីម	ជានី	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣៩-	ឯ.ឧ	ថេរ៉ា	លីន	សមាជិកគណៈ កម្មាធិការត្រួតពិនិត្យ នៃគណៈ កម្មាធិការកណ្តាល	៥០ ដុល្លារ
៤០-	ឯ.ឧ	ម៉ៅ	ម៉ុនណារីន	សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	900.000 រ
៤១-	ឯ.ឧ	ម៉ែន	សុខាន	សមាជិកព្រឹទ្ធសភា	900.000 រ
៤២-	ឯ.ឧ	ធី	ម៉ុនឆេរ៉ា	រដ្ឋលេខាធិការក្រសួងផែនការ	900.000 រ
៤៣-	លោកជំទាវ	សុខ	សុយុត	900.000 រ
៤៤-	ឯ.ឧ	គីម	ឆា	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	900.000 រ
៤៥-	ឯ.ឧ	ម៉ុច	សុចន្ទ	900.000 រ
៤៦-	ឯ.ឧបណ្ឌិត	មាស	ម៉ុ	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	900.000 រ
៤៧-	លោកជំទាវ	ធីត្យ	ចំនួនតារីន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	900.000 រ
៤៨-	ឯ.ឧ	ឆា	ចំនួនលីន	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	900.000 រ
៤៩-	ឯ.ឧ	ម៉ែន	ចិប្បល	ប្រធានគណៈ ហិរញ្ញវត្ថុនៃគណៈ កម្មាធិការគណបក្សខេត្តស្វាយរៀង	900.000 រ
៥០-	ឯ.ឧ	ជ្រួន	ថេរ៉ាចាន	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	900.000 រ
៥១-	ឯ.ឧ	ម៉ៅ	ឡុវ៉ា	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	900.000 រ
៥២-	ឯ.ឧ	ឆាយ	ម៉ុនសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	900.000 រ
៥៣-	ឯ.ឧ	អ៊ុន	តាវ	សមាជិកគណៈ ប្រចាំការនៃគណៈ អចិន្ត្រៃយ៍គណបក្សខេត្តកោះកុង	900.000 រ
៥៤-	លោក	អោម	ចន	ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ	900.000 រ
៥៥-	លោក	សារ៉ា	ពិសិដ្ឋ	ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ	900.000 រ
៥៦-	លោក	សុខ	ចិសានសម្បត្តិ	អនុប្រធានក្រុមការងារចុះជួយឃុំព្រៃដើមថ្កូវ និងឃុំព្រៃ១ ស្រុកស៊ីវិកកណ្តាល ប្រធានក្រុមហ៊ុនសម្បត្តិវិសាល	900.000 រ
៥៧-	លោក	សារុ	រដ្ឋជានី	មន្ត្រីសាលាខេត្តប៉ៃលិន	៧០.០០០ រ
៥៨-	លោក	សារុ	រដ្ឋបញ្ជា	មន្ត្រីសាលាខេត្តប៉ៃលិន	៧០.០០០ រ
៥៩-	លោកជំទាវ	ខេង	សំចានី	រដ្ឋលេខាធិការក្រសួងកិច្ចការនារី	៥០.០០០ រ
៦០-	ឯ.ឧ	សាយ	មុន	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	៥០.០០០ រ
៦១-	ឯ.ឧ	សេង	គីមសាន	ជំនួយការសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	៥០.០០០ រ
៦២-	ឯ.ឧ	ពត	ចាន់នី	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៦៣-	ឯ.ឧ	ហេង	ចន្ទឡា	សមាជិកក្រុមការងារគណៈ កម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៤-	លោក	សារ៉ា	ចាន	សមាជិកក្រុមការងារគណៈ កម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៥-	លោក	ឃួន	សំបូរ	សមាជិកក្រុមការងារគណៈ កម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ

អ្នកឧបត្ថម្ភ ចរន្តនាព្រឹក ប្រជាជន លេខ ១៦៣

៦៦-	លោកជំទាវ សៀម	ចំនួនថ្នាំ	៥០.០០០៛
៦៧-	លោក ថា	ចំនួនថ្នាំ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះដូងខេត្តព្រះសីហនុ	៥០.០០០៛
៦៨-	កញ្ញា ដាង	និងថ្នាំប្រើ	មន្ត្រីក្រសួងទេសចរណ៍	៥០.០០០៛
៦៩-	លោក ថោ	ថែទាំជួន	អភិបាលក្រុងប៉ៃលិន	៥០.០០០៛
៧០-	លោក អ៊ុំ	វាត្រី	ប្រធានគណៈកម្មាធិការគណបក្សក្រុងសៀមរាបខេត្តបន្ទាយមានជ័យ	៥០.០០០៛
៧១-	លោក តែត	សែន	ប្រធានគណៈកម្មាធិការគណបក្សស្រុកអូរជ្រៅ.....	៥០.០០០៛
៧២-	លោក សុខ	សុខី	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ	៥០.០០០៛
៧៣-	លោក គឹម	បុណ្ណារី	សមាជិកគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	៥០.០០០៛
៧៤-	លោក គាត	ប្រិយ	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៥០.០០០៛
៧៥-	លោក ចាប	ឱណា	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌដូនពេញ	៥០.០០០៛
៧៦-	ឯ.ឧ	សុខុន	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០៛
៧៧-	ឯ.ឧ	មុនី	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃប្រធានក្រុមការងារចុះដូង ឃុំស្វាយ ស្រុកស្ទឹងត្រែង ខេត្តព្រៃវែង	៤០.០០០៛
៧៨-	លោក លី	សារី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ	៤០.០០០៛
៧៩-	លោក គឹម	សុវណ្ណ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០៛
៨០-	គណៈកម្មាធិការគណបក្សប្រជាជនប្រចាំគណៈកម្មាធិការសម្របសម្រួលខេត្តកម្ពុជាក្រោម		១០ ដុល្លារ
៨១-	ឯ.ឧ	សុខ	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០៛
៨២-	ឯ.ឧ	ធួន	អភិបាលរងខេត្តបន្ទាយមានជ័យ	៣០.០០០៛
៨៣-	លោក ម៉ៅ	ចន្ទធារី	អនុប្រធានមជ្ឈមណ្ឌលជាតិវេជ្ជសាស្ត្រប្រកាសក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០៛
៨៤-	លោក ចាន់	សុវណាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០៛
៨៥-	លោក ឃុ	ពៅ	អភិបាលស្រុកស្វាយចេក.....	៣០.០០០៛
៨៦-	លោក ទេព	ចិន្ទី	អនុប្រធានគណៈត្រួតពិនិត្យគណបក្សខេត្តព្រះសីហនុ	៣០.០០០៛
៨៧-	កញ្ញា តែត	សុជាតា	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា សមាជិកក្រុមការងារចុះខេត្តត្បូងឃ្មុំ	៣០.០០០៛
៨៨-	សមាជិកគណៈកម្មការទី ៤ នៃព្រឹទ្ធសភា		២៥.០០០៛
៨៩-	ឯ.ឧ	ចុច	អភិបាលរងខេត្តបន្ទាយមានជ័យ	២០.០០០៛
៩០-	លោក ឈរ	ប៊ុនរិទ្ធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០៛
៩១-	លោក ម៉ៅ	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០៛
៩២-	លោក លីម	ចិត្ត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០៛
៩៣-	លោក លីម	ថេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០៛
៩៤-	លោក ឃ្មោត	សំរោង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០៛
៩៥-	លោក ថា	គឹមលីន	ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	២០.០០០៛
៩៦-	លោក គុច	សារ៉េត	ប្រធានការិយាល័យគណនេយ្យកសិកម្ម ខេត្តបន្ទាយមានជ័យ	២០.០០០៛
៩៧-	លោក ហួង	រៀន	ប្រធានគណៈហិរញ្ញវត្ថុនៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង	២០.០០០៛
៩៨-	លោក ម៉ូ	ចន្ទា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០៛
៩៩-	លោក អ៊ុំ	គឹមរោង	មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០៛
១០០-	លោក គុច	ចាន់ធីត្ស	អាជីវករ ខេត្តបន្ទាយមានជ័យ	២០.០០០៛
១០១-	លោក ម៉ូ	ប៊ុនណារី	សមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ	២០.០០០៛
១០២-	លោក លី	សារុន	មន្ត្រីក្រសួងហិរញ្ញវត្ថុ	១៥.០០០៛
១០៣-	លោក អ៊ុំ	សាវន	អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ	១៥.០០០៛
១០៤-	ឯ.ឧ	សុខុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០៛
១០៥-	ឯ.ឧ	សុចុះ	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១០៦-	លោក ម៉ូ	លីហួត	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	១០.០០០៛
១០៧-	លោក ជុន	ចន្ទធារី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៨-	លោក ម៉ូ	រៀន	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១០៩-	លោក សៅ	សម្បត្តិ	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១១០-	លោក ឈុន	ប៊ុនឈររៀន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១១-	លោក ថេង	ប៊ុនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១២-	លោក ស្វាយ	សុគន្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១៣-	លោក សុខ	ប៊ុនណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១៤-	លោក ហួង	ធីតា	សមាជិកក្រុមការងារចុះដូងឃ្មុំស្វាយ ស្រុកស្ទឹងត្រែង ខេត្តព្រៃវែង	១០.០០០៛
១១៥-	លោក សៅ	សម្បត្តិ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១១៦-	លោក ធីតា	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១១៧-	លោក សែម	សំណាង	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១១៨-	លោក សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១៩-	លោក សុ	ធីតា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១២០-	លោក ហួត	ធាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១២១-	លោក ធីតា	ចន្ទធារី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១២២-	លោក ធីតា	រៀន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១២៣-	លោក សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១២៤-	លោក សរ	ចិត្ត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១២៥-	លោក គុច	សុខុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១២៦-	លោក ជុន	ធីតា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១២៧-	លោក ឈុន	ប៊ុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១២៨-	លោក យស	គុន	សមាជិកក្រុមការងារចុះស្រុកកំពង់សារ ខេត្តព្រៃវែង	១០.០០០៛
១២៩-	លោក ធីតា	ចន្ទា	សមាជិកក្រុមការងារចុះស្រុកកំពង់សារ ខេត្តព្រៃវែង	១០.០០០៛
១៣០-	លោក ធីតា	គីរីត	សមាជិកក្រុមការងារចុះស្រុកបាភ្នំ ខេត្តព្រៃវែង	១០.០០០៛
១៣១-	លោក ឈុន	សុវណ្ណារី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០៛



និពន្ធនាយក :

លោក តាក ស៊ុនធី

គណៈកម្មការនិពន្ធ

- ១. លោក ខៀវ ណារី
- ២. លោក អ៊ឹម សុន្ទរៈ
- ៣. លោក វង្ស សារុំផ
- ៤. លោក ទាវ សារៈមុនី
- ៥. លោក សុខ សុផន

លេខានិពន្ធ

- ១. លោក ជុំ សម្បត្តិ
- ២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

- ១. លោកស្រី ម៉ែន នារីសោភ័ត

អ្នកថតរូប

- ១. លោក សុផាត វិរៈមុនី

វិចិត្រករ

- ១. លោក ធា សារុំផ

អាសយដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥


Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065



ប្រធានរដ្ឋវៀតណាម
បំពេញទស្សនកិច្ចផ្លូវការ
នៅកម្ពុជាប្រកបដោយជោគជ័យ

៥



សម្តេចតេជោ **ហ៊ុន សែន**
បំពេញទស្សនកិច្ចផ្លូវការ
នៅសាធារណរដ្ឋកូរ៉េ

៧



សម្តេចតេជោ : កម្ពុជាកំពុងបង្កើន
វប្បធម៌សន្តិភាព អតុល្យភាពទាំង ១២
ការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ
ការអនុវត្តច្បាប់គោលទាំង ៣
នៃវិស័យយុត្តិធម៌

១១



អាយ ស៊ី ស៊ី ព្រះវិហារ
លើកកិច្ចប្រជុំជាលើកដំបូង

១៤

ក្រុមប្រឌិត
កម្ពុជា - ការរស់ឡើងវិញ
ការស្តារ និងការអភិវឌ្ឍ
ក្រោយថ្ងៃជ័យជម្នះ ៧ មករា

មាតិកា
Contents

វិចារណកថា : ប្តេជ្ញាថែរក្សាពូជស្រីស្មារតី៧មករាឲ្យក្លីថែងចាំនិងស្ថិតស្ថេរជាច្រើនជំនាន់..... ៣
Editorial : Forever Determined to Maintain January 7 Spirit..... ៣

- ⇒ សកម្មភាពសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស ១៦
- ⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស ១៨
- ⇒ លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច ២០
- ⇒ ថវិកាឆ្នាំ ២០១៥ នឹងជំរុញដំណើរផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ
ប្រកបដោយគុណភាព និងចីរភាព ២២
- ⇒ សុទិដ្ឋិនិយមចំពោះកំណើននៃការវិនិយោគទុនពីបរទេសនៅកម្ពុជា..... ២៥
- ⇒ វប្បធម៌ : សញ្ញាណពាក់ព័ន្ធនឹងទីក្រុង ឬបុរីនៅសម័យមហានគរ..... ២៧
- ⇒ ចំណេះដឹងទូទៅ : គ្រោះអត់ឃ្លាននៅក្នុងពិភពលោកធ្លាក់ចុះ ប៉ុន្តែមាន មនុស្ស ៨០៥ លាននាក់
នៅតែខ្វះអាហារូបត្ថម្ភ ២៩
- ⇒ វិទ្យាសាស្ត្រ សុខភាព : ជំងឺតម្រងនោមជាយាតករស្លាប់ៗ ខុសពីជំងឺផ្សេងៗទៀត ៣០
- ⇒ បទសម្ភាសន៍: យើងត្រូវរួមគ្នាថែរក្សាការពារសមិទ្ធផល ៧ មករារបស់យើង ៣២
- ⇒ បទចម្រៀងអបអរសាទរ ខួបទី៣៦ នៃទិវាជ័យជម្នះ ៧មករា :.....សំណើច ៣៥



ព្រឹត្តិបត្រ ព្រះបាទ

THE PRACHEACHUN MAGAZINE

អបអរសាទរ ខួបទី ៣៦ នៃ
ព្រឹត្តិបត្រ ព្រះបាទ ៧ បក្សា (១៩៧៩-២០១៥)



ឆ្នាំទី១៤ លេខ ១៦៣ ខែធ្នូ ឆ្នាំ ២០១៤

**សមិទ្ធផលថ្មីៗកើត
មានគុណប៉ុណ្ណោះ**



**ក្រុមហ៊ុនថ្មីនៃ
សន្តិភាព**

